

Sacombank

ធនាគារ សាខាម៉ូប៉ែង (ខេមបូឌា) ភីអិលស៊ី



របាយការណ៍
ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០១៤

មាតិកា

ទំព័រ

ធនាគារ សាខាម៉ែប៉ូ (ខេមបូឌា) ភីអិលស៊ី

១
២ - ៣
៤ - ៥
៦ - ៧
៨ - ៩
១០ - ១១

ទស្សនៈ - បេសកកម្ម - តម្លៃស្នូល
ព្រឹត្តិការណ៍សំខាន់ៗនៃធនាគារ សាខាម៉ែប៉ូ (ខេមបូឌា) ភីអិលស៊ី
សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល
លំនាំដើមស្តីពីធនាគារ សាខាម៉ែប៉ូ (ខេមបូឌា) ភីអិលស៊ី
ព្រឹត្តិការណ៍សង្ខេប
បណ្តាញសាខាប្រតិបត្តិការ

រចនាសម្ព័ន្ធ

១២
១៣
១៤

តារាងរចនាសម្ព័ន្ធ
លំនាំស្តីពីក្រុមប្រឹក្សាភិបាល
លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ

របាយការណ៍

១៥ - ១៨

របាយការណ៍របស់គណៈគ្រប់គ្រង

របាយការណ៍ហិរញ្ញវត្ថុ

១៩
២០
២១
២២
២៣
២៤ - ២៦

របាយការណ៍របស់សវនករឯករាជ្យ
តារាងតុល្យការ
របាយការណ៍លទ្ធផល
របាយការណ៍បម្រែបម្រួលមូលធន
របាយការណ៍លំហូរសាច់ប្រាក់
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមការងារបច្ចេកទេស

ប្រធានក្រុម

លោក Nguyen Nhi Thanh

សមាជិកក្រុមប្រឹក្សាភិបាលអមអគ្គនាយក

អនុប្រធានក្រុម

លោក Phung Thai Phung

អគ្គនាយករង

រចនាសម្ព័ន្ធភាគី

លោក ចេង សំបូរ

បុគ្គលិកផ្នែកផ្សព្វផ្សាយ និងទីផ្សារ

លោក តាំង ឆេង

បុគ្គលិកផ្នែកផ្សព្វផ្សាយ និងទីផ្សារ

ទស្សនៈ

ក្លាយទៅជាធនាគារឈានមុខគេរបស់ប្រទេសវៀតណាម និងស្ថិតក្នុងចំណោម ១០ ធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា

បេសកកម្ម

- បន្តអភិវឌ្ឍឥតឈប់ឈរដើម្បីបង្កើននូវតម្លៃបន្ថែមដល់អតិថិជន និងភាគទុនិក
- នាំមកនូវតម្លៃនៃវិជ្ជាជីវៈ និងភាពថ្កុំថ្កើងដល់បុគ្គលិក
- រួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសហគមន៍

តម្លៃស្នូល

១. ស្ម័គ្រចិត្តធ្វើជាអ្នកត្រួសត្រាយផ្លូវ និងហ៊ានប្រឈមមុខនឹងឧបសគ្គដើម្បីស្វែងរកនូវទិសដៅថ្មី
២. ជានិច្ចកាលផ្លាស់ប្តូរថ្មី ស្ទាបរាប់ និងថ្លៃប្រឌិត ដើម្បីប្រែក្លាយការលំបាក និងឧបសគ្គទៅជាឱកាសដើម្បីភាពរីកចំរើន
៣. ប្តេជ្ញាចិត្តជាមួយគោលដៅគុណភាព ប្រកបដោយវិជ្ជាជីវៈអស់ពីចិត្ត និង កិត្យានុភាពខ្ពស់បំផុតទៅដល់អតិថិជន និងដៃគូ
៤. ទំនួលខុសត្រូវចំពោះសង្គម និងសហគមន៍ ស្របតាមពាក្យស្លោកពោលថា “រួមគ្នាដើម្បីអភិវឌ្ឍន៍”
៥. បង្កើតនូវភាពខុសប្លែកគ្នាជាមួយនឹងផលិតផលមធ្យោបាយពាណិជ្ជកម្ម និងទម្រង់គ្រប់គ្រងដែលនាំមកនូវភាពលេចធ្លោ និងថ្លៃប្រឌិត។




ព្រឹត្តិការណ៍ពាណិជ្ជកម្ម និងធនាគារ សាខាម៉ៃប៉ូ (ខេមបូឌា) ភីអិលស៊ី



ធនាគារសាខាម៉ៃប៉ូ បានបើកសេវាធានាសាខាភ្នំពេញ ជាធនាគារបរទេស ទី២៧ ដែលបានធ្វើប្រតិបត្តិការ នៅក្នុង ប្រទេសកម្ពុជា ហើយក៏ជាធនាគាររៀបចំបង្កើនប្រសិទ្ធភាព ដែលបានចូលមកវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនាមជាអ្នកត្រួតត្រាយន្តវិធីបង្កើនប្រសិទ្ធភាព វិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារសាខាម៉ៃប៉ូ បានរួមចំណែកក្នុងការពង្រីកទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។ ព្រឹត្តិការណ៍នេះ បានបញ្ជាក់ពីដំណាក់កាលមួយទៀត ស្តីពីការពង្រីក ខ្លួន របស់ធនាគារនៅក្នុងតំបន់ឥណ្ឌូចិន ។

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩



ធនាគារសាខាម៉ៃប៉ូ បានប្រារព្ធទិវបើកសេវាធានាសាខាម៉ៃប៉ូនៅភ្នំពេញមានឈ្មោះថា សាខាម៉ៃប៉ូអូឡាំពិក ដែលមាន ទីតាំងស្ថិតនៅតំបន់ដែលមានពាណិជ្ជកម្ម មហាញ្ញីកបំផុតមួយក្នុងភាពជាដំណាក់កាលនៃសាខាម៉ៃប៉ូនេះបានសម្រួលដល់តម្រូវការផ្នែកសេវាកម្មហិរញ្ញវត្ថុជាច្រើន ក្នុងតំបន់ផ្សារអូឡាំពិក ដោយផ្តល់ជូននូវផលិតផល- សេវាកម្មសំខាន់ៗដូចជាហិរញ្ញប្បទានពាណិជ្ជកម្មឥណទានពាណិជ្ជកម្ម និងសេវាផ្ទេរប្រាក់។

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១០



ធនាគារ សាខាម៉ៃប៉ូ (ខេមបូឌា) ភីអិលស៊ីបានបន្តពង្រីកបណ្តាញសាខា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកពាណិជ្ជកម្ម របស់ខ្លួននៅក្នុងភាពជាដំណាក់កាល ដោយបានបើកសេវាធានាសាខាម៉ៃប៉ូស្ថិតនៅក្នុងផ្សារទំនើបវៀតណាម។សាខាម៉ៃប៉ូមួយនេះបានបង្កើតនូវឱកាស ដ៏សំខាន់មួយដល់អតិថិជនជាតិកម្ពុជា និងក្រុមហ៊ុនដែលនៅជុំវិញតំបន់នេះតាមរយៈផលិតផល- សេវាកម្មជាច្រើនប្រភេទ និង ទីតាំងដែលប្រកបដោយភាពងាយស្រួល។

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១



ធនាគារសាខាម៉ៃប៉ូ បានបើកសេវាធានាសាខាម៉ៃប៉ូ របស់ខ្លួននៅភាគខាងកើតឈាងខាងត្បូងនៃភាពជាដំណាក់កាល ដែលមានទីតាំងស្ថិតនៅតំបន់ផ្សារច្បារអំពៅ។ ដោយសារទីនេះជាតំបន់ប្រជុំជនដែលមានការ រីកចម្រើនលឿនខាងផ្នែកសេដ្ឋកិច្ច សាខាម៉ៃប៉ូបានរៀបចំមានឱកាសបានរួមចំណែកក្នុងការលើកស្ទួយ លក្ខខណ្ឌអាជីវកម្មដល់អាជីវករទាំងឡាយតាមផ្សារ។

ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១



ក្រុមប្រឹក្សាភិបាលធនាគារ បានចេញសេចក្តីជូនដំណឹង ស្តីពីការកម្លាយខ្លួនពីសាខាភ្នំពេញ ទៅជាធនាគារបុត្រសម្ព័ន្ធបរទេស នៃធនាគារសាខាម៉ៃប៉ូ ស្ថិតក្រោមការអនុញ្ញាតពីធនាគារជាតិ នៃកម្ពុជានិងក្រោមការជួយប្រគល់ជូនពីធនាគាររដ្ឋវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានកត់សម្គាល់ពីចំណុចអន្តរកាលនៃយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍របស់ ធនាគារសាខាម៉ៃប៉ូ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រជាជននៃប្រទេសទាំងពីរ គឺវៀតណាម និងកម្ពុជា។

ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១




ជាលើកទី១ដែលធនាគារសាខាម៉ៃប៉ូ(ខេមបូឌា) ភីអិលស៊ី ចាប់ផ្តើមឈានជើងចេញក្រៅភាពជាដំណាក់កាលទី២ដែលមាន ពាណិជ្ជកម្មមហាញ្ញីកបំផុតមួយទៀត គឺការបើកសេវាធានាសាខាម៉ៃប៉ូមួយខេត្តកំពង់ចាម។ ក្រៅពីផលិតផល និងសេវាកម្មសំខាន់ៗ សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុជូនដល់អតិថិជនក្នុងតំបន់នោះសាខាម៉ៃប៉ូនេះបានផ្តល់នូវសេវាកម្មផ្ទេរប្រាក់យ៉ាងឆាប់រហ័ស រវាងខេត្តកំពង់ចាម និងភាពជាដំណាក់កាល ព្រមទាំងបានរួមចំណែកក្នុងការជម្រុញពាណិជ្ជកម្មរវាងតំបន់សេដ្ឋកិច្ចទាំងពីរនេះ។

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២



ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់អតិថិជន ធនាគារ សាខាម៉ែប៉ង (ខេមបូឌា) ភីអិលស៊ី បានធ្វើការផ្លាស់ប្តូរទីតាំងសាខា ផ្សារទំនើបវៀតណាមទៅកាន់ទីតាំងថ្មីធំទូលាយជាងនេះ ដែលមាន អាសយដ្ឋានស្ថិតនៅអគារលេខ ៥៣៧A-B, មហាវិថីព្រះមុនីវង្ស, រាជធានីភ្នំពេញ ដោយបានប្តូរឈ្មោះទៅជាសាខាព្រះមុនីវង្ស។ ការ បង្កើតទីតាំងប្រតិបត្តិការថ្មី ដែលស្ថិតនៅចំណុចណាស់នៃរាជធានីនេះ គឺជាជំហានដ៏ត្រឹមត្រូវមួយ ក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រ ពង្រីកខ្លួនរបស់ធនាគារ។ ទីតាំងប្រតិបត្តិការថ្មីនេះ គឺជាទីតាំងដ៏ល្អឥតខ្ចោះ ព្រោះជាតំបន់យុទ្ធសាស្ត្រ ពោលពេញដោយសក្តានុពលក្នុងការអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ច។

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២




ធនាគារ សាខាម៉ែប៉ង (ខេមបូឌា) ភីអិលស៊ី បានចាប់អនុវត្តនូវសេវាកម្មថ្មីមួយ គឺសេវា ទូទាត់ពាណិជ្ជកម្មតាមព្រំដែនក្នុងគោលបំណង តភ្ជាប់ចំណងពាណិជ្ជកម្មឆ្លងប្រទេស តាមរយៈការទូទាត់ពាណិជ្ជកម្មជាប្រភេទប្រាក់ដុងវៀតណាមនិងជប្រុញឲ្យពាណិជ្ជករ កម្ពុជាដែលប្រើប្រាស់សេវាប្រាក់ទូទាត់ពាណិជ្ជកម្មតាមព្រំដែននេះ ពុំចាំបាច់បើក គណនីប្រភេទប្រាក់ដុងឡើយ។ ផ្ទុយទៅវិញអ្នកផ្គត់ផ្គង់កម្ពុជាអាចទទួលបានការ ទូទាត់ផ្ទាល់ពីអ្នកទិញនៅវៀតណាមជាប្រាក់រៀល។ ការអនុវត្តនូវសេវាកម្មនេះ បានរួមចំណែកជួយដល់ការទូទាត់ពាណិជ្ជកម្មប្រចាំថ្ងៃ របស់ពាណិជ្ជករនៃប្រទេស ទាំងពីរព្រមទាំងបង្កើននូវប្រសិទ្ធភាពក្នុងពាណិជ្ជកម្មផងដែរ។

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១២




ការពង្រីកបណ្តាញសាខា គឺជាយុទ្ធសាស្ត្រចម្បង របស់ធនាគារ ដូចនេះហើយទើបធនាគារបានបន្ត បើកសាខាថ្មីមួយទៀតនៅក្នុង រាជធានីភ្នំពេញ គឺ សាខាផ្សារហេងលី ដែលជាការនាំយកនូវផលិត ផល- សេវាកម្មធនាគារជូនដល់សហគមន៍ ដែល នៅជុំវិញតំបន់ផ្សារសំខាន់ៗ។

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣



ធនាគារ សាខាម៉ែប៉ង (ខេមបូឌា) ភីអិលស៊ី បាន ប្រកាសជូនដំណឹងស្តីពីការបើកសម្ពោធសាខា ពោធិចិនតុងដែលស្ថិតនៅភាគខាងលិចនៃរាជធានី ភ្នំពេញ។ នេះគឺជាសាខាទី៧ របស់ធនាគារសាខា ម៉ែប៉ង (ខេមបូឌា) ភីអិលស៊ី នៅក្នុងប្រទេសដោយ បាន បំពេញបន្ថែមចំនួន ទីស្នាក់ការកណ្តាលចំនួន ០១ និងសាខាចំនួន ០៥ ផ្សេងទៀតគឺ៖ សាខា អូឡាំពិក សាខាព្រះមុនីវង្ស សាខាផ្សារអំពៅ សាខាខេត្តកំពង់ចាម និងសាខាផ្សារហេងលី។

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣



ក្នុងគោលបំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋ កិច្ច របស់អាជីវកម្មក្នុងទីក្រុងដែលសកម្មបំផុតនៅ រាជធានីភ្នំពេញ។ ធនាគារ សាខាម៉ែប៉ង កម្ពុជា បានប្រកាសការបើកសាខាតាខ្មៅ។ នេះគឺជាសាខា ទីប្រាំបីនៅក្នុងប្រទេស និងជាសាខាទីពីរនៅខាង ក្រៅរាជធានីភ្នំពេញ។ ការបន្តបង្ហាញការប្តេជ្ញាបស់ យើងក្នុងការពង្រីកអាជីវកម្មនៅប្រទេសកម្ពុជា។

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤

សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



អតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកទាំងអស់របស់ធនាគារ សាខាម៉ៃប៉ង (ខេមបូឌា) ភីអិលស៊ី ជាទីគោរព!

ក្នុងឆ្នាំ ២០១៤ បើទោះបីជាសេដ្ឋកិច្ចនៅតែបន្តប្រឈមមុខនឹងការលំបាកជាច្រើន ប៉ុន្តែដោយមានការស្វែងរកក្នុងការកែប្រែសកម្មភាពអាជីវកម្ម ខិតខំស្វែងរកឱកាសទីផ្សារ ទើបធនាគារ សាខាម៉ៃប៉ង (ខេមបូឌា) ភីអិលស៊ី សម្រេចបានលទ្ធផលល្អប្រសើរ។ គិតត្រឹមថ្ងៃ ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ ទ្រព្យសកម្មសរុបមាន ១៥១,៧៧ លានដុល្លារអាមេរិក កើនឡើងចំនួន ៣៨,២ លានដុល្លារអាមេរិក (ស្មើនឹង ៣៣,៦%) ធៀបនឹងឆ្នាំ ២០១៣។ ប្រាក់បញ្ញើសរុបសម្រេចបាន ១១១,១ លានដុល្លារអាមេរិក រួមមានប្រាក់បញ្ញើរបស់សហគ្រាស និងឯកត្តបុគ្គលចំនួន ៤៦,៤ លានដុល្លារអាមេរិកកើនឡើង ១៧,៣ លានដុល្លារអាមេរិក (ស្មើនឹង ៥៩,៥%) ធៀបនឹងដើមឆ្នាំ។ ផ្តល់ប្រាក់កម្ចីចំនួន ១០៥,១ លានដុល្លារអាមេរិក កើនឡើង ២២,១ លានដុល្លារអាមេរិក (ស្មើនឹង ២៦,៧%) ធៀបនឹងដើមឆ្នាំ។ ចំណូលពីសេវាកម្មសម្រេចបាន ៨៧៥០០០ ដុល្លារអាមេរិក កើនឡើង ២៧៧០០០ ដុល្លារអាមេរិក (ស្មើនឹង ៤៦,៣២%) ធៀបនឹងឆ្នាំ ២០១៣។ ប្រាក់ចំណេញមុនកាត់ពន្ធសម្រេចបាន ១,៧ លានដុល្លារអាមេរិក កើនឡើងចំនួនជាង ១ លានដុល្លារអាមេរិក (ស្មើនឹង ១៤៦%) ធៀបនឹងឆ្នាំ ២០១៣។

បណ្តាញរបស់ធនាគារ ធនាគារ សាខាម៉ៃប៉ង (ខេមបូឌា) ភីអិលស៊ី រួមមានទីស្នាក់ការកណ្តាល ចំនួន ០១ និងសាខាចំនួន ០៧ (សាខាចំនួន ០៥ នៅភ្នំពេញ និងសាខា ០១ នៅខេត្តកំពង់ចាម និងសាខា ០១ ទៀតនៅខេត្តកណ្តាល) ដែលមានសកម្មភាពអាជីវកម្មយ៉ាងមានប្រសិទ្ធភាព និងស្ថេរភាពពីមួយថ្ងៃទៅមួយថ្ងៃ ដោយបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រដើម្បីក្លាយ ជាធនាគារលក់រាយដ៏ទំនើប មានផលិតផលនិងសេវាកម្មសំបូរបែប និងជាធនាគារនាំមុខគេក្នុងតំបន់ឥណ្ឌូចិនរបស់ សាខាម៉ៃប៉ង។ បច្ចុប្បន្ន ធនាគារ សាខាម៉ៃប៉ង (ខេមបូឌា) ភីអិលស៊ី កំពុងបម្រើសេវាកម្ម និងទទួលបានទំនុកចិត្តពីអតិថិជនចំនួនជាង ៦០០០ នាក់ ដែលជាស្ថាប័នសេដ្ឋកិច្ច និងប្រជាជនក្នុងប្រទេសនិងក្រៅប្រទេស។ ស្លាកសញ្ញាពាណិជ្ជកម្មរបស់ ធនាគារ សាខាម៉ៃប៉ង (ខេមបូឌា) ភីអិលស៊ី នៅកម្ពុជា មានគេស្គាល់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ឈានចូលឆ្នាំ ២០១៥ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាមានស្ថេរភាព និងដោយមានការព្យាករណ៍ថានឹងមានកំណើនខ្ពស់ ដែលបង្កលក្ខខណ្ឌអំណោយផលជាងមុន ដល់សកម្មភាពអាជីវកម្មរបស់ធនាគារ ប៉ុន្តែទន្ទឹមនឹងនោះ វាក៏បង្កអោយមានបញ្ហាប្រឈមជាច្រើនដល់ ធនាគារ សាខាម៉ៃប៊ីង (ខេមបូឌា) ភីអិលស៊ី ក្នុងលក្ខខណ្ឌប្រកួតប្រជែងកាន់តែខ្លាំងរវាងធនាគារ និងធនាគារ ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ សាខាម៉ៃប៊ីង (ខេមបូឌា) ភីអិលស៊ី បានលើកឡើងនូវដំណោះស្រាយជាសំខាន់ៗ ដែលត្រូវអនុវត្ត ដើម្បីបន្តរក្សាសកម្មភាពអាជីវកម្ម សុវត្ថិភាពប្រសិទ្ធភាព-រឹងមាំយូរអង្វែង ដូចខាងក្រោម៖

- បង្កើនការផ្តល់កម្មវិធីឌីជីថល ដោយមានការជ្រើសរើសអតិថិជនសមស្របនឹងលក្ខខណ្ឌអាជីវកម្មរបស់ ធនាគារ សាខាម៉ៃប៊ីង (ខេមបូឌា) ភីអិលស៊ី។
- ធ្វើអោយមានស្ថេរភាពប្រភពទុន ជាពិសេសគឺប្រាក់បញ្ញើពីស្ថាប័នសេដ្ឋកិច្ចនិងប្រជាជន។
- ផ្តោតលើការបម្រើអតិថិជន ដែលធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងវៀតណាម ដើម្បីបង្កើតបណ្តាញអតិថិជនសក្តានុពលរវាងប្រទេសទាំងពីរ បង្កើនចំណូលពីសេវាកម្ម និងដើម្បីធានាអោយមានស្ថេរភាពចំណូល។
- ពង្រឹងការគ្រប់គ្រងឥណទាន ទប់ស្កាត់និងដោះស្រាយបំណុលហួសកាលកំណត់សងនិងបំណុលមិនដំណើរការ។
- គ្រប់គ្រងការចំណាយប្រតិបត្តិការអោយបានច្បាស់លាស់ លើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រើប្រាស់ខ្ទង់ចំណាយ។
- លើកកម្ពស់សមត្ថភាពរបស់បុគ្គលិកគ្រប់រូប បណ្តុះបណ្តាលបុគ្គលិកស្ទង់តំណែងបន្ត ដើម្បីធានាស្ថេរភាពធនធានមនុស្សជូនធនាគារ។
- ប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីបម្រើដល់ការងារនិងការគ្រប់គ្រង។
- អភិវឌ្ឍអោយបានខ្លាំងខ្លានូវផលិតផលសេវាកម្មដែលពាក់ព័ន្ធនឹងប័ណ្ណធនាគារ។
- លើកកម្ពស់ប្រសិទ្ធភាពអាជីវកម្មរបស់គ្រប់សាខាទាំងអស់។

ជាមួយនឹងរាល់ដំណោះស្រាយដូចបានរៀបរាប់ខាងលើ ធនាគារ សាខាម៉ៃប៊ីង (ខេមបូឌា) ភីអិលស៊ី មានការជឿជាក់ក្នុងការលើកឡើងនូវផែនការ ឆ្នាំ ២០១៥ ដែលសម្រេចអោយបាននូវទ្រព្យសកម្មសរុបចំនួន ១៧០ លានដុល្លារអាមេរិក ប្រាក់បញ្ញើសរុប ១២៧ លានដុល្លារអាមេរិក ផ្តល់កម្ចី

សរុប ១២១ លានដុល្លារអាមេរិក ចំណូលពីសេវាកម្មសរុបសម្រេចអោយបានជាង ១ លានដុល្លារអាមេរិក ប្រាក់ចំណេញមុនកាត់ពន្ធលើសពី ២,៦ លានដុល្លារអាមេរិក។ ធនាគារ សាខាម៉ៃប៊ីង (ខេមបូឌា) ភីអិលស៊ី កំពុងខិតខំនាំមកជូន ដៃគូអាជីវកម្ម អតិថិជន នូវផលិតផល សេវាកម្មធនាគារទំនើប ការថែរក្សាយ៉ាងកក់ក្តៅ រូសរាយពីសំណាក់បុគ្គលិកវ័យក្មេងដែល មានភាពសកម្មក្នុងការបំពេញការងារ ដើម្បីរួមគ្នាអភិវឌ្ឍជាមួយអតិថិជននៅក្នុងប្រទេស ដែលសំបូរទៅដោយប្រាសាទបុរាណដ៏ស្រស់ស្អាតនេះ។

យើងខ្ញុំសង្ឃឹមថានឹង បន្តទទួលបាននូវការជួយគាំទ្រ ជឿជាក់ពីសំណាក់អតិថិជនទាំងអស់ ដៃគូអាជីវកម្ម និងការរួមសហការ ខិតខំអស់ពីកំលាំងកាយចិត្តរបស់បុគ្គលិកទាំងអស់ក្នុងដំណើរការអភិវឌ្ឍរបស់ធនាគារ។

សូមអរគុណ និងសូមជូនពរសុខភាពល្អ សុភមង្គលនិងជោគជ័យគ្រប់ការកិច្ច។

ប្រធានក្រុមប្រឹក្សាភិបាល

Tram Be



លំនាំដើមស្តីពីធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

ធនាគារ សាខមប៉ែង គឺជាធនាគារពាណិជ្ជកម្មដែលឈានមុខគេនៅប្រទេសវៀតណាម ហើយកំពុងបន្តពង្រីកខ្លួនក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ជាមួយបុគ្គលិកសរុបជាង ១០,០០០នាក់ និងមានទីតាំងប្រតិបត្តិការជិត ៤២០កន្លែង នៅក្នុងតំបន់។

ធនាគារបានឈានជើងចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ក្រោមរូបភាពជាសាខាភ្នំពេញ ហើយបានក្លាយជា ធនាគារវៀតណាមដំបូងគេបង្អស់ ដែលបានបើកសាខារបស់ខ្លួននៅប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកត្រួតត្រាយន្ត្រីដំបូងគេចូលក្នុង វិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានរួមចំណែកក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺ កម្ពុជា និងវៀតណាម។

បន្ទាប់ពីប្រតិបត្តិការបាន ០២ឆ្នាំ, ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានកម្លាយខ្លួនទៅជាធនាគារនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១។ បន្ទាប់ពីបានកម្លាយខ្លួន ធនាគារបានបន្តកំណែទម្រង់ប្រតិបត្តិការរបស់ខ្លួន ដោយបានសហការជាមួយដៃគូយុទ្ធ សាស្ត្រ អន្តរជាតិ អភិវឌ្ឍផលិតផល-សេវាកម្មថ្មីៗជាច្រើន ដើម្បីបំពេញតាមតម្រូវការទីផ្សារហិរញ្ញវត្ថុក្នុងតំបន់និងក្លាយខ្លួនជា ធនាគារដែលផ្តល់សេវាកម្មហិរញ្ញវត្ថុធនាគារ ប្រកបដោយការប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា។

ឈ្មោះជាភាសាអង់គ្លេស ៖	ធនាគារសាយហ្គន ជឿងទីន (ខេមបូឌា) ភីអិលស៊ី
ឈ្មោះជាអក្សរកាត់ ៖	ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី
ស្នាក់ការកណ្តាល ៖	លេខ ៦០, មហាវិថីព្រះនរោត្តម, សង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
ទូរស័ព្ទ ៖	(៨៥៥) ២៣ ២២៣ ៤២៣
ទូរសារ ៖	(៨៥៥) ២៣ ២២៣ ៤៣៣
អ៊ីម៉ែល ៖	info@sacombank.com.kh
គេហទំព័រ ៖	www.sacombank.com.kh
ថ្ងៃបង្កើតធនាគារ ៖	ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩
ដើមទុន ៖	៣៨,០០០,០០០ ដុល្លារ
ទីតាំងប្រតិបត្តិការ ៖	៨ កន្លែង

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី ផ្តល់នូវផលិតផល-សេវាកម្មធនាគារជាច្រើនប្រភេទទៅកាន់អតិថិជនជាងកត្តជន ក្រុមហ៊ុនសហគ្រាសពាណិជ្ជកម្មខ្នាតតូច និងមធ្យម។ ផលិតផល-សេវាកម្មទាំងនេះរួមមាន៖

- ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់បញ្ញើជាច្រើនប្រភេទទៀត
- បោះផ្សាយវិញ្ញាបនបត្រប្រាក់បញ្ញើ ប័ណ្ណប្តូររូបិយវត្ថុ រូបិយលាគ្គិ
- ផ្តល់ឥណទានក្រោមរូបភាពដូចជា៖
 - ឥណទាន
 - ការកាត់យកកម្រៃជើងសារលើឧបករណ៍ពាណិជ្ជកម្ម និងឯកសារមានតម្លៃផ្សេងទៀត
 - លិខិតធានា
 - ទម្រង់នៃការផ្តល់ឥណទានផ្សេងៗ
- បើកគណនីទូទាត់ជូនដល់អតិថិជន
- ផ្តល់មធ្យោបាយក្នុងការទូទាត់ដល់អតិថិជន
- សេវាកម្មទូទាត់ដូចខាងក្រោម៖
 - សេវាកម្មទូទាត់ក្នុងប្រទេសរួមបញ្ចូលទាំងមូលប្បទានប័ត្រ សំណើទូទាត់ ផ្ទេរសិទ្ធិត្រួតពិនិត្យ ផ្ទេរសិទ្ធិប្រមូលសាច់ប្រាក់ លិខិតឥណទាន សេវាកម្មបញ្ជាទូទាត់ផ្សេងទៀត
 - សេវាផ្ទេរប្រាក់ក្រៅប្រទេស និងសេវាទូទាត់ផ្សេងទៀត

ព្រឹត្តិការណ៍សង្ខេប

05-06 April 2014

ដើម្បីជាការតភ្ជាប់ទំនាក់ទំនងវប្បធម៌ កីឡាកម្សាន្ត ដល់បុគ្គលិកទាំងអស់ ជួយឲ្យបុគ្គលិកធនាគារកាន់តែស្និទ្ធស្នាលជាមួយគ្នា ធនាគារសាខាម៉ែប៊ីង (ខេមបូឌា) ភីអិលស៊ី បានបង្កើតនូវកម្មវិធីកីឡាប្រកួតប្រជែងដូចជា ពានរង្វាន់កីឡា តេនីស ២០១៤។



23 April 2014

បន្ទាប់ពីទទួលបានអាជ្ញាបណ្ណជាផ្លូវការ, សាខាម៉ែប៊ីង (ខេមបូឌា) ភីអិលស៊ី បានប្រារព្ធពិធីសម្ពោធទីតាំងទី ៨ ជាមួយនិងពិធីកាត់ ខ្សែប្រឡូក្រែង 23 ខែ 4 ឆ្នាំ 2014 នៅក្រុងតាខ្មៅខេត្តកណ្តាល - ជាតំបន់សេដ្ឋកិច្ចសក្តានុពលថ្មីជាមួយរាជធានីភ្នំពេញ ។



07 May 2014

ពិព័រណ៍ត្រូវបានប្រារព្ធជាជ្រុងរាល់ឆ្នាំ ក្រោមការរៀបចំរបស់មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគនៃទីក្រុង ហូជីមិញ ក្នុងគោលបំណងជំរុញអោយបានខ្លាំងក្លាបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម - ទេសចរណ៍ - សេវាកម្ម វៀតណាម - កម្ពុជា ។ ជាអ្នកឧបត្ថម្ភប្រាក់របស់ពិព័រណ៍នេះ, សាខាម៉ែប៊ីង (ខេមបូឌា) ភីអិលស៊ី បានចូលរួម ជាផ្នែក មួយនៃគណៈរៀបចំកម្មវិធីសិក្ខាសាលាប្រធានបទ ស្តីពី “ជំរុញការវិនិយោគ - ពាណិជ្ជកម្ម - ទេសចរណ៍វៀតណាម - កម្ពុជា” និងសកម្មភាពសំខាន់ៗទៀត ដែលមានក្នុងកម្មវិធីពិព័រណ៍ ។



08 May 2014

សាខាម៉ែប៊ីង (ខេមបូឌា) ភីអិលស៊ី បានចុះសួរសុខទុក្ខសមាជិកជនជាតិវៀតណាមដែលរស់នៅ ប្រទេសកម្ពុជា (VAC) ដោយឧបត្ថម្ភទឹកប្រាក់ចំនួន ១.០០០ ដុល្លារអាមេរិក ដើម្បីជួយទៅដល់ គ្រួសារជនជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយជួបប្រទះការលំបាក។



08 May 2014

ថ្ងៃទី ០៨ ខែ ០៥ កន្លងទៅនេះ, សាខាម៉ៃប៉ែង (ខេមបូឌា) ភីអិលស៊ី បានចូលរួមឧបត្ថម្ភ ៥០០,០០០ដុល្លារអាមេរិក ទៅដល់សមាគមន៍កាកបាទក្រហមកម្ពុជា – ដែលជាអង្គការមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសកម្ពុជា, ដោយមានបំណងរួមចំណែកគាំទ្រដល់អង្គការនេះ ដើម្បីអនុវត្តនូវបណ្តាញផែនការសកម្មភាពរបស់ខ្លួន ។



13 May 2014

ធនាគារសាខាម៉ៃប៉ែង (ខេមបូឌា) ភីអិលស៊ី បានរៀបចំកម្មវិធីដំណើរការកម្មវិធីប្រចាំឆ្នាំ ទៅកាន់កោះភូហ្វិក នៅប្រទេសវៀតណាម ក្នុងគោលបំណងជម្រុញ និងលើកទឹក



ចិត្តទៅដល់បុគ្គលិកទាំងអស់ដែលតែងតែខិតខំ, ប្រឹងប្រែង, តស៊ូរៀបរៀងការងារដោយមិនគិតពីភាពហត់នឿយ និងការលំបាក ព្រមទាំងបង្កើតនូវភាពស៊ូស្មារតី សប្បាយរីករាយ និងកក់ក្តៅនៅក្រោមដំបូលផ្ទះតែមួយនៃ ធនាគារ សាខាម៉ៃប៉ែង (ខេមបូឌា) ភីអិលស៊ី ។



23 June 2014

ក្នុងឱកាសឧបអនុស្សាវរីយ៍ ៥ ឆ្នាំ គឺនៅថ្ងៃទី ២៣ មិថុនា ២០១៤ ធនាគារ សាខាម៉ៃប៉ែង (ខេមបូឌា) ភីអិលស៊ី បានប្រារព្ធកម្មវិធីប្រកបដោយភាពកក់ក្តៅនៅទីស្នាក់ការកណ្តាលផ្ទាល់ ព្រមទាំងប្រគល់នូវតួអនុស្សាវរីយ៍ដល់បុគ្គលិកដែលបានផ្សាភ្ជាប់ជាមួយធនាគារអស់រយៈពេល ៥ ឆ្នាំ កន្លងទៅ។




09 July 2014

ជារៀងរាល់ឆ្នាំធនាគារ សាខាម៉ៃប៉ែង (ខេមបូឌា) ភីអិលស៊ី តែងតែរៀបចំកម្មវិធី បូកសរុបសកម្មភាពប្រតិបត្តិការនូវរៀងរាល់ការបញ្ចប់ត្រីមាសទី២។ ក្នុងកម្មវិធីនេះផងដែរ ថ្នាក់ដឹកនាំធនាគារក៏បានជ្រើសរើសយកបុគ្គលិកឆ្នើមដែលមានស្មារតីខិតខំបំពេញការងារ។

01 October 2014

ធនាគារ សាខាម៉ៃប៉ែង (ខេមបូឌា) ភីអិលស៊ី បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណថ្មី ៣ ប្រភេទ ដំបូងគេរបស់ខ្លួន ក្នុងគោលបំណងផ្តល់នូវអត្ថប្រយោជន៍ ដែលឆ្លើយតបទៅនឹងតម្រូវការប្រតិបត្តិរបស់អតិថិជន។ នោះគឺ៖ ប័ណ្ណឥណទាន ក្នុងស្រុក - ប័ណ្ណឥណទាន VISA - និងប័ណ្ណឥណទាន VISA សាខាម៉ៃប៉ែង ខេមបូឌា។





ការិយាល័យកណ្តាល

លេខ ៦០, មហាវិថីព្រះនរោត្តម, សង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
ទូរស័ព្ទ: (៨៥៥) ២៣ ២២៣ ៤២២ | ទូរសារ: (៨៥៥) ២៣ ២២៣ ៤៣៣

សាខា អូឡាំពិក

៣១៩-៣២១ មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ
ទូរស័ព្ទ: (៨៥៥) ២៣ ២២៣ ៤២០ | ទូរសារ: (៨៥៥) ២៣ ២២៣ ៤០២

សាខា ព្រះមុនីវង្ស

៥៣៧A-B មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ
ទូរស័ព្ទ: (៨៥៥) ២៣ ២២៣ ៤២១ | ទូរសារ: (៨៥៥) ២៣ ២១៤ ៧៣៤

សាខា ប្រាសាទ

៥៧៧A-៥៧៨ ផ្លូវជាតិលេខ ១ រាជធានីភ្នំពេញ
ទូរស័ព្ទ: (៨៥៥) ២៣ ២២៣ ៤១៨ | ទូរសារ: (៨៥៥) ២៣ ៧២១ ៥៧១

សាខា ខេត្តកំពង់ចាម

៤៣ ផ្លូវជាតិលេខ ៧ ខេត្តកំពង់ចាម
ទូរស័ព្ទ: (៨៥៥) ៤២ ៩៤២ ៨០០ | ទូរសារ: (៨៥៥) ៤២ ៩៤២ ៨០១

សាខា ផ្សារមេរោង

២៥-២៧A ផ្លូវលេខ ២៧១ រាជធានីភ្នំពេញ
ទូរស័ព្ទ: (៨៥៥) ២៣ ៨៨១ ៤៦៨ | ទូរសារ: (៨៥៥) ២៣ ៨៨១ ៦៦៥

សាខា កោះបីមិនគុន


៣៧៨-៣៧៩, មហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ
ទូរស័ព្ទ: (៨៥៥) ២៣ ៨៩០ ១៤៦ | ទូរសារ: (៨៥៥) ២៣ ៨៩០ ២៤៦

សាខា តាខ្មៅ

៥៣៩ ផ្លូវលេខ ២១៦ ខេត្តកណ្តាល
ទូរស័ព្ទ: (៨៥៥) ២៣ ៤២៥ ៨៣៥ | ទូរសារ: (៨៥៥) ២៣ ៤២៥ ៥៨៦

អ៊ីម៉ែល : info@sacombank.com.kh

គេហទំព័រ : www.sacombank.com.kh



លំនាំស្តីពីក្រុមប្រឹក្សាភិបាល



លោក TRAM BE

ប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១១ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក NGUYEN MIEN TUAN

អនុប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១៧ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លោក TRAM KHAI HOA

អនុប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ៧ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក NGUYEN BA TRI

សមាជិកក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ២១ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លោក NGUYEN NHI THANH

សមាជិកក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ២៥ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លោក DUONG THE NHUT XUAN

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

មានបទពិសោធន៍ជាង ៧ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

កញ្ញា THACH THI PHOLY

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

មានបទពិសោធន៍ជាង ៨ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ



លោកស្រី ធារោ សិទ្ធិពរ

អគ្គនាយិកាទី១

មានបទពិសោធន៍ជាង១២ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ
កម្រិតវប្បធម៌: អនុបណ្ឌិតជំនាញផ្នែកធនាគារ
និងហិរញ្ញវត្ថុ

លោក NGUYEN NHI THANH

សមាជិកក្រុមប្រឹក្សាភិបាលអមអគ្គនាយក

មានបទពិសោធន៍ជាង២៥ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ
កម្រិតវប្បធម៌: អនុបណ្ឌិតជំនាញផ្នែកសេដ្ឋកិច្ច

លោក PHUNG THAI PHUNG

អគ្គនាយកទី២

មានបទពិសោធន៍ជាង១២ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ
កម្រិតវប្បធម៌: បរិញ្ញាបត្រជំនាញ
គ្រប់គ្រងពាណិជ្ជកម្ម

របាយការណ៍របស់គណៈគ្រប់គ្រង

គណៈគ្រប់គ្រង ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី (តទៅនេះហៅកាត់ថា “ធនាគារ”) សូមបង្ហាញរបាយការណ៍របស់គណៈគ្រប់គ្រង និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសំរាប់ការិយបរិច្ឆេទបញ្ចប់។

ព័ត៌មានអំពីធនាគារ

ធនាគារ ជាសាខាមួយរបស់ ធនាគារសាមហ័នឡើងទីនពាណិជ្ជ “ធនាគារសាខម” ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសវៀតណាម។ ធនាគារ ធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអាជ្ញាប័ណ្ណធនាគារអចិន្ត្រៃយ៍លេខ៖ ២៧ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ ចេញដោយធនាគារជាតិនៃកម្ពុជា។ ធនាគារក៏បាន ទទួលអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម លេខ៖ ៥២៣/០៩ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៩ ផងដែរ។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១១ ធនាគារបានប្តូរឈ្មោះជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលជាកម្មសិទ្ធិទាំងមូលរបស់ធនាគារសាខម ដោយផ្អែកលើលិខិតអនុម័តជាផ្លូវការពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១។

ប្រតិបត្តិការប្រឡងរបស់ធនាគារ

ធនាគារផ្តល់សេវាគ្រប់ប្រភេទនៃអាជីវកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងអំឡុងឆ្នាំ២០១៤ ពុំមានការប្រែប្រួលគួរឱ្យកត់សំគាល់ដែលទាក់ទងនឹងប្រតិបត្តិការចំបង របស់ធនាគារ នោះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ មានដូចខាងក្រោម៖

	២០១៤ ដុល្លារអាមេរិក	២០១៣ ដុល្លារអាមេរិក
ប្រាក់ចំណេញមុនបង់ពន្ធ	១.៧១៤.៩៩៣	៦៨៨.៤៩៥
ចំណាយពន្ធលើប្រាក់ចំណេញ	(៣៨១.៥៦២)	(២១៣.៧៨១)
ប្រាក់ចំណេញក្រោយបង់ពន្ធ	១.៣៣៣.៤៣១	៤៧៤.៧១៤
សមមូល សមមូលពាន់រៀល	៥.៤៣៣.៧៣១	១.៨៩៦.៤៨៣

ដើមទុន

ធនាគារមានដើមទុនសរុប ៣៨.០០០.០០០ ដុល្លារអាមេរិកគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣។

ទុនបម្រុង និង សំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទដែលបានបញ្ចប់នេះទេ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍របស់គណៈគ្រប់គ្រង (តពិទ័ព័រមុន)

ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង គណៈគ្រប់គ្រងធនាគារបានចាត់វិធានការសមស្របនានាដើម្បីអះអាងថាពួកគេបានចាត់វិធានការទាក់ទងទៅនឹងការលុបចោលឥណទាននិងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទាននិងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ និងមានការជឿជាក់ថា រាល់ឥណទាន និងបុរេប្រទានអាក្រក់ត្រូវបានលុបចោល និងសំវិធានធនគ្រប់គ្រាន់ត្រូវកំណត់ឡើងសំរាប់ឥណទានអាក្រក់ និងជាប់សង្ស័យ។

នៅកាលបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឲ្យចំនួនទឹកប្រាក់នៃឥណទាន និងបុរេប្រទានអាក្រក់ដែលបានលុបចោល ឬ ចំនួនទឹកប្រាក់សំវិធានធនលើឥណទាននិងបុរេប្រទានអាក្រក់ និងជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានចំនួនមិនគ្រប់គ្រាន់រហូតដល់កំរិតទឹកប្រាក់ជាសារវន្តណាមួយនោះទេ។

ទ្រព្យសកម្មចរន្ត

មុនការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ គណៈគ្រប់គ្រងបានចាត់វិធានការសមស្របនានាដើម្បីធានាថា រាល់ទ្រព្យសកម្មចរន្តក្រៅពីឥណទានដែលទំនងមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ក្នុងតម្លៃដូចដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារនោះ ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថា នឹងអាចលក់បានលើទីផ្សារ។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងធនាគារពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឲ្យប៉ះពាល់ដល់ការកំណត់តម្លៃនៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រវាយតម្លៃ

នាកាលបរិច្ឆេទនៃរបាយការណ៍ គណៈគ្រប់គ្រងធនាគារពុំបានដឹងពីព្រឹត្តិការណ៍ដែលបានកើតឡើងធ្វើឱ្យការអនុវត្តវិធីសាស្ត្រ ក្នុងការវាយតម្លៃទ្រព្យសកម្មនិងបំណុលកន្លងមកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារមានកំហុសឆ្គង ឬ មិនសមស្របជាសារវន្តនោះទេ។

បំណុលយថាភាព និង បំណុលផ្សេងៗ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បន្ទុកលើទ្រព្យសកម្មរបស់ធនាគារ ដែលកើតឡើងចាប់ពីកាលបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុនេះ ដែលប្រើសម្រាប់ធានាបំណុលរបស់បុគ្គលដទៃនោះទេ និង
- ពុំមានបំណុលយថាភាពទាក់ទងនឹងធនាគារ ដែលបានកើតឡើងចាប់ពីកាលបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ ក្រៅពីបំណុលដែលកើតឡើងពីសកម្មភាពប្រតិបត្តិការប្រកួតប្រជែងរបស់ធនាគារនោះទេ។

តាមមតិយោបល់របស់គណៈគ្រប់គ្រង ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលបាន ឬទំនងនឹងក្លាយជាកាតព្វកិច្ចបំណុលក្នុងអំឡុង ១២ខែខាងមុខ បន្ទាប់ពីកាលបរិច្ឆេទបញ្ចប់ឆ្នាំ ហិរញ្ញវត្ថុនេះដែលនឹងមាន ឬអាចជះឥទ្ធិពលជាសារវន្តទៅលើលទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួននៅពេលបំណុលទាំងនោះដល់កាលកំណត់នោះទេ។

របាយការណ៍របស់គណៈក្រុមប្រឹក្សា (តំណាងអ្នករាជការ)

ព្រឹត្តិការណ៍ក្រោយការបង្កើតនៃការបង្កើត

ពុំមានព្រឹត្តិការណ៍ គួរឱ្យកត់សំគាល់ណាមួយបានកើតឡើង បន្ទាប់ពីការបង្កើតនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការបង្ហាញ ឬនិយ័តកម្មក្រៅពីការបង្ហាញនៅក្នុងកំណត់សំគាល់ដែលភ្ជាប់មកជាមួយរបាយការណ៍ហិរញ្ញវត្ថុនេះនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ រហូតដល់ការបង្កើតរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទនៃការតែងតាំង
លោក Tram Be	ប្រធាន	តែងតាំងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១២
លោក Tram Khai Hoa	អនុប្រធាន	តែងតាំងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១២
លោក Nguyen Mien Tuan	អនុប្រធាន	តែងតាំងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១២
លោក Duong The Nhat Xuan	សមាជិកក្នុងក្រុម	តែងតាំងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២
លោក Nguyen Ba Tri	សមាជិក	តែងតាំងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣
លោក Nguyen Nhi Thanh	សមាជិក	តែងតាំងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤
លោកស្រី Thach Thi Pho Ly	សមាជិកក្នុងក្រុម	តែងតាំងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤
លោក Deang Sarann	សមាជិកក្នុងក្រុម	លាឈប់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤

គណៈក្រុមប្រឹក្សា

សមាជិកគណៈក្រុមប្រឹក្សា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ រហូតដល់ការបង្កើតរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទនៃការតែងតាំង
លោក Nguyen Nhi Thanh	សមាជិកក្រុមប្រឹក្សាភិបាល អមអគ្គនាយក	តែងតាំងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១
លោក Phung Thai Phung	អគ្គនាយករង	តែងតាំងសារជាថ្មីនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១២
លោកស្រី Thearo Sidthipor	អគ្គនាយករង	តែងតាំងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣

សវនករ

ក្រុមហ៊ុនសវនករ Ernst & Young (Cambodia) Ltd. ជាសវនករបស់ធនាគារ ។

របាយការណ៍របស់គណៈគ្រប់គ្រង (តំណាងមុន)

សេចក្តីប្រកាសដោយគណៈគ្រប់គ្រង

យោងតាមមតិយោបល់ យើងខ្ញុំជាគណៈគ្រប់គ្រងសូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ថាពិតជាបានផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារត្រីមាសទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិដែលពាក់ព័ន្ធ និងគោលការណ៍ណែនាំចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។

ហត្ថលេខាតំណាងគណៈគ្រប់គ្រង



លោក Nguyen Nhi Thanh

សមាជិកក្រុមប្រឹក្សាភិបាលអមអគ្គនាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ ភាគទុនិកនៃ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារសាខម (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ដែលមានតារាងតុល្យការនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សំរាប់ការិយបរិច្ឆេទបញ្ចប់ គោលនយោបាយ គណនេយ្យសំខាន់ៗ និង កំណត់សំគាល់ផ្សេងៗ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងរបស់ធនាគារជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិន្នន័យពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យកម្ពុជា ហើយនិងបទបញ្ញត្តិ និងគោលការណ៍ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលគណៈគ្រប់គ្រងគិតថា មានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលពុំមានកំហុសឆ្គងជាសារវន្តដែល បណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ។

ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺបញ្ចេញមតិយោបល់លើរបាយការណ៍ហិរញ្ញវត្ថុនេះដោយផ្អែកលើមូលដ្ឋាននៃការងារសវនកម្ម។ យើងខ្ញុំបានធ្វើការងារ សវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ស្តង់ដារទាំងនេះតម្រូវឱ្យយើងខ្ញុំអនុវត្តតាមតម្រូវការនៃក្រមសីលធម៌ និងរៀបចំ ផែនការ និងបំពេញការងារសវនកម្មដើម្បីទទួលបានការធានាសមហេតុផលដើម្បីអះអាងថារបាយការណ៍ហិរញ្ញវត្ថុពុំមានកំហុសឆ្គងជាសារវន្តឡើយ។ ការងារសវនកម្មយើងខ្ញុំមិនមាន ការអនុវត្តន៍តិចតួចទាំងឡាយដើម្បីទទួលបាននូវភស្តុតាងដែលទាក់ទងទៅនឹង បរិមាណទឹកប្រាក់និងការបង្ហាញទាំងឡាយនៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ រាល់នីតិវិធីដែលយើងខ្ញុំបាន ជ្រើសរើសខាងលើគឺពឹងផ្អែកទៅលើការវិនិច្ឆ័យរបស់សវនករ ដោយរាប់បញ្ចូលនូវការវាយតម្លៃ លើហានិភ័យនៃភាពខុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុដែលបណ្តាល មកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ។ ក្នុងការវាយតម្លៃលើហានិភ័យទាំង នោះ យើងខ្ញុំបានពិនិត្យលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងការរៀបចំ និងការបង្ហាញ ពិន្នន័យពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែការវាយតម្លៃទាំងនេះមិនមែនសំរាប់គោលបំណងបញ្ចេញមតិយោបល់លើប្រសិទ្ធភាព នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារទេ។ ការងារសវនកម្មរបស់យើងខ្ញុំក៏រួមបញ្ចូលផងដែរនូវការវាយតម្លៃ ភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗដែលធ្វើឡើងដោយគណៈគ្រប់គ្រងព្រមទាំងការវាយតម្លៃលើការបង្ហាញ នៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល។

យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួលមានលក្ខណៈគ្រប់គ្រាន់និងសមស្របដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់ យើងខ្ញុំ។

មតិយោបល់របស់សវនករ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះបង្ហាញនូវទិន្នន័យពិតប្រាកដនិងត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារសំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ កម្ពុជា ហើយនិងបទបញ្ញត្តិ និងគោលការណ៍ណែនាំ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។

Maria Cristina M. Calimbas

Partner



Ernst & Young (Cambodia) Ltd.

ក្រុមហ៊ុនគណនេយ្យករជំនាញ និងសវនករប្រតិស្រុត

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥

តារាងតុល្យការ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

	កំណត់ សំគាល់	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ និង មាស	៣	៣.៩៣៧.០១៦	១៦.០៤៣.៣៤០	៤.៥៤១.០៤៣	១៨.១៤១.៤៦៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤	១១.៧៣១.០១២	៤៧.៨០៣.៨៧៤	១៤.៨៧៤.២៩៤	៥៩.៤២២.៨០៥
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៥	២៨.០៤៥.៦៧៨	១១៤.២៨៦.១៣៨	១០.៥៥២.៨៩៩	៤២.១៥៨.៨៣២
ឥណទាន និងបុរេប្រទានទៅអតិថិជន	៦	១០២.៩១៣.៩៦១	៤១៩.៣៧៤.៣៩១	៨១.៣២៦.៩៥២	៣២៤.៩០១.១៧៣
ការវិនិយោគលើមូលបត្រ	៧	២៥.០០០	១០១.៨៧៥	២៥.០០០	៩៩.៨៧៥
អចលនទ្រព្យ និងហត្ថបករណ៍	៨	១.១៩១.០២២	៤.៨៥៣.៤១៥	១.១៦៣.១២៦	៤.៦៤៦.៦៨៨
ទ្រព្យអរូបិយ	៩	៦៤.៣៣៨	២៦២.១៧៧	១៣០.៣៩៧	៥២០.៩៣៦
ពន្ធពន្យារជាទ្រព្យសកម្ម	១៣	១១.១១៤	៤៥.២៩០	-	-
ទ្រព្យសកម្មផ្សេងៗ	១០	៣.៨៤៩.២៤៣	១៥.៦៨៥.៦៦៥	៩៥៣.៦៨៣	៣.៨០៩.៩៦៥
ទ្រព្យសកម្មសរុប		១៥១.៧៦៨.៣៨៤	៦១៨.៤៥៦.១៦៥	១១៣.៥៦៧.៣៩៤	៤៥៣.៧០១.៧៤១
បំណុល					
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១១	៦៤.៥៦៧.២៥៦	២៦៣.១១១.៥៦៨	៤១.៤៦៤.០៣៧	១៦៥.៦៤៨.៨២៨
ប្រាក់បញ្ញើរបស់អតិថិជន	១២	៤៦.៤៤៥.៣៥០	១៨៩.២៦៤.៨០១	២៩.០៩៩.០៩៩	១១៦.២៥០.៩០១
បំណុលពន្ធលើប្រាក់ចំណេញ	១៣	៣៣៧.០២៥	១.៣៧៣.៣៧៧	១៥៣.២៣២	៦១២.១៦២
ពន្ធពន្យារជាបំណុល	១៣	៦.៨៧២	២៨.០០៣	៤០.៨៦៤	១៦៣.២៥២
បំណុលផ្សេងៗ	១៤	១.០៧៨.៤៥០	៤.៣៩៤.៦៨៥	៧៦៤.៨៧៦	៣.០៥៥.៦៨០
បំណុលសរុប		១១២.៤៣៤.៩៥៣	៤៨៨.១៧២.៤៣៤	៧១.៥២២.១០៨	២៨៥.៧៣០.៨២៣
មូលនិធិម្ចាស់ភាគហ៊ុន					
មូលធនដែលបានបង់	១៥	៣៨.០០០.០០០	១៥៤.៨៥០.០០០	៣៨.០០០.០០០	១៥១.៨១០.០០០
ប្រាក់ចំណេញរក្សាទុក		១.៣៣៣.៤៣១	៥.៤៣៣.៧៣១	៤.០៤៥.២៨៦	១៦.១៦០.៩១៨
មូលនិធិម្ចាស់ភាគហ៊ុនសរុប		៣៩.៣៣៣.៤៣១	១៦០.២៨៣.៧៣១	៤២.០៤៥.២៨៦	១៦៧.៩៧០.៩១៨
បំណុល និង មូលនិធិម្ចាស់ភាគហ៊ុនសរុប		១៥១.៧៦៨.៣៨៤	៦១៨.៤៥៦.១៦៥	១១៣.៥៦៧.៣៩៤	៤៥៣.៧០១.៧៤១

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

	កំណត់ សំគាល់	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ចំណូលការប្រាក់ និង ចំណូលប្រហាក់ប្រហែល	១៦	៨.៤០២.៨៣៤	៣៤.២៤១.៥៤៩	៥.៩២២.៤០២	២៣.៦៥៩.៩៩៦
ចំណាយការប្រាក់ និង ចំណាយប្រហាក់ប្រហែល	១៧	(២.៦០៦.៨០៧)	(១០.៦២២.៧៣៩)	(១.៤៦២.២១៦)	(៥.៨៤១.៥៥៣)
ចំណូលការប្រាក់ និង ចំណូលប្រហាក់ប្រហែល សុទ្ធ		៥.៧៩៦.០២៧	២៣.៦១៨.៨១០	៤.៤៦០.១៨៦	១៧.៨១៨.៤៤៣
ចំណូលពីកំរៃឈ្នួល និង កំរៃជើងសារ	១៨	១.០១០.៥០៥	៤.១១៧.៨០៨	៧៧៨.៤០៦	៣.១០៩.៧៣២
ចំណាយពីកំរៃឈ្នួល និង កំរៃជើងសារ	១៩	(១៩៤.៤២៥)	(៧៩២.២៨២)	(១៦៤.៨២៣)	(៦៥៨.៤៦៨)
ចំណូលពីកំរៃឈ្នួល និង កំរៃជើងសារ សុទ្ធ		៨១៦.០៨០	៣.៣២៥.៥២៦	៦១៣.៥៨៣	២.៤៥១.២៦៤
ចំណូលការវិនិយោគលើមូលបត្រ		-	-	៦២.០៤០	២៤៧.៨៥០
ចំណូល/(ខាត) ពីសកម្មភាពផ្សេងៗ	២០	(៥៥.៧០៧)	(២២៧.០០៦)	២១.២៦៦	៨៤.៩៥៨
ចំណូលប្រតិបត្តិការសរុប		៦.៥៥៦.៤០០	២៦.៧១៧.៣៣០	៥.១៥៧.០៧៥	២០.៦០២.៥១៥
ចំណាយទូទៅ និង រដ្ឋបាល	២១	(៤.២៩៥.៥៦៩)	(១៧.៥០៤.៤៤៤)	(៣.៨០៤.៧១៤)	(១៥.១៩៩.៨៣២)
សំវិធានធនសំរាប់ការខាតបង់លើឥណទាន	៦	(៥៤៥.៨៣៨)	(២.២២៤.២៩០)	(៦៦៣.៨៦៦)	(២.៦៥២.១៤៥)
ចំណេញមុនបង់ពន្ធ		១.៧១៥.០៩៣	៦.៩៨៨.៥៩៦	៦៨៨.៤៩៥	២.៧៥០.៥៣៨
ចំណាយពន្ធលើប្រាក់ចំណេញ	១៣	(៤២៦.៦៦៨)	(១.៧៣៨.៦៧២)	(២៣១.៣១៥)	(៩២៤.១០៣)
ចំណាយលើពន្ធពន្យារ	១៣	៤៥.១០៦	១៨៣.៨០៧	១៧.៥៣៤	៧០.០៤៨
ចំណាយសរុបពន្ធលើប្រាក់ចំណេញ		(៣៨១.៥៦២)	(១.៥៥៤.៨៦៥)	(២១៣.៧៨១)	(៨៥៤.០៥៥)
ចំណេញសុទ្ធសំរាប់ការិយបរិច្ឆេទ		១.៣៣៣.៥៣១	៥.៤៣៣.៧៣១	៤៧៤.៧១៤	១.៨៩៦.៤៨៣

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

.....

	មូលធនដែលបានបង់ ដុល្លារអាមេរិក	ប្រាក់ចំណេញរក្សាទុក ដុល្លារអាមេរិក	ប្រាក់បំប្លែងផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៣	៣៨.០០០.០០០	៣.៥៧០.៥៧២	៨៤.៥៨៩	៤១.៦៥៥.១៦១
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ ១	-	៤៧៤.៧១៤	-	៤៧៤.៧១៤
ប្រាក់ចំណេញមិនទាន់ទទួលស្គាល់ ទ្រព្យមានសម្រាប់លក់	-	-	(៨៤.៥៨៩)	(៨៤.៥៨៩)
សមតុល្យត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣	៣៨.០០០.០០០	៤.០៤៥.២៨៦	-	៤២.០៤៥.២៨៦
សមមូលបានរៀល (កំណត់សំគាល់លេខ២.១.៥)	១៥១.៨១០.០០០	១៦.១៦០.៩១៨	-	១៦៧.៩៧០.៩១៨
សមតុល្យត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៤	៣៨.០០០.០០០	៤.០៤៥.២៨៦	-	៤២.០៤៥.២៨៦
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ ១	-	១.៣៣៣.៤៣១	-	១.៣៣៣.៤៣១
ប្រាក់ចំណេញផ្ទេរទៅធនាគារមេ	-	(៤.០៤៥.២៨៦)	-	(៤.០៤៥.២៨៦)
សមតុល្យត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	៣៨.០០០.០០០	១.៣៣៣.៤៣១	-	៣៩.៣៣៣.៤៣១
សមមូលបានរៀល (កំណត់សំគាល់២.១.៥)	១៥៤.៨៥០.០០០	៥.៤៣៣.៧៣១	-	១៦០.២៨៣.៧៣១

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

		២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ	២២	១៦.១៦៥.០០៧	៦៥.៨៧២.៤០២	៩.៦៦៧.៩៥៧	៣៨.៦២៣.៤៨៩
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញបន្ថែមនូវអចលនទ្រព្យ និង ហត្ថបករណ៍	៨	(៣៩៨.៤២៦)	(១.៦២៣.៥៨៦)	(៤៣៤.៥៧២)	(១.៧៣៦.១១៥)
ការទិញបន្ថែមនូវទ្រព្យអរូបិយ	៩	-	-	(៦៨.៤០០)	(២៧៣.២៥៨)
សាច់ប្រាក់បានពីការលក់អចលនទ្រព្យ និងហត្ថបករណ៍		៩.៥០០	៣៨.៧១៣	-	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(៣៨៨.៩២៦)	(១.៥៨៤.៨៧៣)	(៥០២.៩៧២)	(២.០០៩.៣៧៣)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ					
ប្រាក់ចំណេញផ្ទេរទៅក្រុមហ៊ុនមេ		(៤.០៤៥.២៨៦)	(១៦.៤៨៤.៥៤០)	-	-
ការកើនឡើងសុទ្ធនៃសាច់ប្រាក់		១១.៧៣០.៧៩៥	៤៧.៨០២.៩៨៩	៩.១៦៤.៩៨៥	៣៦.៦១៤.១១៦
សមតុល្យសាច់ប្រាក់នៅដើមឆ្នាំ	៣	២២.០៦៥.៧៣៣	៨៨.១៥២.៦០៥	១២.៩០០.៧៤៨	៥១.៥៣៨.៤៨៩
លំអៀងអត្រាប្តូរប្រាក់បរទេស		-	១.៧៦៥.២៥៧	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នៅចុងឆ្នាំ	៣	៣៣.៧៩៦.៥២៨	១៣៧.៧២០.៨៥១	២២.០៦៥.៧៣៣	៨៨.១៥២.៦០៥

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១. ព័ត៌មានអំពីធនាគារ

ធនាគារសាខាម (ខេមបូឌា) ភីអិលស៊ី (តទៅនេះហៅកាត់ថា“ធនាគារ”) បានចុះបញ្ជីអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបង្កើតឡើង និងប្រតិបត្តិការ

ធនាគារជាសាខារបស់ ធនាគារសាយហ្គានឡើងទី១ ពាណិជ្ជ ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសវៀតណាម។ ធនាគារធ្វើប្រតិបត្តិការអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអាជ្ញាប័ណ្ណធនាគារអចិន្ត្រៃយ៍លេខ២៧ ចុះថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០០៩ ចេញដោយធនាគារជាតិនៃកម្ពុជា។ ធនាគារបានទទួលអាជ្ញាប័ណ្ណ ពីក្រសួងពាណិជ្ជកម្ម លេខ៥២៣/០៩ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៩។

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១១ ធនាគារបានប្តូរស្ថានភាពក្រុមហ៊ុនតាមច្បាប់របស់ខ្លួនទៅជា ក្រុមហ៊ុន ឯកជនទទួលខុសត្រូវមានកម្រិត និងពុំមានការផ្លាស់ប្តូរភាគទុនិកនោះទេ ដោយផ្អែកលើលិខិត អនុម័ត ជាផ្លូវការពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១។ សកម្មភាពចម្បងរបស់ធនាគារគឺការផ្តល់សេវាកម្មផ្នែកធនាគារជាច្រើនប្រភេទ និងសេវាកម្មផ្សេងៗ ទៀតដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។

មូលនិធិម្ចាស់ហ៊ុន

មូលនិធិសរុបរបស់ម្ចាស់ហ៊ុនធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ មានចំនួន ៣៨ លានដុល្លារអាមេរិក ឬស្មើនឹង ១៥៤,៨៥ ពាន់លានរៀល (ឆ្នាំ២០១៣៖ ៣៨ លានដុល្លារអាមេរិក ឬ ១៥១,៨១ ពាន់លានរៀល)។

ទីតាំង

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អាគារលេខ៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

បុគ្គលិក

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារមានបុគ្គលិកសរុបចំនួន ១៦៧នាក់ ដែលក្នុងនោះ ៩៨នាក់បំរើការនៅទីស្នាក់ការកណ្តាល ១៤នាក់បំរើការនៅសាខាអូឡាំពិក ១៣នាក់ បំរើការនៅសាខាខេត្តកំពង់ចាម ១២នាក់ បំរើការនៅសាខាច្បារអំពៅ ៩នាក់ បំរើការនៅសាខាហេងលី ១២នាក់ បំរើការនៅសាខាមន្ទីរវៀង ៩នាក់ បំរើការនៅសាខាពោធិ៍ចិនតុង (២០១៣៖ ១៦៧ នាក់)។

២. គោលនយោបាយគណនេយ្យ

២.១. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

២.១.១ របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងដោយអនុលោមតាម ស្តង់ដារគណនេយ្យ នៃកម្ពុជា (CAS) និង សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាទៅលើការរៀបចំ និងបង្ហាញ របាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ជាមួយរួមទាំងការប្រើប្រាស់របាយការណ៍ទាំងនេះ មិនត្រូវបានរៀបចំឡើងសំរាប់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដែលពុំបានដឹងពីគោលការណ៍គណនេយ្យ នីតិវិធី និងការអនុវត្តគណនេយ្យនៃព្រះរាជាណាចក្រកម្ពុជា និងពុំមានគោលបំណងធ្វើការបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការ និងស្ថានភាពលំហូរសាច់ប្រាក់ ដោយអនុលោម ទៅតាមគោលការណ៍គណនេយ្យ និងការអនុវត្តគណនេយ្យដែលទទួលស្គាល់ជាទូទៅនៅបណ្តាប្រទេស ដោយឡែកពីប្រទេសកម្ពុជាទេ។

គោលនយោបាយគណនេយ្យបង្ហាញខាងក្រោម ត្រូវបានធនាគារអនុវត្តយ៉ាងជាប់លាប់។

២.១.២ មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំដោយវិធីសាស្ត្រថ្លៃដើមប្រវត្តិសាស្ត្រ។

២.១.៣. ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធចាប់ផ្តើមពីថ្ងៃទី១ ខែមករា និង បញ្ចប់ថ្ងៃទី៣១ ខែធ្នូ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. គោលនយោបាយគណនេយ្យ (តំបន់ទី១)

២.១. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

២.១.៤ រូបិយប័ណ្ណសម្រាប់ការវាស់វែងនិងការបង្ហាញ

រូបិយប័ណ្ណជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ខ្មែររៀល (KHR) ដោយសារធនាគារធ្វើប្រតិបត្តិការ និង កត់ត្រាលំហូរធនាគាររបស់ខ្លួន ផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក។

គណៈគ្រប់គ្រងបាន កំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណសម្រាប់ការវាស់វែង និងការបង្ហាញ របស់ធនាគារព្រោះវាបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ទាក់ទង និងកាលៈទេសៈរបស់ធនាគារ។ ការបង្ហាញនេះ គឺស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០៧-១៦៤ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧។

ប្រតិបត្តិការដែលធ្វើឡើងក្នុងរូបិយប័ណ្ណមិនមែនដុល្លារអាមេរិក នឹងត្រូវបកប្រែទៅជារូបិយប័ណ្ណ ដុល្លារអាមេរិក ដោយយោងតាមអត្រាប្តូរប្រាក់នៃកាលបរិច្ឆេទរបស់ប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងបំណុលរូបិយវត្ថុ ដែលមានរូបិយប័ណ្ណគោលមិនមែនដុល្លារអាមេរិក នឹងត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណដុល្លារអាមេរិក ដោយយោងតាមអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃតារាងតុល្យការ។ ភាពខុសគ្នាលើអត្រាប្តូរប្រាក់នឹងត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផល។

២.១.៥ ការប្រែសម្រួលទឹកប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

ការប្រែសម្រួលទឹកប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០២ និងប្រកាសពាក់ព័ន្ធនានារបស់ធនាគារជាតិ នៃកម្ពុជា ដោយប្រើអត្រាប្តូរប្រាក់ចុងការិយបរិច្ឆេទ ៤.០៧៥រៀល ក្នុង ១ ដុល្លារអាមេរិកសម្រាប់ ការិយបរិច្ឆេទនៃរបាយការណ៍ (២០១៣ គឺ ៣៩៩៥.៧៥ ក្នុង ១ ដុល្លារអាមេរិក) ដូចដែលបាន ប្រកាសឲ្យប្រើដោយធនាគារជាតិនៃកម្ពុជា។ ទឹកប្រាក់ប្រែសម្រួលទាំងនេះ មិនត្រូវបានអះអាងថា ជាទឹកប្រាក់តំណាងឲ្យការបង្ហាញទឹកប្រាក់ដុល្លារអាមេរិក ឬអាច ត្រូវបានបង្ហាញជាប្រាក់រៀលតាមអត្រាផ្សេងទៀតទេ។

២.២. ការវិនិច្ឆ័យនិងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ក្នុងការអនុវត្តគោលនយោបាយគណនេយ្យនៃធនាគារ គណៈគ្រប់គ្រងបានប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួន និងធ្វើការប៉ាន់ស្មានក្នុងការកំណត់បរិមាណដែលត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

២.២.១ កិច្ចសន្យាជួលប្រតិបត្តិការ

ធនាគារ បានចុះកិច្ចសន្យាជួលអាគារ ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ដោយផ្អែកលើមូលដ្ឋានក្នុងការវាស់វែងលើរយៈពេល និងលក្ខខណ្ឌនៃកិច្ចសន្យាជួល (ដូចជាភាព ជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសកម្ម មិនត្រូវបានផ្ទេរទៅអ្នកជួលនៅក្នុងការិយបរិច្ឆេទនៃកិច្ចសន្យាជួល ហើយកិច្ចសន្យាជួលមានរយៈពេលតិចជាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម) ធនាគារ បាន កំណត់ថា ភតិបត្តិការទទួលបានហានិភ័យ និងផលប្រយោជន៍សំខាន់ៗទាំងអស់ក្នុងនាមជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិទាំងនេះ។

២.២.២ រូបិយប័ណ្ណគោល

ស្តង់ដារគណនេយ្យកម្ពុជាលេខ ២១ តម្រូវឲ្យគណៈគ្រប់គ្រងប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួនក្នុង ការកំណត់រូបិយប័ណ្ណសម្រាប់ការវាស់វែង ព្រោះវាបានឆ្លុះបញ្ចាំងពីឥទ្ធិពលសេដ្ឋកិច្ច នៃប្រភព ប្រតិបត្តិការ និងកាលៈទេសៈរបស់ធនាគារ។ ក្នុងការវិនិច្ឆ័យនេះ ធនាគារត្រូវពិចារណាលើចំណុចដូចខាងក្រោម៖

- ក. រូបិយប័ណ្ណដែលមានឥទ្ធិពលលើតម្លៃឧបករណ៍ និងសេវាហិរញ្ញវត្ថុ (តម្លៃឧបករណ៍ និងសេវា ហិរញ្ញវត្ថុ នឹងត្រូវបានកំណត់ និងធ្វើការលក់ចេញដោយប្រើប្រាស់រូបិយប័ណ្ណនេះ)
- ខ. រូបិយប័ណ្ណដែលទទួលបានពីសកម្មភាពហិរញ្ញប្បទាន និង
- គ. រូបិយប័ណ្ណដែលទទួលបានពីសកម្មភាពប្រតិបត្តិការ ហើយតែងតែធ្វើការរក្សាទុក។

២.២.៣ សំវិធានធនលើឥណទានដែលបាត់បង់

នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គុណភាពនៃឥណទាន និងបុរេប្រទានត្រូវបានត្រួតពិនិត្យ និង វាយតម្លៃ ដើម្បីកំណត់ចំណាត់ថ្នាក់ និងកម្រិតនៃសំវិធានធនលើឥណទាន បាត់បង់ដែលនឹងបង្ហាញពេញលេញក្នុងកំណត់សម្គាល់លេខ ២.៣.៦។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូច)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. គោលនយោបាយគណនេយ្យ (តំបន់ឥណ្ឌូច)

២.២. ការវិនិច្ឆ័យនិងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ (តំបន់ឥណ្ឌូច)

២.២.៤ ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់សំរាប់រាល់ទំហំខុសគ្នាបណ្តោះអាសន្ន និងការខាតបង់ពន្ធដារដែលមិនបានប្រើប្រាស់ រហូតដល់កំរិតមួយដែលអាចនឹងទៅរួច ដែលប្រាក់ចំណេញគិតពន្ធនាពេលអនាគតនឹងអាចកើតមាន ដើម្បីយកមកទូទាត់ជាមួយនឹងការខាតបង់ទាំងនោះ។ ការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងសំខាន់ៗត្រូវបានតម្រូវ ដើម្បីកំណត់ទំហំនៃពន្ធពន្យារជាទ្រព្យសកម្មដែលអាចត្រូវបានទទួលស្គាល់ យោងទៅតាមកំរិត និងពេលវេលាសមរម្យនៃប្រាក់ចំណូលអនាគត ជាមួយគ្នានឹងយុទ្ធសាស្ត្រផែនការពន្ធដារអនាគត។

២.២.៥ ការថយចុះនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការថយចុះនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ កើតមាននៅពេលដែលតម្លៃចុះបញ្ជីនៃទ្រព្យសកម្ម ឬ ទ្រព្យសកម្មប្រមូលផ្តុំមានតម្លៃលើសពីទឹកប្រាក់ដែលអាចប្រមូលមកវិញបាន ហើយតម្លៃចុះបញ្ជី នៃទ្រព្យសកម្ម គឺយកតម្លៃខ្ពស់ជាងរវាងតម្លៃទីផ្សារដកចេញថ្លៃដើមពាក់ព័ន្ធការលក់ និងតម្លៃប្រើប្រាស់។ ការគណនាតម្លៃទីផ្សារដកចេញថ្លៃដើមពាក់ព័ន្ធការលក់ គឺផ្អែកលើទិន្នន័យដែលទទួលបានពី ប្រតិបត្តិការលក់ដោយប្រតិបត្តិការបើកចំហនៃទ្រព្យសកម្មដែលស្រដៀងគ្នា ឬតម្លៃអង្កេតនៅលើ ទីផ្សារដកចេញថ្លៃដើមដែលកើតមានដើម្បីលក់ទ្រព្យសកម្ម។ ការគណនាតម្លៃប្រើប្រាស់គឺផ្អែកលើគំរូ សាច់ប្រាក់អប្បបរមា។ ធនាគារវាយតម្លៃការថយចុះនៃទ្រព្យសកម្ម នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរ ដែលបង្ហាញថា តម្លៃចុះបញ្ជីនៃទ្រព្យសកម្ម មិនអាចប្រមូលមកវិញបាន។ កត្តាសំខាន់ៗនានា ដែលធនាគារពិចារណាថា តម្រូវឲ្យមានការពិនិត្យលើការថយចុះតម្លៃមាន៖

- លទ្ធផលប្រតិបត្តិការមានកម្រិតទាបជាងខ្លាំង ធៀបទៅនឹងលទ្ធផលប្រតិបត្តិការរំពឹងទុក នាពេលកន្លងមក ឬនាពេលអនាគត
- ការផ្លាស់ប្តូរសំខាន់ៗនៃរបៀបប្រើប្រាស់ទ្រព្យសកម្ម ដែលបានទិញ ឬយុទ្ធសាស្ត្រអាជីវកម្ម ទាំងមូល
- និន្នាការសេដ្ឋកិច្ច ឬក្នុងវិស័យអវិជ្ជមានសំខាន់ៗ។

២.២.៦ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃអចលនទ្រព្យ និងហត្ថបករណ៍ និងកម្មវិធីកុំព្យូទ័រ

ធនាគារធ្វើការប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃអចលនទ្រព្យ និងហត្ថបករណ៍ និងកម្មវិធីកុំព្យូទ័ររបស់ខ្លួន ហើយការប៉ាន់ស្មាននេះត្រូវបានត្រួតពិនិត្យឡើងវិញតាមកាលកំណត់ ដើម្បីធានាថាវាសមស្រប មាន ភាពសមស្របជាមួយនឹងអត្ថប្រយោជន៍សេដ្ឋកិច្ចនៃអចលនទ្រព្យ និងហត្ថបករណ៍ និងកម្មវិធីកុំព្យូទ័រនីមួយៗ។

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

២.៣.១ បម្រែបម្រួលគោលនយោបាយគណនេយ្យ

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រគណនាដែលដាក់ឲ្យអនុវត្តដោយធនាគារ ត្រូវបាន អនុវត្តដូចគ្នាទៅនឹងគោលនយោបាយគណនេយ្យ ក្នុងការិយបរិច្ឆេទគ្រាមុន។

២.៣.២ សាច់ប្រាក់ និង សាច់ប្រាក់សមមូល

សម្រាប់គោលបំណងរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ សមតុល្យធនាគារប្រាក់បញ្ញើគ្នាកាលកំណត់ និងការវិនិយោគរយៈពេលខ្លី ដែលអាចប្តូរជាសាច់ប្រាក់បានក្នុងរយៈពេលបីខែ ឬតិចជាងនេះនាពេលដាក់តម្កល់ និងដែលអាចប្តូរជាសាច់ប្រាក់ដែលកំណត់បាន និងមានហានិភ័យតិចតួចលើការផ្លាស់ប្តូរតម្លៃ។

២.៣.៣ សមតុល្យនៅធនាគារផ្សេងៗ

សមតុល្យនៅធនាគារផ្សេងៗ ត្រូវបានកត់ត្រាជាទឹកប្រាក់ដើម។

២.៣.៤ ប្រាក់បញ្ញើតាមច្បាប់

ប្រាក់បញ្ញើតាមច្បាប់សំរាប់ប្រើប្រាស់ក្នុងប្រតិបត្តិការធនាគារ ត្រូវបានកំណត់នៅ ធនាគារជាតិ នៃកម្ពុជា អនុលោមតាមច្បាប់ស្តីពីធនាគារនិងស្ថាប័នហិរញ្ញវត្ថុ ដែលកំណត់អត្រាភាគរយអប្បបរមានៃដើមទុន និងប្រាក់បញ្ញើរបស់អតិថិជនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. គោលនយោបាយគណនេយ្យ (ត្រីមីនីមីន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត្រីមីនីមីន)

២.៣.៥. ឥណទាន និង ប្រាក់បុរេប្រទាន

ឥណទាន និងប្រាក់បុរេប្រទានទៅអតិថិជន ត្រូវបានបង្ហាញក្នុងតារាងតុល្យការជាទឹកប្រាក់ដើម ដោយដកចេញនូវឥណទានដែលត្រូវបានលុបចោល និងសំវិធានធនដែលមានលើឥណទាន និងបុរេប្រទាន ទាំងនោះ។ ឥណទានរយៈពេលខ្លី គឺជាឥណទានដែលនឹងត្រូវទូទាត់សងវិញនៅក្នុងរយៈពេលមួយឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទដែលឥណទាននោះត្រូវបានផ្តល់ឲ្យអតិថិជន។ ឥណទានរយៈពេលវែង គឺជាឥណទានដែលនឹងត្រូវទូទាត់សងមកវិញ នៅក្នុងរយៈពេលលើសពីមួយឆ្នាំដោយ គិតចាប់ពីកាលបរិច្ឆេទ ដែលឥណទានត្រូវបានផ្តល់ឲ្យអតិថិជន។ ឥណទានត្រូវបានលុបចោល នៅពេលធនាគារពុំមានសង្ឃឹមយ៉ាងប្រាកដនិយមណាមួយដែលថា ឥណទានអាចប្រមូលមកវិញបាន។ ការប្រមូលបានមកវិញនៃឥណទាន និងបុរេប្រទានដែលត្រូវបាន លុបចោល ឬបានធ្វើសំវិធានធននៅក្នុងការិយបរិច្ឆេទមុនៗនឹងបន្ថយទឹកប្រាក់នៃសំវិធានធនសំរាប់ឥណទានបាត់បង់នៅក្នុងរបាយការណ៍លទ្ធផល។

ឥណទានដែលត្រូវបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារ សង្ស័យ ឬ បាត់បង់គឺត្រូវបានចាត់ទុកជា ឥណទានមិនដំណើរការ។

២.៣.៦. សំវិធានធនសំរាប់ការបាត់បង់លើឥណទាន និងបុរេប្រទាន

សំវិធានធនសំរាប់ការបាត់បង់លើឥណទាន និងបុរេប្រទានត្រូវធ្វើឡើងដោយអាស្រ័យទៅលើ ហានិភ័យជាក់លាក់នានា ដែលទាក់ទងទៅនឹងឥណទាននិងបុរេប្រទានទាំងនោះដែល ត្រូវបានពិនិត្យមើល និងកំណត់យ៉ាងជាក់លាក់ថាជាឥណទានឃ្លាំមើល ក្រោមស្តង់ដារ សង្ស័យ ឬបាត់បង់។ លើសពីនេះសំវិធានធនទូទៅត្រូវបានធ្វើឡើងផងដែរ សំរាប់ឥណទានដែលត្រូវបានចាត់ថ្នាក់ជា ឥណទានធម្មតា។

២.៣.៦ សំវិធានធនសំរាប់ការបាត់បង់លើឥណទាន និងបុរេប្រទាន (ត្រីមីនីមីន)

ធនាគារអនុវត្តចំណាត់ថ្នាក់ឥណទាន និងផ្តល់សំវិធានធនដែលតំរូវដោយច្បាប់ ដូចមានចែងនៅក្នុងប្រកាសលេខ៖ ៨៧-០៩-០៧៤ របស់ធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ដែលចែកសម្ពាធឥណទានរបស់ធនាគារជា ៥ថ្នាក់។ ប្រកាសនោះក៏តំរូវថា សំវិធានធនទូទៅ និងជាក់លាក់អប្បបរមាត្រូវតែកំណត់ទុកទៅតាមការចាត់ថ្នាក់នៃឥណទានទាំងនោះ។

សំវិធានធន ត្រូវបានធ្វើឡើងដោយផ្អែកលើភាគរយនៃឥណទាន និងបុរេប្រទានសរុបមានដូចខាង ក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	កំរិតសំវិធានធន
សំវិធានទូទៅ		
ឥណទានធម្មតា	តិចជាង៣០ថ្ងៃ	១%
សំវិធានជាក់លាក់		
ឥណទានឃ្លាំមើល	ពី ៣០ ថ្ងៃ ឬ ច្រើនជាង ប៉ុន្តែ តិចជាង ៩០ ថ្ងៃ	៣%
ឥណទានក្រោមស្តង់ដារ	ពី ៩០ ថ្ងៃ ឬ ច្រើនជាង ប៉ុន្តែ តិចជាង ១៨០ ថ្ងៃ	២០%
ឥណទានជាប់សង្ស័យ	ពី ១៨០ ថ្ងៃ ឬ ច្រើនជាង ប៉ុន្តែ តិចជាង ៣៦០ ថ្ងៃ	៥០%
ឥណទានបាត់បង់	៣៦០ ថ្ងៃ ឬ ច្រើនជាង	១០០%

ឥណទានមិនអាចប្រមូលបាន ឬ ចំណែកឥណទានដែលចាត់ថ្នាក់ជាឥណទានមិនល្អនឹងត្រូវលុបចោល បន្ទាប់ពីពិចារណាលើតម្លៃទីផ្សារជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) នៅពេលដែលគណៈគ្រប់គ្រងវិនិច្ឆ័យថា គ្មានលទ្ធភាពដ៏ប្រាកដនិយមដើម្បីទារយកឥណទានមកវិញបាន។

២.៣.៧ កិច្ចសន្យាផ្សេងៗដែលទាក់ទងនឹងឥណទាន

នៅក្នុងសកម្មភាពធម្មតានៃអាជីវកម្ម ធនាគារព្រមព្រៀងជាភាគីក្នុងកិច្ចសន្យានានាទាក់ទងនឹងឥណទាន រួមមានកិច្ចសន្យាឥណទាន លិខិតឥណទាន និងការធានាផ្សេងៗ។ គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រផ្តល់សំវិធានធន មានលក្ខណៈស្រដៀងគ្នាចំពោះឥណទានដែលបានព្រមព្រៀង ដូចដែលបានលាតត្រដាងខាងលើ។ សំវិធានធនត្រូវបានកំណត់ឡើងចំពោះកិច្ចសន្យាផ្សេងៗ ដែលទាក់ទងនឹងឥណទាន នៅពេលដែលការខាតបង់ត្រូវបានប្រមើលមើលថា នឹងអាចកើតមាន។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណទាន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. គោលនយោបាយគណនេយ្យ (តំបន់ឥណទាន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ឥណទាន)

២.៣.៨ ការវិនិយោគហិរញ្ញវត្ថុសំរាប់លក់

ការវិនិយោគហិរញ្ញវត្ថុសំរាប់លក់ គឺជាទ្រព្យសកម្មហិរញ្ញវត្ថុមិនមែននិស្សន្ទ ដែលធនាគារមានបំណងទិញ និងរក្សាទុកជារៀងរហូត ហើយដែលអាចលក់ដើម្បីឆ្លើយតបនឹងតម្រូវការសាច់ប្រាក់ ឬ ការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ។

២.៣.៩ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានរក្សាទុកត្រឹមតម្លៃទទួលស្គាល់ ដែលអាចស្មានទុកជាមុន។ ការប៉ាន់ស្មាន ត្រូវបានធ្វើឡើងចំពោះឥណទានសង្ស័យ ដោយយោងទៅតាមការពិនិត្យឡើងវិញលើឥណទានសរុបនៅបរិច្ឆេទតារាងតុល្យការ។

២.៣.១០ ទ្រព្យអរូបិយ

កម្មវិធីកុំព្យូទ័រ ដែលធនាគារបានទិញ ត្រូវបានបង្ហាញតាមថ្លៃដើម ដករំលស់បង្គរ។ កម្មវិធីកុំព្យូទ័រ ត្រូវបានរំលស់ដោយផ្អែកលើវិធីសាស្ត្ររំលស់ចែរដែលរំលស់ក្នុងរយៈពេល៥ឆ្នាំ។

២.៣.១១ អចលនទ្រព្យ និងហត្ថបករណ៍

- (i) អចលនទ្រព្យ និងហត្ថបករណ៍ត្រូវបានកត់ត្រាតាមតម្លៃដើមដោយ ដករំលស់បង្គរ និងការ ខាតបង់នៃឱនភាពតម្លៃបង្គរ (ប្រសិនបើមាន)។ នៅពេលដែលធាតុនៃទ្រព្យអចលនទ្រព្យ និង ហត្ថបករណ៍ រួមបញ្ចូលនូវសមាសធាតុសំខាន់ៗ ដែលមានអាយុកាលកំណត់ប្រើប្រាស់ខុសៗគ្នា សមាសភាពទាំងនោះត្រូវបានចាត់ទុកជាធាតុ ផ្សេងគ្នានៃអចលនទ្រព្យ និងហត្ថបករណ៍។
- (ii) រំលស់អចលនទ្រព្យ និងហត្ថបករណ៍ផ្សេងៗ ត្រូវបានកត់ត្រាក្នុងរបាយការណ៍លទ្ធផលតាមវិធីសាស្ត្ររំលស់ចែរតាមអត្រាដូចខាងក្រោម៖

ការកែលំអរអាគារ	១៥ ឆ្នាំ
សំភារៈបច្ចេកវិទ្យាព័ត៌មាន	៤ ឆ្នាំ
គ្រឿងសង្ហារឹម និង គ្រឿងបរិក្ខារ	៤-៥ ឆ្នាំ
យានយន្ត	៤-៥ ឆ្នាំ

- (iii) ការចំណាយបន្តបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃអចលនទ្រព្យ និងហត្ថបករណ៍ ដែលបានទទួលស្គាល់រួចមក ហើយត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃពិតគណនេយ្យនៃទ្រព្យសកម្ម នៅពេលដែលអត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគតនឹងប្តូរចូលមកធនាគារ លើសពីបទដ្ឋានដំណើរការដើមដែលបានវាយ តម្លៃសំរាប់ទ្រព្យសកម្មដែលមាន។ រាល់ចំណាយបន្តបន្ទាប់ផ្សេងទៀតត្រូវទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលកើតឡើង។
- (iv) ចំណេញ ឬ ខាតពីការបោះបង់ ឬ ការលក់ចេញនៃអចលនទ្រព្យ និងហត្ថបករណ៍ណាមួយ ត្រូវបានកំណត់ដោយ ភាពខុសគ្នារវាងការប៉ាន់ស្មាននៃប្រាក់ចំណូលសុទ្ធពីការលក់ និង តម្លៃពិតគណនេយ្យនៃទ្រព្យសកម្មនោះ ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល នៅថ្ងៃបោះបង់ ឬលក់ចេញ។
- (v) អចលនទ្រព្យ និងហត្ថបករណ៍ដែលបានរំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃ ដែលអចលនទ្រព្យ និងហត្ថបករណ៍ទាំងនោះត្រូវបានលក់ ឬ ជុះចោល។
- (vi) តម្លៃពិតគណនេយ្យនៃអចលនទ្រព្យ និងហត្ថបករណ៍ ត្រូវបានធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះ ឱនភាពនៃតម្លៃនៅពេលមានការគូសបញ្ជាក់ណាមួយឱ្យដឹងថា ទ្រព្យសកម្មនោះ ចាំបាច់ត្រូវបន្ថយតម្លៃ។ ឱនភាពតម្លៃត្រូវបានវាស់វែងដោយប្រៀបធៀបតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មជាមួយតម្លៃដែលអាចប្រមូលបានវិញ។ ការខាតបង់លើការថយចុះនៃតម្លៃ ត្រូវបានចាត់ទុកជាចំណាយក្នុងរបាយការណ៍លទ្ធផលឆ្នាំ។

ការដាក់បញ្ចូលមកវិញនូវការខាតបង់លើឱនភាពនៃតម្លៃដែលបានទទួលស្គាល់ពីឆ្នាំមុនៗ ត្រូវបានកត់ត្រាឡើងវិញ នៅពេលដែលមានការគូសបញ្ជាក់ឱ្យដឹងថា ការខូចបង់លើឱនភាព នៃតម្លៃ ដែលបានទទួលស្គាល់សំរាប់ទ្រព្យសកម្មនោះលែងកើតមានទៀត ឬ ត្រូវបានថយចុះ ហើយ។ ការដាក់បញ្ចូលមកវិញនេះ ត្រូវបានទទួលស្គាល់ត្រឹមតម្លៃពិតគណនេយ្យនៃ ទ្រព្យសកម្ម ដែលបានកំណត់ (តម្លៃសុទ្ធបន្ទាប់ពីដករំលស់) ប្រសិនបើមានការខាតបង់លើ ឱនភាពនៃតម្លៃនោះ។ ការដាក់បញ្ចូលមកវិញនេះត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ លទ្ធផលឆ្នាំ។

២.៣.១២ ប្រាក់បញ្ញើពីអតិថិជននិងពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើពីអតិថិជននិងពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានកត់ត្រាដោយយោងលើបរិមាណនៃប្រាក់បញ្ញើ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. គោលនយោបាយគណនេយ្យ (តំបន់ព័រមុន)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ព័រមុន)

២.៣.១៣ បំណុលផ្សេងៗ

បំណុលផ្សេងៗ ត្រូវបានកត់ត្រាដោយផ្អែកលើតម្លៃដើម ហើយក៏ត្រូវបានចាត់ទុកជាតម្លៃសមរម្យ មួយដែលរំពឹងថា នឹងត្រូវសងនៅពេលអនាគតសំរាប់ទំនិញនិងសេវាកម្មដែលបានទទួល។

២.៣.១៤ សំវិធានធនលើបំណុល

វិធានធនលើបំណុល ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារមានកាតព្វកិច្ច(តាមផ្លូវច្បាប់ រឺ ប្រយោល) ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាមានលទ្ធភាពដែលតម្រូវឲ្យ មានលំហូរចេញផលប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញកាតព្វកិច្ចនោះ ហើយការប៉ាន់ស្មានដែលអាចជឿជាក់បាននៃបរិមាណនោះត្រូវបានធ្វើឡើង។ សំវិធានធនត្រូវបានត្រួតពិនិត្យឡើងវិញ នាកាលបរិច្ឆេទនៃតារាងតុល្យការនីមួយៗ ហើយធ្វើការកែតម្រូវឲ្យស្របទៅនឹងការប៉ាន់ស្មានល្អបំផុតនាពេលបច្ចុប្បន្ន។ នៅពេលតម្លៃពេលវេលា នៃសាច់ប្រាក់ មានឥទ្ធិពលជាសារវន្ត បរិមាណសំវិធានធន គឺជាតម្លៃបច្ចុប្បន្ននៃការចំណាយ ដែលរំពឹងទុកដើម្បីទូទាត់បំណុល។

២.៣.១៥ ពន្ធលើប្រាក់ចំណេញ

ពន្ធបច្ចុប្បន្ន

ពន្ធបច្ចុប្បន្នជាទ្រព្យសកម្ម និងបំណុលសំរាប់ការិយបរិច្ឆេទបច្ចុប្បន្ន និងមុនៗត្រូវបានវាស់វែងជា ទឹកប្រាក់ដែលត្រូវបានរំពឹងទុកថាត្រូវបានប្រមូលមកវិញពី ឬ ត្រូវបង់ឲ្យអាជ្ញាធរពន្ធដារ។ អត្រា ពន្ធដារ និង ច្បាប់ពន្ធដារដែលត្រូវបានប្រើដើម្បីគណនាទឹកប្រាក់ទាំងនេះ គឺជាអត្រា និងច្បាប់ពន្ធ ដែលមានសុពលភាព នាការិយបរិច្ឆេទតារាងតុល្យការ។

ពន្ធពន្យារ

ពន្ធពន្យារត្រូវបានគណនាលើចំនួនខុសគ្នាបណ្តោះអាសន្ន នាកាលបរិច្ឆេទនៃតារាងតុល្យការរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល ហើយនិងតម្លៃពិតគណនេយ្យរបស់ពួកវាក្នុងគោល បំណងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ពន្ធពន្យារ ជាបំណុល ត្រូវបានទទួលស្គាល់លើចំនួនខុសគ្នាបណ្តោះអាសន្នជាប់ពន្ធទាំងអស់ លើកលែងតែនៅពេលពន្ធពន្យារលើបំណុលកើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃ ទ្រព្យសកម្ម ឬ បំណុលនៅក្នុងប្រតិបត្តិការដែលនៅពេលប្រតិបត្តិការនោះ មិនជះឥទ្ធិពលដល់ប្រាក់ចំណេញ តាមវិធីសាស្ត្រគណនេយ្យ និង ប្រាក់ចំណេញ ឬខាតជាប់ពន្ធ។

ពន្ធពន្យារ ជាទ្រព្យសកម្មត្រូវបានទទួលស្គាល់សំរាប់ភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ដែលអាចកាត់កងបានត្រឹមទំហំមួយដែលទំនងថាប្រាក់ចំណេញជាប់ពន្ធនឹងអាចមាន ដើម្បីកាត់កងជាមួយភាពខុសគ្នាបណ្តោះអាសន្នដែលអាចប្រើប្រាស់បាន លើកលែងតែនៅពេលពន្ធពន្យារជាទ្រព្យសកម្ម កើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃ ទ្រព្យសកម្មឬបំណុលក្នុងប្រតិបត្តិការនៅពេលប្រតិបត្តិការនោះ មិនមានឥទ្ធិពលដល់ប្រាក់ចំណេញតាមវិធីសាស្ត្រគណនេយ្យ និងប្រាក់ចំណេញ ឬខាតជាប់ពន្ធ។

តម្លៃពិតគណនេយ្យនៃពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនាកាលបរិច្ឆេទតារាងតុល្យការនីមួយៗ និងត្រូវកាត់បន្ថយមកត្រឹមទំហំដែលមិនទំនងថា ប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ នឹងអាចផ្តល់ឲ្យពន្ធពន្យារទ្រព្យសកម្មទាំងអស់ ឬ មួយផ្នែកអាចយកមកប្រើប្រាស់បាននាពេលអនាគត។ ពន្ធលើប្រាក់ចំណូលពន្យារជាទ្រព្យសកម្ម ដែលមិនត្រូវបាន ទទួលស្គាល់នោះគឺត្រូវបានវាយតម្លៃឡើងវិញ នាកាលបរិច្ឆេទនៃតារាងតុល្យការនីមួយៗ ហើយត្រូវទទួលស្គាល់តាមវិសាលភាពដែលវាទំនងថា ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងធ្វើឲ្យពន្ធពន្យារជាទ្រព្យសកម្មនោះ អាចត្រូវបានទទួលបានមកវិញ។

២.៣.១៦ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កងហើយចំនួនដែលនៅសល់ត្រូវ រាយការណ៍ក្នុងតារាងតុល្យការប្រសិនបើនិងប្រសិនបើមានតែសិទ្ធិដែលបង្គាប់តាមផ្លូវច្បាប់ធ្វើ ការកាត់កងតម្លៃដែលទទួលស្គាល់ និង សុច្ឆន្ទៈក្នុងការទូទាត់លើមូលដ្ឋានតម្លៃសុទ្ធ ឬក្នុងការទទួលស្គាល់លើទ្រព្យសកម្ម និងទូទាត់បំណុលនៅដំណាលគ្នា។ ករណីនេះមិនមែនជាករណី ទូទៅ ដែលអាចអនុវត្តបានជាមួយកិច្ចព្រមព្រៀងទូទាត់មេ (Master Netting Agreement) និង ទ្រព្យសកម្ម និងបំណុលពាក់ព័ន្ធដែលត្រូវបានបង្ហាញជាចំនួនដុលក្នុងតារាងតុល្យការ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២. គោលនយោបាយគណនេយ្យ (ត្រីមាសទី១)

២.៣ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត្រីមាសទី១)

២.៣.១. ការទទួលស្គាល់ចំណូល និង ចំណាយ

១. ចំណូលការប្រាក់

ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលពាក់ព័ន្ធជាមួយប្រតិបត្តិការនឹងហូរចូលមកក្នុងធនាគារ ហើយចំនួនទឹកប្រាក់នៃចំណូលនោះ អាចធ្វើការវាស់វែងត្រូវបានយ៉ាងជាក់លាក់បាន។

ចំណូលការប្រាក់ពីឥណទានទៅកាន់អតិថិជន និង សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា និង ធនាគារដទៃទៀត ការវិនិយោគលើមូលបត្រ បំណុល ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្កប្រចាំថ្ងៃ លើកលែងតែឥណទាន ទៅកាន់អតិថិជនដែលត្រូវបានចាត់ថ្នាក់ជាឥណទានក្រោម ស្តង់ដារ ជាប់សង្ស័យ ឬក៏ខាតបង់។ បង្កការប្រាក់សំរាប់ឥណទានទាំងនេះ ត្រូវបានពន្យារហូតបានទទួលសាច់ប្រាក់ពិតៗ ឥណទានទៅកាន់ អតិថិជនដែលត្រូវបានចាត់ថ្នាក់ជា ឥណទានក្រោមស្តង់ដារ ជាប់សង្ស័យ ឬក៏ខាតបង់ គឺឥណទានដែលកាលកំណត់បង់ប្រាក់លើស ៩០ថ្ងៃ រឺ ច្រើនពីនេះ។

២. ចំណូលពីសកម្មភាពផ្សេងៗរបស់ធនាគារ

ចំណូលពីប្រតិបត្តិការផ្សេងៗរបស់ធនាគារត្រូវបង្កើតតាមមូលដ្ឋានដូចខាងក្រោម៖

- (ក) កំរៃពីការរៀបចំឥណទាន និង កំរៃជើងសារដែលបានពីសេវាកម្មផ្សេងៗ និងការសំរួលដែល ផ្តល់ដល់អតិថិជនត្រូវទទួលស្គាល់ពេល ប្រតិបត្តិការទាំងនេះកើតឡើង
- (ខ) កំរៃលើសេវា និងកំរៃលើប្រតិបត្តិការត្រូវបានទទួលស្គាល់ពេលសេវាកម្ម ត្រូវបានបំពេញ

៣. ចំណាយការប្រាក់

ចំណាយការប្រាក់លើប្រាក់បញ្ញើរបស់អតិថិជន និងគណនីសំរាប់ទូទាត់របស់ធនាគារផ្សេងៗ និងលើការខ្ចីត្រូវទទួលស្គាល់តាមមូលដ្ឋាន គណនេយ្យបង្ក។

៤. ចំណាយលើសកម្មភាពផ្សេងៗរបស់ធនាគារ

ចំណាយលើប្រតិបត្តិការផ្សេងៗរបស់ធនាគារត្រូវបានទទួលស្គាល់នៅពេលកើតឡើង។

២.៣.១៨. កិច្ចសន្យាជួលប្រតិបត្តិ

ការទូទាត់កិច្ចសន្យាជួលប្រតិបត្តិការ ត្រូវទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល តាមមូលដ្ឋានថេរ ពេញកាលកំណត់នៃកិច្ចសន្យា។

២.៣.១៩. សម្ព័ន្ធភាព

អនុលោមតាមស្តង់ដារគណនេយ្យកម្ពុជាលេខ២៤ លើកំណត់បង្ហាញនៃសម្ព័ន្ធភាពភាគីដែល ចាត់ទុកថាជាសម្ព័ន្ធភាព លុះត្រាតែធនាគារមាន លទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬ ប្រយោលលើ ភាគីផ្សេងទៀត ឬមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការសំរេចចិត្តផ្នែកហិរញ្ញវត្ថុ និង ប្រតិបត្តិការ ឬប្រាសមកវិញ ឬប្រសិនបើធនាគារ និងភាគីនោះស្ថិតក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលជាសំខាន់។ សម្ព័ន្ធភាពអាចជាប្រព័ន្ធបុគ្គល ឬ នីតិបុគ្គលហើយក៏រាប់បញ្ចូលផងដែរ បុគ្គល ជិតស្និទ្ធនៅក្នុងសមាជិកគ្រួសារ។

សម្ព័ន្ធភាពត្រូវបានកំណត់ក្នុងមាត្រា៩៩ និង៥០ នៃច្បាប់ស្តីពីធនាគារ និង ស្ថាប័នហិរញ្ញវត្ថុដូច ខាងក្រោម៖

- (ក) បុគ្គលទាំងឡាយណា ដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោលនូវយ៉ាងតិច ១០% នៃដើមទុន ឬសិទ្ធិបោះឆ្នោត
- (ខ) ក្រុមហ៊ុនដែលត្រូវបានធនាគារកាន់កាប់នៅក្នុងដើមទុនដោយផ្ទាល់ ឬដោយប្រយោលនូវភាគកម្មសិទ្ធិបោះឆ្នោត យ៉ាងតិចស្មើនឹង ១០%
- (គ) បុគ្គលណាដែលចូលរួមក្នុងអភិបាលកិច្ច ការដឹកនាំ ការកាន់កាប់ ឬការត្រួតពិនិត្យផ្ទៃក្នុងនិង
- (ឃ) សវនករឯករាជ្យ។

២.៣.២០. ទ្រព្យសកម្មដែលនៅក្នុងបន្ទុកសំរាប់ជាការធានា

ទ្រព្យសកម្ម ដែលត្រូវបានរក្សានៅក្នុងបន្ទុក ឬក្នុងសមាសភាពជារបស់ធានាគឺ មិនមានបង្ហាញក្នុង របាយការណ៍ហិរញ្ញវត្ថុទេ ពីព្រោះទ្រព្យទាំង អស់នេះមិនមែនជាទ្រព្យសកម្មរបស់ធនាគារឡើយ។

២.៣.២១. ការកាត់ខ្ទង់ចំនួនទឹកប្រាក់

ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកាត់ខ្ទង់តំឡើងយកចំនួនស្រដៀងបំផុតសំរាប់ ខ្ទង់រាយ ចំពោះចំនួនទឹកប្រាក់ដុល្លារអាមេរិក និងស្រដៀងបំផុតសំរាប់ទឹកប្រាក់ខ្ទង់សមមូលពាន់រៀលចំពោះចំនួន ទឹកប្រាក់ជាប្រាក់រៀល។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៣. សាច់ប្រាក់ក្នុងដៃ និង មាស

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
សាច់ប្រាក់				
ដុល្លារអាមេរិក	៣.៤៤៣.២២៧	១៤.០៣១.១៥០	៣.៧៩១.៧៩៦	១៥.១៤៨.២២៥
ខ្មែររៀល	៩២.៤០៣	៣៧៦.៥៤២	១៤០.២៨៨	៥៦០.៤៥១
រូបិយប័ណ្ណផ្សេងៗទៀត	៦១.៥១១	២៥០.៦៥៨	២៨.៣០៦	១១៣.០៨២
	៣.៥៩៧.១៤១	១៤.៦៥៨.៣៥០	៣.៩៦០.៣៩០	១៥.៨២១.៧៥៨
មាស				
មាស XBJ	៣៣៩.៥៩២	១.៣៨៣.៨៣៧	៥០៦.១២០	២.០២១.៩៥០
មាស XAU	២៨៣	១.១៥៣	៧៤.៥៣៣	២៩៧.៧៥៩
	៣៣៩.៨៧៥	១.៣៨៥.៩៩០	៥៨០.៦៥៣	២.៣១៩.៧០៩
	៣.៩៣៧.០១៦	១៦.០៤៤.៣៤០	៤.៥៤១.០៤៣	១៨.១៤១.៤៦៧

សំរាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
សាច់ប្រាក់ក្នុងដៃ និងមាស	៣.៩៣៧.០១៦	១៦.០៤៤.៣៤០	៤.៥៤១.០៤៣	១៨.១៤១.៤៦៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា - គណនីចរន្ត	១.៨១៣.៨៣៤	៧.៣៩១.៣៧៣	៦.៩៧១.៧៩១	២៧.៨៥២.៣០៦
សមតុល្យនៅធនាគារផ្សេងៗ - ប្រាក់បញ្ញើចរន្ត និង មានកាលកំណត់ តិចជាង៣ខែ	២៨.០៤៥.៦៧៨	១១៤.២៨៦.១៣៨	១០.៥៥២.៨៩៩	៤២.១៥៨.៨៣២
រូបិយប័ណ្ណផ្សេងៗទៀត	៣៣.៧៩៦.៥២៨	១៣៧.៧២០.៨៥១	២២.០៦៥.៧៣៣	៨៨.១៥២.៦០៥

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៤. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
គណនីចរន្ត និងគណនីទូទាត់				
គណនីចរន្ត - ដុល្លារអាមេរិក	៨៣.០៩៦	៣៣៨.៦១៦	៥.៩៨២.១៣៥	២៣.៨៩៨.៦២៩
គណនីចរន្ត - ខ្មែររៀល	៦០.៦៩០	២៤៧.៣១២	១៥១.៧៣២	៦០៦.១៧០
គណនីទូទាត់ - ដុល្លារអាមេរិក	១.៦៤៨.៧៤៩	៦.៧១៨.៦៥៤	៨១៥.៤៤១	៣.២៥៧.៦៨៧
គណនីទូទាត់ - ខ្មែររៀល	២១.២៩៩	៨៦.៧៩១	២២.៤៨៣	៨៩.៨២០
ប្រាក់បញ្ញើមានកាលកំណត់				
ដុល្លារអាមេរិក	៥០០.០០០	២.០៣៧.៥០០	-	-
ប្រាក់បញ្ញើមានកាលកំណត់				
ប្រាក់តំកល់ធានាលើដើមទុន - ដុល្លារអាមេរិក	៣.៨០០.០០០	១៥.៤៨៥.០០០	៣.៨០០.០០០	១៥.១៨១.០០០
ប្រាក់បំរុងកាតព្វកិច្ច - ដុល្លារអាមេរិក	៥.៦០០.០០០	២២.៨២០.០០០	៤.១០០.០០០	១៦.៣៧៩.៥០០
ប្រាក់បំរុងកាតព្វកិច្ច - ខ្មែររៀល	១៧.១៧៨	៧០.០០១	២.៥០៣	៩.៩៩៩
	១១.៧៣១.០១២	៤៧.៤០៣.៨៧៤	១៤.៨៧៤.២៤៨	៤៩.៤២២.៨០៩

(១) ប្រាក់តំកល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០០១ គ្រប់ធនាគារត្រូវបានតម្រូវឱ្យតំកល់ប្រាក់បញ្ញើតាមច្បាប់ចំនួន ១០ភាគរយ នៃដើមទុនចុះបញ្ជីនៅធនាគារជាតិ នៃកម្ពុជា។ ប្រាក់តំកល់ មិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបានឡើយ ប៉ុន្តែធនាគារអាចដកវិញនៅពេលដែលធនាគារស្ម័គ្រចិត្តឈប់ធ្វើ ប្រតិបត្តិការអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

(២) ប្រាក់បំរុងកាតព្វកិច្ច

យោងតាមប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា ៨៧-០១២-១៤០ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ ធនាគារត្រូវបានតម្រូវឱ្យរក្សាចំនួនសាច់ប្រាក់បំរុងជាក់លាក់នៅធនាគារជាតិនៃកម្ពុជា ក្នុងទំរង់ជាប្រាក់បញ្ញើកាតព្វកិច្ចដោយគណនាស្មើនឹង ៨% នៃប្រាក់បញ្ញើរបស់អតិថិជន ជាប្រាក់រៀល និង១២,៥០% នៃប្រាក់បញ្ញើជាប្រភេទប្រាក់បញ្ញើប្រកបដោយហានិភ័យខ្ពស់។

អត្រាការប្រាក់ប្រចាំឆ្នាំសំរាប់ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជាត្រូវបាន សង្ខេបដូចតទៅ៖

	២០១៤	២០១៣
ប្រាក់តំកល់ធានាលើដើមទុន	០,០៨%	០,១១%
ប្រាក់បំរុងកាតព្វកិច្ច (ដុល្លារអាមេរិក)	០,១០%	០,០៨%
ប្រាក់បំរុងកាតព្វកិច្ច (ខ្មែររៀល)	០,០០%	០,០៨%
ប្រាក់បញ្ញើមានកាលកំណត់	០,១១%	គ្មាន
គណនីចរន្ត	០,០០%	០,០០%
គណនីទូទាត់	០,០០%	០,០០%

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រឹមតំបន់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៥. សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក	៥.៦៩២.៦៨១	២៣.១៩៧.៦៧៦	៣.២០៩.៨២០	១២.៨២៣.២៣១
ស្ថាប័នហិរញ្ញវត្ថុបរទេស	២២.៣៥២.៩៩៧	៩១.០៨៨.៤៦២	៧.៣៤៣.០៧៩	២៩.៣៣៥.៦០១
ក្នុងនោះ:				
បញ្ញើតាមតម្រូវការនៅធនាគារមេ (កំណត់សំគាល់ ២.៤)	២២.២១៣.៥២១	៩០.៥២០.០៩៨	៧.២៥២.៨២១	២៨.៩៧៥.០២០
	២៨.០៤៥.៦៧៨	១១៤.២៨៦.១៣៨	១០.៥៥២.៨៩៩	៤២.១៥៨.៨៣២

អត្រាការប្រាក់ប្រចាំឆ្នាំសំរាប់សមតុល្យនៅស្ថាប័នឥណទានផ្សេងៗ មានដូចតទៅ៖

	២០១៤	២០១៣
បញ្ញើតាមតម្រូវការ ដុល្លារអាមេរិក	០,០០%	០,០២% - ០,៥០%
បញ្ញើមានរយៈពេលកំណត់ ដុល្លារអាមេរិក	គ្មាន	គ្មាន

៦. ឥណទាន និង បុរេប្រទាននៅអតិថិជន

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ឥណទាន				
ឥណទានមានកាលកំណត់	៨៥.៩២៨.៣៧៨	៣៥០.១៥៨.១៤០	៦៤.៩២៨.៦២៧	២៥៩.៣៨៩.៨៦៥
ឥណទានវិបារូបន៍	១៩.១៨៥.២៣៥	៧៨.១៧៩.៨៣៣	១៨.០៣៦.០៤១	៧២.០៥៣.៩៨៤
ប័ណ្ណឥណទាន	១៩.៥០០	៧៩.៤៦៣	៣៥.៥៥៨	១៤២.២១៣
ឥណទានសរុប - ដុល	១០៥.១៣៣.១១៣	៤២៨.៤១៧.៤៣៦	៨៣.០០០.២២៦	៣៣១.៥៨៦.០៦២
សិទ្ធិធនធានសំរាប់ការបាត់បង់លើឥណទាន និង បុរេប្រទាន	(២.២១៩.១៥២)	(៩.០៤៣.០៤៥)	(១.៦៧៣.៣១៤)	(៦.៦៨៤.៨៨៩)
ឥណទាន និង បុរេប្រទាននៅអតិថិជន - សុទ្ធ	១០២.៩១៣.៩៦១	៤១៩.៣៧៤.៣៩១	៨១.៣២៦.៩១២	៣២៤.៩០១.១៧៣

បម្រែបម្រួលនៃការធ្វើសិទ្ធិធនធានសម្រាប់ឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល
សមតុល្យថ្ងៃទី១ ខែមករា	១.៦៧៣.៣១៤	៦.៦៨៤.៨៨៩	១.០០៩.៤៤៨	៤.០៣២.៧៤៤
ចំណាយសំរាប់ការធ្វើសិទ្ធិធនធានក្នុងឆ្នាំ	៥៤៥.៨៣៨	២.២២៤.២៩០	៦៦៣.៨៦៦	២.៦៥២.១៤៥
លំអៀងអត្រាប្តូរប្រាក់	-	១៣៣.៨៦៦	-	-
សមតុល្យ ថ្ងៃទី៣១ ខែធ្នូ	២.២១៩.១៥២	៩.០៤៣.០៤៥	១.៦៧៣.៣១៤	៦.៦៨៤.៨៨៩

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៦. ឥណទាន និង បុរេប្រទាននៅអតិថិជន (ត្រីមីនីមីន)

ក) ការចាត់ថ្នាក់សម្ពាធឥណទាន មានដូចតទៅ៖

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ឥណទានធម្មតា				
មានទ្រព្យធានា	៨៥.២០៣.៨៨៣	៣៤៧.២០៥.៨២៣	៧៤.៣១០.៩៧៨	២៩៦.៨៧២.៣៥៦
គ្មានទ្រព្យធានា	១៧.៧៥៩.៥៦៤	៧២.៣៧០.២២៤	៤.៨២០.០០០	១៩.២៥៥.៩០០
ឥណទានប្លង់មើល				
មានទ្រព្យធានា	៧៨៦.៦២៩	៣.២០៥.៥១៣	២.០៥៣.២៨៥	៨.២០២.៨៧៤
គ្មានទ្រព្យធានា	-	-	-	-
ឥណទានក្រោមស្តង់ដារ				
មានទ្រព្យធានា	២៧១.៣៩៨	១.១០៥.៩៤៧	២៩១.៩៩០	១.១៦៦.៥០០
គ្មានទ្រព្យធានា	-	-	-	-
ឥណទានសង្ស័យ				
មានទ្រព្យធានា	-	-	១.៥២៤.០១៣	៦.០៨៨.៤៣២
គ្មានទ្រព្យធានា	-	-	-	-
ឥណទានបាត់បង់				
មានទ្រព្យធានា	១.១១១.៦៣៩	៤.៥២៩.៩២៩	-	-
គ្មានទ្រព្យធានា	-	-	-	-
សរុប	១០៥.១៣៣.១១៣	៤២៨.៤១៧.៤៣៦	៨៣.០០០.២៦៦	៣៣១.៥៨៦.០៦២

(ខ) ការវិភាគឥណទាន និងបុរេប្រទានតាមអាយុកាលត្រូវបានបង្ហាញនៅកំណត់សំគាល់ ២៦.២ ស្តីអំពី ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

(គ) ការវិភាគឥណទាន និងបុរេប្រទានតាមរូបិយប័ណ្ណត្រូវបានបង្ហាញនៅកំណត់សំគាល់ ២៦.៣ ស្តីអំពី ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

(ឃ) ការវិភាគឥណទាន និងបុរេប្រទានតាមប្រភេទនៃឥណទាន មានដូចតទៅ៖

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ឥណទានពាណិជ្ជកម្ម	៥៦.៩១០.៩៣៤	២៣១.៩១២.០៥៦	៤៩.៤៩១.៣៩៥	១៩៧.៧១៨.១២២
ឥណទានសំរាប់អ្នកប្រើប្រាស់	៤៨.២២២.១៧៩	១៩៦.៥០៥.៣៨០	៣៣.៥០៨.៨៧១	១៣៣.៨៦៧.៩៤០
សរុបឥណទានដុល	១០៥.១៣៣.១១៣	៤២៨.៤១៧.៤៣៦	៨៣.០០០.២៦៦	៣៣១.៥៨៦.០៦២

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៦. ឥណទាន និង បុរេប្រទានទៅអតិថិជន (ត្រីមីនីមីន)

(ង) ការវិភាគឥណទាន និងបុរេប្រទានតាមប្រភេទអាជីវកម្មមានដូចតទៅ៖

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ភ្នាក់ងារលក់ដុំ និង រាយ	២២.០៣៩.៩៣២	៨៩.៨១២.៧២៣	៣២.៦៥៣.៤៧២	១៣០.៤៥០.៦២១
ប្រើប្រាស់ផ្ទាល់ខ្លួន	២.៩៥០.៦៤០	១២.០២៣.៨៥៨	១០.០៣៥.៨១១	៤០.០៩៣.០៦៥
ការនាំចូល	៧.០៧១.៣៧៣	២៨.៨១៥.៨៤៥	៣.៩៩១.២០៩	១៥.៩៤៤.៨៨០
ដីធ្លី និងអចលនទ្រព្យ	១.០៩០.៨៩៣	៤.៤៤៥.៣៨៩	២.២២៤.៩០៧	៨.៨៨៤.៥០៣
សេវា	៦.៨៣៣.៧៥២	២៧.៨៤៧.៥៣៩	១.៨២៧.០៦៨	៧.២៩៩.១៣៧
ឧស្សាហកម្មរ៉ែកំប្លោក	-	-	១.១៩៧.៤១៦	៤.៧៨៣.៦៧៧
ឧស្សាហកម្មផ្សេងៗ	៦៦.២៣៧.៤១៦	២៦៩.៩១៧.៤៧១	៣១.០៧០.៣៨៣	១២៤.១២៦.១៧៩
សរុបឥណទានដុល	១០៥.១៣៣.១១៣	៤២៨.៤១៧.៤៣៦	៨៣.០០០.២៦៦	៣៣១.៥៨៦.០៦២

(ច) វិភាគបន្ថែមឥណទាន និងបុរេប្រទានតាមនិវាសនភាព សម្ព័ន្ធភាព និង ហានិភ័យមានដូចតទៅ៖

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
និវាសនភាព៖				
និវាសនជន	១០៥.១៣៣.១១៣	៤២៨.៤១៧.៤៣៦	៨៣.០០០.២៦៦	៣៣១.៥៨៦.០៦២
អនិវាសនជន	-	-	-	-
	១០៥.១៣៣.១១៣	៤២៨.៤១៧.៤៣៦	៨៣.០០០.២៦៦	៣៣១.៥៨៦.០៦២
តាមសម្ព័ន្ធភាព៖				
ភាគីសម្ព័ន្ធភាព	៣៩.១២៥	១៥៩.៤៣៤	១៣៧.៣៣៤	៥៤៨.៦៤៩
ពុំមែនភាគីសម្ព័ន្ធភាព	១០៥.០៩៣.៩៨៨	៤២៨.២៥៨.០០២	៨២.៨៦២.៩៣២	៣៣១.០៣៧.៤១៣
	១០៥.១៣៣.១១៣	៤២៨.៤១៧.៤៣៦	៨៣.០០០.២៦៦	៣៣១.៥៨៦.០៦២
តាមហានិភ័យ៖				
ហានិភ័យទាប	៥៣.៥០៤.៨៧១	២១៨.០៣២.៣៥០	២៦.៩៩៧.១២០	១០៧.៨៥៣.៤៩៤
ពុំមែនហានិភ័យទាប	៥១.៦២៨.៥៤២	២១០.៣៨៥.០៨៦	៥៦.០០៣.១៤៦	២២៣.៧៧២.៥៦៨
	១០៥.១៣៣.១១៣	៤២៨.៤១៧.៤៣៦	៨៣.០០០.២៦៦	៣៣១.៥៨៦.០៦២

អត្រាការប្រាក់ប្រចាំឆ្នាំសំរាប់ឥណទាន និង បុរេប្រទានទៅអតិថិជនមានដូចតទៅ៖

	២០១៤	២០១៣
ឥណទានរយៈពេលខ្លី	៥,០០% - ១៧,០០%	៥,០០% - ១៩,២០%
ឥណទានរយៈពេលមធ្យម និងរយៈពេលវែង	៣,០០% - ១៨,០០%	៣,០០% - ១៦,៨០%

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៧. ការវិនិយោគលើមូលប័ត្រ

	២០១៤			២០១៣		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ ២.១.៥)	% កម្មសិទ្ធិ របស់ធនាគារ	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ ២.១.៥)	% កម្មសិទ្ធិ របស់ធនាគារ
Credit Bureau of Cambodia Company	២៥.០០០	១០១.៨៧៥	១	២៥.០០០	៩៩.៨៧៥	១

៨. អចលនទ្រព្យ និងបាតុបករណ៍

	ការកែលម្អអគារ ដុល្លារអាមេរិក	សំភារៈកុំព្យូទ័រ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤	៦៥៣.៧៥៨	៧៩៦.៦៤៥	៣៦៧.០៩១	៣៦៨.៩០៥	២.១៨៦.៣៩៩
ទិញបន្ថែម	១៤៥.៧៧៨	២៤.៤៤៤	២៩.៥៤៩	១៩៨.៦៥៥	៣៩៨.៤២៦
លក់(លប់)ចេញ	-	-	-	(១៨.៣០០)	(១៨.៣០០)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	៧៩៩.៥៣៦	៨២១.០៨៩	៣៩៦.៦៤០	៥៤៩.២៦០	២.៥៦៦.៥២៥
រំលោះបង្គរ					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤	១២០.៨៧៩	៦៣១.៦៦៤	១០៦.៩៤២	១៦៣.៧៨៨	១.០២៣.២៧៣
រំលស់	១៣១.៦៧៦	៩៦.៩៣៩	៦៦.៨២៤	៧៣.៥៦៩	៣៦៩.០០៨
លក់(លប់)ចេញ	-	-	-	១៦.៧៧៨	១៦.៧៧៨
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	២៥២.៥៥៥	៧២៨.៦០៣	១៧៣.៧៦៦	២៥០.៥៧៩	១.៣០៥.៥០៣
តម្លៃពិតគណនេយ្យ					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤	៥៣២.៨៧៩	១៦៤.៩៨១	២៦០.១៤៩	២០៥.១១៧	១.១៦៣.១២៦
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	៥៤៦.៩៨១	៩២.៤៨៦	២២២.៨៧៤	២៩៨.៦៨១	១.១៩១.០២២
សមមូលជាពាន់រៀល (កំណត់សំគាល់ ២.១.៥)					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤	២.១២៨.៨៥២	៦៥៩.០៩៩	១.០៣៩.២៩៥	៨១៩.៤៤២	៤.៦៤៦.៦៨៨
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	២.២២៨.៩៤៨	៣៧៦.៨៨០	៩០៨.២១២	១.៣៣៩.៣៧៥	៤.៨៥៣.៤១៥

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៩. ប្រាក់បញ្ញើ

	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក
ថ្លៃដើម	
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤	៤២៩.៩១២
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	៤២៩.៩១២
រំលះបង្គរ	
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤	២៩៩.៥១៥
រំលះ:	៦៦.០៥៩
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	៣៦៥.៥៧៤
តំលៃពិតគណនេយ្យ	
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤	១៣០.៣៩៧
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	៦៤.៣៣៨
សមមូលតាមតម្លៃ (កំណត់សំគាល់ ២.១)	
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៤	៥២០.៩៣៦
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	២៦២.១៧៧

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១០. ទ្រព្យសកម្មផ្សេងៗ

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ការប្រាក់ដែលត្រូវទទួល	២.២៨១.៦៨៧	៩.២៩៧.៨៧៥	៥១៩.២៤៣	២.០៧៤.៣៧៦
គណនីត្រូវទទួលពីធនាគារមេសំរាប់ប្រាក់បញ្ញើ កំរិតទុក (កំណត់សំគាល់ ២៤) (*)	១.០៩៦.០៨៨	៤.៤៦៦.៥៥៩	-	-
ប្រាក់កំណត់រដ្ឋបាលអាគារ	២១១.១៣៥	៨៦០.៣៧៥	២២៣.០៥០	៨៩១.០៨៥
បុរេប្រទានសំរាប់ការប្រើប្រាស់កម្មវិធីប្រចាំថ្ងៃ វិញដោយធនាគារមេ (កំណត់សំគាល់ ២៤)	១២៦.២០០	៥១៤.២៦៥	-	-
បុរេប្រទានសំរាប់ការប្រើប្រាស់កម្មវិធីប្រចាំថ្ងៃ T២៤ និង IBM	៨៣.៧៣៥	៣៤១.២២០	៨៦.៩៣៩	៣៤៧.៣២១
បុរេប្រទានសំរាប់ការប្រើប្រាស់កម្មវិធីប្រចាំថ្ងៃ	២៣.៦៦៤	៩៦.៤៣១	៦៧.៨១៧	២៧០.៩២៩
ចំណាយបង់ប្រាក់សំរាប់ការផ្តល់	២២.២៦៤	៩០.៧២៦	២៧.០០០	១០៧.៨៦៥
ចំណាយធានារ៉ាប់រងបង់ប្រាក់	-	-	២០.៨៤៤	៨៣.២៧២
ទ្រព្យសកម្មត្រូវទទួលផ្សេងៗ	៤.៤៧០	១៨.២១៤	៨.៧៩០	៣៥.១១៧
	៣.៨៤៩.២៤៣	១៥.៦៨៥.៦៦៥	៩៥៣.៦៨៣	៣.៨០៩.៩៦៥

(*) គណនីនេះតំណាងអោយសាច់ប្រាក់ទទួលពីអតិថិជនសំរាប់ប្រាក់បញ្ញើកំរិតទុក (Margin Deposit) ជំនួសអោយធនាគារមេ និងត្រូវបានផ្ទេរទៅធនាគារមេ។ គណនីនេះនឹងត្រូវប្រមូលមកវិញពី ធនាគារមេនៅពេលប្រតិបត្តិការត្រូវបានបញ្ចប់ពេញលេញ។

១១. ប្រាក់បញ្ញើរបស់សាមីប័ណ្ណវត្ថុផ្សេងៗ

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ប្រាក់បញ្ញើតាមតំរូវការ	៣៩.៥៦៧.២៥៦	១៦១.២៣៦.៥៦៨	៩.៤៦៤.០៣៧	៣៧.៨០៨.៨២៨
ក្នុងនោះ:				
នៅធនាគារមេទុក (កំណត់សំគាល់ ២៤)	៣៨.៨៥៥.១៣១	១៥៨.៣៣៥.០៦៧	៧.៣៥២.៤១៥	២៩.៣៧២.៨៩៨
ប្រាក់បញ្ញើមានកាលកំណត់ និង ឥណទាន	២៥.០០០.០០០	១០១.៨៧៥.០០០	៣២.០០០.០០០	១២៧.៤៣៥.០០០
សរុប	៦៤.៥៦៧.២៥៦	២៦៣.១១១.៥៦៨	៤១.៤៦៤.០៣៧	១៦៥.២៤៣.៨២៨

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១១. ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (ត្រីមីនីមីន)

អត្រាការប្រាក់ប្រចាំឆ្នាំសំរាប់ប្រាក់បញ្ញើរបស់ស្ថាប័នឥណទានផ្សេងៗ មានដូចតទៅ៖

	២០១៤ ដុល្លារអាមេរិក	២០១៣ ដុល្លារអាមេរិក
ប្រាក់បញ្ញើតាមតំរូវការ	០,០០%	០,០០% - ០,៥០%
ប្រាក់បញ្ញើមានកាលកំណត់	២,០០% - ៤,៦០%	២,៥០% - ៦,០០%

១២. ប្រាក់បញ្ញើរបស់អតិថិជន

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
គណនីចរន្ត	៣.១៩៦.២៣៨	១៣.០២៤.៦៦៩	៣.៤៦២.៣៨៩	១៣.៨៣២.២៤៥
គណនីមានកាលកំណត់	២៩.៨២៥.៤២៣	១២១.៥៣៨.៥៩៩	១៦.៧៦៥.៨១១	៦៦.៩៧៩.៤១៥
គណនីសន្សំ	១២.៣២៧.៦០១	៥០.២៣៤.៩៧៤	៨.៧១៩.៥០១	៣៤.៨៣៤.៤០៦
ប្រាក់បញ្ញើកំរិតទុក	១.០៩៦.០៨៨	៤.៤៦៦.៥៥៩	១៥១.៣៩៨	៦០៤.៨៣៥
	<u>៤៦.៤៤៥.៣៥០</u>	<u>១៨៩.២៦៤.៨០១</u>	<u>២៩.០៩៩.០៩៩</u>	<u>១១៦.២៥០.៩០១</u>

ការវិភាគពីប្រាក់បញ្ញើរបស់អតិថិជនមានដូចតទៅ៖

(ក) ប្រភេទនៃអតិថិជន

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ក្រុមហ៊ុនក្នុងស្រុក	៧.០៨៨.១២៤	២៨.៨៨៤.១០៦	៥.៦៧០.៧២៧	២២.៦៥៤.៥៥៤
ក្រុមហ៊ុនបរទេស	១.១៣០.៥៨៧	៤.៦០៧.១៤២	៦០៣.០៦៣	២.៤០៩.២៣៧
និវាសនជនជាបុគ្គល	៣៥.៩៥៣.៧៥៣	១៤៦.៥១១.៥៤៣	២១.៦៤១.២២៥	៨៦.៤៥៦.៦៩៤
អនិវាសនជនជាបុគ្គល	២.២៧២.៨៨៦	៩.២៦២.០១០	១.១៨៤.០៨៤	៤.៧៣០.៤១៦
សរុប	<u>៤៦.៤៤៥.៣៥០</u>	<u>១៨៩.២៦៤.៨០១</u>	<u>២៩.០៩៩.០៩៩</u>	<u>១១៦.២៥០.៩០១</u>

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១២. ប្រាក់បញ្ញើរបស់អតិថិជន (ត្រីមីនីមីន)

- (ខ) ការវិភាគតាមកាលកំណត់មានបង្ហាញ នៅកំណត់សំគាល់ ២៦.២ នៃការគ្រប់គ្រងហានិភ័យ ហិរញ្ញវត្ថុ។
- (គ) ប្រាក់បញ្ញើពីសំណាក់សម្ព័ន្ធមិត្តមានបង្ហាញនៅកំណត់សំគាល់ ២៥ នៃប្រតិបត្តិការ និង សមតុល្យជាមួយសម្ព័ន្ធមិត្ត។
- (ឃ) អត្រាការប្រាក់ប្រចាំឆ្នាំសំរាប់ប្រាក់បញ្ញើរបស់អតិថិជនមានដូចតទៅ៖

	២០១៤	២០១៣
ប្រាក់បញ្ញើមានកាលកំណត់	២,២៥% - ៧,០០%	០,៥០% - ៧,០០%
គណនីសន្សំ	០,០០% - ១,០០%	០,៥០% - ១,០០%
គណនីចរន្ត	០,០០% - ១,០០%	០,៥០%
ប្រាក់បញ្ញើកំរិតទុក	០,០០%	០,៥០%

១៣. សារពើពន្ធ

ធាតុចម្បងសម្រាប់ចំណាយពន្ធក្នុងឆ្នាំមានដូចតទៅ៖

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ពន្ធលើប្រាក់ចំណេញ				
ពន្ធបច្ចុប្បន្ន	៤២៦.៦៦៨	១.៧៣៨.៦៧២	២៣១.៣១៥	៩២៤.១០៣
ពន្ធពន្យារ	(៤៥.១០៦)	(១៨៣.៨០៧)	(១៧.៥៣៤)	(៧០.០៤៨)
ចំណាយពន្ធសរុបក្នុងឆ្នាំ	៣៨១.៥៦២	១.៥៥៤.៨៦៥	២១៣.៧៨១	៨៥៤.០៥៥

ពន្ធលើប្រាក់ចំណេញបច្ចុប្បន្ន

ប្រតិបត្តិការប្រចាំឆ្នាំ នឹងត្រូវត្រួតពិនិត្យឡើងវិញដោយអាជ្ញាធរពន្ធដារ។ ចំនួនទឹកប្រាក់ពន្ធនៅក្នុង របាយការណ៍ហិរញ្ញវត្ថុអាចនឹងផ្លាស់ប្តូរ នាការិយបរិច្ឆេទបន្ទាប់ ក្រោយពីការសម្រេចចុងក្រោយដោយអាជ្ញាធរពន្ធដារ ដោយសារការអនុវត្តច្បាប់ពន្ធដារ និងបទបញ្ញត្តិដោយនឹងមានការ ប្រែប្រួលតាមការបកស្រាយ។

អនុលោមតាមបទបញ្ញត្តិពន្ធដារកម្ពុជា ពន្ធលើប្រាក់ចំណេញបច្ចុប្បន្នត្រូវបានគណនា ដោយយកតម្លៃខ្ពស់បំផុតរវាងចំណូលជាប់ពន្ធក្នុងឆ្នាំ គុណនឹងអត្រាពន្ធ ២០% និង ១% នៃផលបរ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៣. សារពើពន្ធ (ត្រីមីនីមីន)

ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធ និងប្រាក់ចំណេញគណនេយ្យ ដែលគណនាតាមអត្រាពន្ធ ២០%មានដូចខាងក្រោម៖

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ប្រាក់ចំណេញគណនេយ្យមុនកាត់ពន្ធ	១.៧១៤.៩៩៣	៦.៩៨៨.៥៩៦	៦៨៨.៤៩៥	២.៧៥០.៥៣៨
ចំណាយពន្ធតាមច្បាប់ក្នុងអត្រា ២០%	៣៤២.៩៩៩	១.៣៩៧.៧១៩	១៣៧.៦៩៩	៥៥០.១០៨
និយ័តកម្មពន្ធលើប្រាក់ចំណេញក្នុង កំឡុងការិយបរិច្ឆេទបញ្ចប់				
ចំណាយមិនអាចកាត់កងបាន	៨៣.៦៦៩	៣៤០.៩៥៣	៨៥.៣០៩	៣៤០.៨០៩
ចំណាយពន្ធលើប្រាក់ចំណេញបច្ចុប្បន្ន	៤២៦.៦៦៨	១.៧៣៨.៦៧២	២២៣.០០៨	៨៩០.៩១៧
ចំណាយពន្ធបន្ថែមសំរាប់ការិយបរិច្ឆេទមុន	-	-	៨.៣០៧	៣៣.១៨៦
ពន្ធលើប្រាក់ចំណេញបង្ហាញក្នុង របាយការណ៍លទ្ធផល	៤២៦.៦៦៨	១.៧៣៨.៦៧២	២៣១.៣១៥	៩២៤.១០៣
សមតុល្យដើមឆ្នាំ	១៥៣.២៣២	៦១២.១៦២	៤០១.០៣៦	១.៦០២.១៣៩
ការបង់ពន្ធក្នុងការិយបរិច្ឆេទ	(១៥៣.២៣២)	(៦១២.៤២០)	(៤០៩.៣៤៣)	(១.៦៣៥.៣២៥)
ចំណាយពន្ធបង់ទុកមុន	(៨៩.៦៤៣)	(៣៦៥.២៩៥)	(៦៩.៧៧៦)	(២៧៨.៧៥៥)
លំអៀងអត្រាប្តូរប្រាក់	-	១២.២៥៨	-	-
សមតុល្យពន្ធនៅចុងឆ្នាំ	៣៣៧.០២៥	១.៣៧៣.៣៧៧	១៥៣.២២២	៦១២.១៦២

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៣. សារពើពន្ធ (ត្រីមីនីមីន)

ពន្ធប្រាក់ចំណេញពន្យារ

	តារាងតុល្យការ		ចំណាយ (ចំណូល) ទៅតារាងលទ្ធផល	
	២០១៤ ដុល្លារអាមេរិក	២០១៣ ដុល្លារអាមេរិក	២០១៤ ដុល្លារអាមេរិក	២០១៣ ដុល្លារអាមេរិក
ពន្ធពន្យារជាទ្រព្យសកម្ម				
ខាតការប្តូរប្រាក់មិនទាន់ទទួលស្គាល់	១១.១១៤	-	១១.១១៤	-
សមមូលពន្ធគ្រប់គ្រង (កំណត់សំគាល់ ២.១.៥)	៤៥.២៩០	-		
ពន្ធពន្យារជាទ្រព្យអកម្ម				
ចំណេញការប្តូរប្រាក់មិនទាន់ទទួលស្គាល់	-	(១.៦៩៣)	១.៦៩៣	៧.០៩៨
គំណត់រវាងរំលស់តាមគណនេយ្យ និងពន្ធ	(៦.៨៧២)	(៣៩.១៧១)	៣២.២៩៩	(២៤.៦៣២)
	(៦.៨៧២)	(៤០.៨៦៤)		
សមមូលពន្ធគ្រប់គ្រង (កំណត់សំគាល់ ២.១.៥)	(២៨.០០៣)	(១៦៣.២៥២)		
អត្ថប្រយោជន៍ពន្ធពន្យារសុទ្ធ			៤៥.១០៦	(១៧.៥៣៤)
សមមូលពន្ធគ្រប់គ្រង (កំណត់សំគាល់ ២.១.៥)			១៨៣.៨០៧	(៧០.០៤៨)

១៤. បំណុលផ្សេងៗ

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពន្ធគ្រប់គ្រង (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពន្ធគ្រប់គ្រង (កំណត់សំគាល់ ២.១.៥)
ការប្រាក់ត្រូវបង់	៩៧៥.៨៦៥	៣.៩៧៦.៦៥០	៥១៤.០៧៤	២.០៥៣.៧២៦
ប្រាក់ដែលត្រូវបង់លើការផ្ទេរប្រាក់	-	-	១៥២.៦៤៤	៦០៩.៨១៣
ប្រាក់ខែ និងថ្លៃឈ្នួលត្រូវបង់	៣២.៧២៧	១៣៣.៣៦៣	៥៣.១៤២	២១២.៣០២
ផ្សេងៗ	៦៩.៨៥៨	២៨៤.៦៧២	៤៥.០១៦	១៧៩.៨៣៩
សរុប	១.០៧៨.៤៥០	៤.៣៩៤.៦៨៥	៧៦៤.៨៧៦	៣.០៥៥.៦៨០

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៥. ដើមទុន

មូលធនដែលបានបង់មានចំនួន ៣៨.០០០.០០០ លានដុល្លារអាមេរិក ឬ ១៥៤,៨៥ ពាន់លានរៀល បានបង់មកពី Saigon Thuong Tin Commercial Joint Stock Bank ដែលចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសវៀតណាម។

១៦. ចំណូលការប្រាក់ និងចំណូលប្រហាក់ប្រហែល

ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធ និងប្រាក់ចំណេញគណនេយ្យ ដែលគណនាតាមអត្រាពន្ធ ២០%មានដូចខាងក្រោម៖

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ចំណូលការប្រាក់ពីកម្ចី	៨.៣៩៨.៧៩៣	៣៤.២២៥.០៨២	៥.៩០២.១៣២	២៣.៥៧៩.០១៧
ចំណូលការប្រាក់ពីប្រាក់បញ្ញើ៖				
ធនាគារជាតិនៃកម្ពុជា	៤.០៤១	១៦.៤៦៧	១៩.៦០៣	៧៨.៣១៤
ស្ថាប័នឥណទាននៅបរទេស	៣.១៤៣	១២.៨០៨	៥.៣៨៧	២១.៥២១
ស្ថាប័នឥណទាននៅបរទេស	៨៩៨	៣.៦៥៩	១៤.២១៦	៥៦.៧៩៣
ចំណូលការប្រាក់ ពីការវិនិយោគលើសញ្ញាប័ណ្ណ	-	-	៦៦៧	២.៦៦៥
សរុប	៨.៤០២.៨៣៤	៣៤.២៤១.៥៤៩	៥.៩២២.៤០២	២៣.៦៥៩.៩៩៦

១៧. ចំណាយការប្រាក់ និង ចំណាយប្រហាក់ប្រហែល

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ចំណាយការប្រាក់លើប្រាក់បញ្ញើរបស់ ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១.១៥៧.៩៣៧	៤.៧១៨.៥៩៤	៥៩៧.៩៨៧	២.៣៨៨.៩៥៨
ចំណាយការប្រាក់លើប្រាក់បញ្ញើអតិថិជន	១.៤៤៨.៨៧០	៥.៩០៤.១៤៥	៨៦៤.២២៩	៣.៤៥២.៥៩៥
សរុប	២.៦០៦.៨០៧	១០.៦២២.៧៣៩	១.៤៦២.២១៦	៥.៨៤១.៥៥៣

១៨. ចំណូលពីកំណែប្រែ និង កំណែប្រែសារ

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
កំណែប្រែសារពីការផ្ទេរប្រាក់	៧៧៩.៩៩០	៣.១៧៨.៤៥៩	៥៥២.០៨៥	២.២០៥.៥៨០
សោហ៊ុយទំរង់ការឥណទាន	១២២.៨៨១	៥០០.៧៤០	១៧៦.២២១	៧០៤.០០៣
សោហ៊ុយ និង កំណែប្រែសារផ្សេងៗ	១០៧.៦៣៤	៤៣៨.៦០៩	៥០.១០០	២០០.១៤៩
សរុប	១.០១០.៥០៥	៤.១១៧.៨០៨	៧៧៨.៤០៦	៣.១០៩.៧៣២

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់កម្ពុជា)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

១៩ ចំណាយពីកំណែប្រែ និង កំណែសាង

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
សោហ៊ុយនិងដើងសារបង់ទៅធនាគារ និង ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៩៤.៤២៥	៧៩២.២៨២	១៦៤.៨២៣	៦៥៨.៤៦៨

២០. ចំណូលពីសកម្មភាពផ្សេងៗ

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ចំណេញ (ខាត) ពីការប្តូរប្រាក់	(៦៣.៦៨៥)	(២៥៩.៥១៧)	២១.២៦៦	៨៤.៩៥៨
ចំណេញលើការលក់ទ្រព្យសកម្ម	៧.៩៧៨	៣២.៥១១	-	-
សរុប	(៥៥.៧០៧)	(២២៧.០០៦)	២១.២៦៦	៨៤.៩៥៨

២១. ចំណាយទូទៅ និង រដ្ឋបាល

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ចំណាយបុគ្គលិក	២.១៥៣.៥៣៤	៨.៧៧៥.៦៥១	១.៧១៣.៣១១	៦.៨៤៤.៦៧៧
ចំណាយថ្លៃជួល ជួសជុល និងថែទាំ	៥៧៩.២២៩	២.៣៦០.៣៥៨	៥៥៨.៨៨៤	២.២៣២.៧៤២
ចំណាយរំលស់	៤៣៥.០៦៧	១.៧៧២.៨៩៨	៤៥៨.៧៦៥	១.៨៣២.៧៦៦
ចំណាយពន្ធផ្សេងៗ	៥០.២២០	២០៤.៦៤៧	១៣៧.៤៤៨	៥៤៩.១០៥
ចំណាយទូរគមនាគមន៍	១៣៨.១២៦	៥៦២.៨៦៣	១២២.២៩៥	៤៨៨.៥៦៩
ចំណាយអាជ្ញាប័ណ្ណធនាគារ	២០៩.៣៦២	៨៥៣.១៥០	១១១.៤៥៨	៤៤៥.២៧៥
ចំណាយទឹកភ្លើង	៨៤.៨៩៥	៣៤៥.៩៤៧	៨៩.៦៤១	៣៥៨.១១៦
ចំណាយផ្សព្វផ្សាយ	៨៤.៦៥៧	៣៤៤.៩៧៧	៨២.៣១៥	៣២៨.៨៨៨
ចំណាយឧបករណ៍បរិក្ខារ	៤៦.៧៥៦	១៩០.៥៣១	៥៦.៧៨០	២២៦.៨៣៦
ចំណាយលាភការបស់គណៈគ្រប់គ្រង	៣២.៨២២	១៣៣.៧៥០	៥២.០០០	២០៧.៧៤០
ចំណាយការធ្វើដំណើរ និងការស្នាក់នៅ	៦២.៨៣០	២៥៦.០៣២	៤៩.១៩២	១៩៦.៥២២
ចំណាយអត្ថប្រយោជន៍បុគ្គលិក	៦៥.១៥៣	២៦៥.៤៩៨	៤៧.១៨០	១៨៨.៤៨៤
ចំណាយអាហារនិងការកំសាន្ត	-	-	៩.៣៨១	៣៧.៤៧៧
ចំណាយផ្សេងៗ	៣៥២.៩១៨	១.៤៣៨.១៤២	៣១៦.០៦៤	១.២៦២.៦៧៥
សរុប	៤.២៩៥.៥៦៩	១៧.៥០៤.៤៤៤	៣.៨០៤.៧១៤	១៥.១៩៩.៨៣២

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២២. សាច់ប្រាក់សុទ្ធជានមកពីសកម្មភាពប្រតិបត្តិការ

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនបង់ពន្ធ	១.៧១៤.៩៩៣	៦.៩៨៨.៥៩៦	៦៨៨.៤៩៥	២.៧៥០.៥៣៨
និយ័តកម្មសំរាប់៖				
រំលោះ	៤៣៥.០៦៧	១.៧៧២.៨៩៨	៤៥៨.៧៦៥	១.៨៣២.៧៦៦
សវិធានធនសំរាប់ការបាត់បង់លើ ឥណទាននិងបុរេប្រទាន	៥៤៥.៨៣៨	២.២២៤.២៩០	៦៦៣.៨៦៦	២.៦៥២.១៤៥
ពន្ធលើប្រាក់ចំណេញបានបង់	(២៤២.៨៧៥)	(៩៨៩.៧១៥)	(៤៧៩.១១៩)	(១.៩១៤.០៨០)
ចំណេញពីការលក់អចលនទ្រព្យ និងហត្ថបករណ៍	(៧.៩៧៨)	(៣២.៥១០)	-	-
ចំណេញពីប្រតិបត្តិការមុនការប្រែប្រួល នៃទុនបង្វិល	២.៤៤៥.០៤៥	៩.៩៦៣.៥៥៩	១.៣៣២.០០៧	៥.៣២១.៣៦៩
(ការកើនឡើង) ការថយចុះនូវ ទ្រព្យសកម្មប្រតិបត្តិការ				
ប្រាក់ធានាដើមទុន និងប្រាក់បំរុង កាតព្វកិច្ចនៅធនាគារជាតិនៃកម្ពុជា	(២.០១៤.៦៧៥)	(៨.២០៩.៨០១)	(១.៤០០.០០០)	(៥.៥៩៣.០០០)
ឥណទាននិងបុរេប្រទានទៅអតិថិជន	(២២.១៣២.៨៤៧)	(៩០.១៩១.៣៥២)	(២០.០៦៧.៣៥១)	(៨០.១៦៩.០៦៧)
ការវិនិយោគលើមូលបត្រ	-	-	២.៩៥៨.២៩៦	១១.៨១៨.៣៩៣
ទ្រព្យសកម្មផ្សេងៗ	(២.៨៩៥.៥៦១)	(១១.៧៩៩.៤១១)	៩២០.១១៨	៣.៦៧៥.៨៧១
ការកើនឡើង (ការថយចុះ) នូវ បំណុល ប្រតិបត្តិការ				
ប្រាក់បញ្ញើបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	២៣.១០៣.២១៩	៩៤.១៤៥.៦១៧	១៩.៥៤៣.២៨៥	៧៨.០៧៥.៤២៤
ប្រាក់បញ្ញើរបស់អតិថិជន	១៧.៣៤៦.២៥១	៧០.៦៨៥.៩៧៣	៦.០១០.២១៥	២៤.០១០.៨០៩
បំណុលផ្សេងៗ	៣១៣.៥៧៥	១.២៧៧.៨១៧	៣៧១.៣៨៧	១.៤៨៣.៦៩០
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ	១៦.១៦៥.០០៧	៦៥.៨៧២.៤០២	៩.៦៦៧.៩៥៧	៣៨.៦២៣.៤៨៩

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងជាមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៣. ភតិសន្យា និង យថាភាព

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
(១) ភតិសន្យាផ្សេងៗទាក់ទង នឹងឥណទាន				
ផ្នែកនៃឥណទានមិនប្រើប្រាស់	២.៨៤៧.៦២២	១១.៦០៤.០៦០	១០.៣៨១.២៧២	៤១.៤៧៣.១៨២
លិខិតឥណទាន	៨.៩៤៤.០៥៦	៣៦.៤៤៧.០២៨	-	-
ការធានាពីសំណាក់ធនាគារ	-	-	២៩.៥៨០	១១៨.១៧២
	១១.៧៩១.៦៧៨	៤៨.០៥១.០៨៨	១០.៤១០.៨៥២	៤១.៥៩១.៣៥៤
(២) ភតិសន្យាជួល				
មិនលើសពី១ឆ្នាំ	៤៨៨.៤១៣	១.៩៩០.២៨៣	២៨៣.៣៦៧	១.១៣២.០៥១
លើសពី១ឆ្នាំ ប៉ុន្តែតិចជាង៥ឆ្នាំ	១.៤៩៤.២៦៤	៦.០៨៩.១២៦	៩៦៨.៧៨១	៣.៨៧០.២៨០
លើសពី៥ឆ្នាំ	៩៨៨.៤៨៥	៤.០២៨.០៧៦	១.១៦១.៤៥០	៤.៦៣៩.៩៩៣
	២.៩៧១.១៦២	១២.១០៧.៤៨៥	២.៤១៣.៥៩៨	៩.៦៤២.៣២៤

២៤. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

(ក) ប្រតិបត្តិការគួរឲ្យកត់សំគាល់ជាមួយសម្ព័ន្ធព្យាបាលក្នុងឆ្នាំមានដូចតទៅ៖

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ចំណូលការប្រាក់				
ធនាគារមេ	-	-	១៦.០១០	៦៣.៩៦០
ឥណទានទៅបុគ្គលិក	៥.៥៧២	២២.៧០៦	២.៦៣៦	១០.៥៣១
	៥.៥៧២	២២.៧០៦	១៨.៦៤៦	៧៤.៤៩១
ចំណាយការប្រាក់				
ធនាគារមេ	-	-	២.៣៣៣	៩.៣២០
បញ្ញើពីបុគ្គលិក	១២២	៤៩៧	៤១	១៦៤
	១២២	៤៩៧	២.៣៧៤	៩.៤៨៤
ទទួលប្រាក់ជំនួសធនាគារមេ	១.០៩៦.០៨៨	៤.៤៦៦.៥៥៩	-	-
ប្រាក់បង់ជំនួសធនាគារមេ	២០០.០០០	៨១៥.០០០	-	-

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៤. ប្រតិបត្តិការជាមួយសម្ព័ន្ធឯកភូមិ (តំណាងដោយ)

(ខ) សមតុល្យដែល ជំពាក់ទៅ/ទទួលបានពីសម្ព័ន្ធឯកភូមិ រួមមាន៖

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ទទួលបានពី				
ធនាគារបេ				
បញ្ញើតាមកំរៃការ	២២.២១៣.៥២១	៩០.៥២០.០៩៨	៧.២៥២.៨២១	២៨.៩៧៥.០២០
បញ្ញើកំរៃទុក	១.០៩៦.០៨៨	៤.៤៦៦.៥៥៩	-	-
បុរេប្រទានទៅភាគហ៊ុនក្រុមហ៊ុន	១២៦.២០០	៥១៤.២៦៥	-	-
បុគ្គលសម្ព័ន្ធ	៦២.៨៥៩	២៥៦.១៥០	១៣៧.៣៣៤	៥៤៨.៦៤៩
	២៣.៤៩៨.៦៦៨	៩៥.៧៥៧.០៧២	៧.៣៩០.១៥៥	២៩.៥២៣.៦៦៩
ជំពាក់ទៅ				
ធនាគារបេ	៣៨.៨៥៥.១៣១	១៥៨.៣៣៤.៦៥៩	៧.៣៥២.៤១៥	២៩.៣៧២.៨៩៨
បុគ្គលសម្ព័ន្ធ	១៩.៥៣១	៧៩.៥៨៩	៩.៩៨២	៣៩.៨៧៨
	៣៨.៨៧៤.៦៦២	១៥៨.៤១៤.២៤៨	៧.៣៦២.៣៩៧	២៩.៤១២.៧៧៦

(គ) លាភការសំរាប់គណៈគ្រប់គ្រងសំខាន់ៗ

ព័ត៌មានលំអិតពីលាភការនៃក្រុមប្រឹក្សាភិបាល និងសមាជិកនៃគណៈគ្រប់គ្រងរបស់ធនាគារ មានដូចតទៅ៖

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ រយៈពេលខ្លី ផ្សេងទៀត (គណៈគ្រប់គ្រងសំខាន់ៗ)	៣២.៨២២	១៣៣.៧៥០	៣៨៣.២២៣	១.៥៣០.៩៧៦

ប្រតិបត្តិការជាមួយសម្ព័ន្ធឯកភូមិរួមមាន ប្រតិបត្តិការទាំងឡាយដែលប្រព្រឹត្តទៅជាមួយភាគីទាំងឡាយដែលពាក់ព័ន្ធជាមួយធនាគារដូចដែលបានកំណត់
ក្នុងកំណត់សំគាល់ ២.៣.១ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណទាន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពធនាគារមានហានិភ័យហិរញ្ញវត្ថុជាច្រើនដូចជា៖ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ការប្រឈមមុខជាមួយនឹងហានិភ័យគឺ សំខាន់បំផុតចំពោះពាណិជ្ជកម្មហិរញ្ញវត្ថុ ហើយហានិភ័យប្រតិបត្តិការ គឺជាផលវិបាកមិនអាចជៀសបានក្នុងការធ្វើពាណិជ្ជកម្ម។

ធនាគារបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាអនាគតដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួន។

គោលបំណងសំខាន់របស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យ គឺដើម្បីអនុវត្តតាមបទបញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជា។ ម្យ៉ាងទៀតធនាគារក៏បានទទួលស្គាល់សារៈសំខាន់នៃការសំរេចបាននូវការអនុវត្តបំផុតជាលក្ខណៈអន្តរជាតិលើការគ្រប់គ្រងហានិភ័យ។ ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដើម្បីបង្កើតផែនការកំណត់សំខាន់ៗ សំរាប់ហានិភ័យ ដែលធនាគារអាចទទួលយកបាន និងត្រួតពិនិត្យរាល់សកម្មភាពដែលផ្ទុយនឹងការកំណត់ទាំងនោះ។

ធនាគារកាន់កាប់ទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុដូចតទៅ៖

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ និងមាស	៣.៩៣៧.០១៦	១៦.០៤៣.៣៤០	៤.៥៤១.០៤៣	១៨.១៤១.៤៦៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១១.៧៣១.០១២	៤៧.៨០៣.៨៧៤	១៤.៨៧៤.២៩៤	៥៩.៤២២.៨០៥
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	២៨.០៤៥.៦៧៨	១១៤.២៨៦.១៣៨	១០.៥៥២.៨៩៩	៤២.១៥៨.៨៣២
ឥណទាននិងបុរេប្រទានទៅអតិថិជន	១០៥.១៣៣.១១៣	៤២៨.៤១៧.៤៣៦	៨៣.០០០.២៦៦	៣៣១.៥៨៦.០៦២
ការវិនិយោគលើមូលបត្រ	២៥.០០០	១០១.៨៧៥	២៥.០០០	៩៩.៨៧៥
ទ្រព្យសកម្មផ្សេងៗ	៣.៧៤១.៦៤៤	១៥.២៤៧.១៩៩	៨១១.០៦០	៣.២៤០.១៨៥
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	១៥២.៦១៣.៤៦៣	៦២១.៨៩៩.៨៦២	១១៣.៨០៤.៥៦២	៤៥៤.៦៤៩.២២៦
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៦៤.៥៦៧.២៥៦	២៦៣.១១១.៥៦៨	៤១.៤៦៤.០៣៧	១៦៥.៦៤៨.៨២៨
ប្រាក់បញ្ញើរបស់អតិថិជន	៤៦.៤៤៥.៣៥០	១៨៩.២៦២.៨០១	២៩.០៩៩.០៩៩	១១៦.២៥០.៩០១
បំណុលផ្សេងៗ	១.០២៩.៦៥៤	៤.១៩៥.៨៤០	៧១១.៧៣៤	២.៨៤៣.៣៧៧
សរុបបំណុលហិរញ្ញវត្ថុ	១១២.០៤២.២៦០	៤៥៦.៥៧០.២០៩	៧១.២៧៤.៨៧០	២៨៤.៧៤៣.១០៦
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៤០.៥៧១.២០៣	១៦៥.៣២៩.៦៥៣	៤២.៥២៩.៦៩២	១៦៩.៩០៦.១២០

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដោយ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណាងដោយ)

២៥.១. ហានិភ័យឥណទាន

ធនាគារប្រឈមនឹងហានិភ័យឥណទាន ដែលត្រូវបានកំណត់ថាជាការខាតបង់ហិរញ្ញវត្ថុចំពោះធនាគារ ក្នុងករណីដែលអ្នកសុំខ្ចីមិនអាចអនុវត្តនូវកាតព្វកិច្ចសងបំណុលនៅថ្ងៃដល់កាលកំណត់។ ហានិភ័យលើឥណទាន គឺជាហានិភ័យសំខាន់បំផុតសំរាប់ពាណិជ្ជកម្មរបស់ធនាគារ។ ហានិភ័យឥណទានកើតឡើងជាសំខាន់ក្នុងសកម្មភាពផ្តល់កម្ចីដែលនាំទៅរកឥណទាន និង បុរេប្រទាន។ ធនាគារ ក៏មានផងដែរនូវ ហានិភ័យឥណទានសំរាប់ឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដូចជាការសន្យាឥណទាន។ ការគ្រប់គ្រងហានិភ័យលើឥណទាន ត្រូវបានអនុវត្តដោយនាយកដ្ឋានហានិភ័យឥណទាន របស់ធនាគារ។

(ក) ការវាស់វែងហានិភ័យឥណទាន

ធនាគារវាយតម្លៃពីលទ្ធភាពនៃការខកខានមិនបំពេញកាតព្វកិច្ចរបស់អ្នកសុំខ្ចី ដោយប្រើប្រាស់ឧបករណ៍កំណត់ផ្ទៃក្នុង។ គណៈកម្មាធិការឥណទាន ទទួលខុសត្រូវកំណត់កម្រិតហានិភ័យសំរាប់អ្នកសុំខ្ចីម្នាក់ៗ។

(ខ) ការត្រួតពិនិត្យវិសាលភាពហានិភ័យ និងគោលការណ៍ទប់ស្កាត់

ធនាគារធ្វើប្រតិបត្តិការនិងផ្តល់ប្រាក់កម្ចីនិងបុរេប្រទានទៅរូបវន្តបុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកំណត់និង ត្រួតពិនិត្យនូវការប្រមូលផ្តុំហានិភ័យ លើឥណទាននៅពេលណាដែលហានិភ័យទាំងនោះត្រូវបាន កត់សំគាល់បាន។ ហានិភ័យធំៗត្រូវបានកំណត់ ដោយធនាគារជាតិ នៃកម្ពុជាគឺ ជាសរុបហានិភ័យធំៗ ដែលបុគ្គលទទួលបានអត្ថប្រយោជន៍ ណាមួយដែលអនុបាតលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

យោងទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០៦២២៦ ធនាគារត្រូវរក្សាឲ្យបាន គ្រប់ពេលវេលានូវអនុបាតអតិបរិមាចំនួន ២០% រវាងហានិភ័យធំៗសរុប ដែលកើតចេញពី ប្រតិបត្តិការ ជាមួយនឹងបុគ្គលទទួលបានអត្ថប្រយោជន៍នីមួយៗ និងមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ សរុបហានិភ័យធំៗ ទាំងអស់មិនត្រូវលើស ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ឡើយ។ គិតមកត្រឹមនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ធនាគារមានហានិភ័យធំៗចំនួន ៩ ដែលមានទំហំធំជាង ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ និង មិនមានហានិភ័យផ្សេងទៀត ដែលមានទំហំធំជាង ២០% នៃកម្រិតហានិភ័យអតិបរមាសំរាប់ហានិភ័យនីមួយៗ។

ធនាគារ បានដាក់ចេញនូវគោលនយោបាយ និងការអនុវត្តដើម្បីទប់ស្កាត់ហានិភ័យឥណទាន។ ការអនុវត្តដែលមានតាំងពីដើមនិងមានលក្ខណៈទូទៅ គឺការទាមទារឲ្យមានទ្រព្យបញ្ចាំ សំរាប់ធានាឥណទាន និងបុរេប្រទានពីអតិថិជន។ ធនាគារ អនុវត្តសេចក្តីណែនាំស្តីពីការទទួលយក ថ្នាក់ដាក់លាក់នៃទ្រព្យបញ្ចាំ ឬការទប់ស្កាត់ហានិភ័យឥណទាន។ ទ្រព្យបញ្ចាំចំបងៗ សំរាប់ធានាឥណទាន និង បុរេប្រទានឲ្យអតិថិជនមាន ៖

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមីនីមីន)

២៥.១. ហានិភ័យឥណទាន (ត្រីមីនីមីន)

(ខ) ការត្រួតពិនិត្យវិសាលភាពហានិភ័យ និងគោលការណ៍ទប់ស្កាត់ (ត្រីមីនីមីន)

- ការដាក់បញ្ចាំទ្រព្យសម្បត្តិជាទីតាំងដូចជា ដីធ្លី អាគារ និងទ្រព្យផ្សេងៗ។
- ការបញ្ចាំលើទ្រព្យសកម្មពាណិជ្ជកម្មដូចជា ដីធ្លី និង អាគារ
- ប្រាក់បញ្ញើអតិថិជនមានកាលកំណត់នៅធនាគារ
- សាច់ប្រាក់ក្នុងទំរង់ជាប្រាក់បញ្ញើមានកំរិត និង
- កិច្ចសន្យាសំរាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុដែលមានតម្លៃថេរ និងបណ្តុះបណ្តាលសម្បត្តិ។

(គ) គោលនយោបាយលើការស្រុតចុះថ្លៃ និងសំវិធានធន

ធនាគារត្រូវបានតម្រូវឱ្យអនុវត្តតាមចំណាត់ថ្នាក់ឥណទានដែលបានកំណត់ និងធ្វើសំវិធានធន ស្របតាមប្រកាសពាក់ព័ន្ធដូចដែលបានបង្ហាញក្នុងកំណត់សំគាល់លេខ ២.៣.៦។

(ឃ) ការប្រឈមនឹងហានិភ័យឥណទានជាអតិបរមាមុនពេលទ្រព្យបញ្ចាំត្រូវបានកាន់កាប់ ឬ ការជម្រុញអោយប្រសើរឥណទានផ្សេងទៀត

	២០១៤ ដុល្លារអាមេរិក	២០១៤ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	២០១៣ ដុល្លារអាមេរិក	២០១៣ សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	២៨.០៤៥.៦៧៨	១១៤.២៨៦.១៣៨	១០.៥៥២.៨៩៩	៤២.១៥៨.៨៣២
ឥណទាន និងបុរេប្រទាន ទៅអតិថិជន	១០៥.១៣៣.១១៣	៤២៨.៤១៧.៤៣៥	៨៣.០០០.២៦៦	៣៣១.៥៨៦.០៦២
ទ្រព្យសកម្មផ្សេងៗ	៣.៧៤១.៦៤៤	១៥.២៤៧.១៩៩	៨១១.០៦០	៣.២៤០.១៨៥
	១៣៦.៩២០.៤៣៥	៥៥៧.៩៥០.៧៧២	៩៤.៣៦៤.២២៥	៣៧៦.៩៨៥.០៧៩

ហានិភ័យលើឥណទាន ដែលទាក់ទងនឹងខ្ទង់ក្រៅតារាងតុល្យការ ត្រូវបានបង្ហាញក្នុងកំណត់សំគាល់លេខ ២៤ ស្តីពីភតិសន្យាផ្សេងៗទាក់ទងនឹងឥណទាន។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមីនីមីន)

២៥.១. ហានិភ័យឥណទាន (ត្រីមីនីមីន)

(ង) គុណភាពឥណទានតាមលំដាប់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគ្រប់គ្រងដោយធនាគារដោយប្រើកម្រិតឥណទានផ្ទៃក្នុង។ តារាងខាងក្រោម បង្ហាញពីគុណភាពឥណទានតាមថ្នាក់នៃទ្រព្យសកម្ម ដែលទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់មានហានិភ័យឥណទាន បើយោងតាមប្រព័ន្ធកម្រិតឥណទានផ្ទៃក្នុង។ ទឹកប្រាក់បង្ហាញខាងក្រោម គឺជាទឹកប្រាក់ដុលនៃសំវិធានធនបាត់បង់។

	មិនលើសកំរិត ហើយក៏មិនខាតបង់ (១) ដុល្លារអាមេរិក	លើសកំរិតប៉ុន្តែ មិនខាតបង់ (២) ដុល្លារអាមេរិក	ការខាតបង់ជា លក្ខណៈបុគ្គល (៣) ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០១៤				
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	២៨.០៤៥.៦៧៨	-	-	២៨.០៤៥.៦៧៨
ឥណទាននិងបុរេប្រទានទៅអតិថិជន	១០២.៩៦៣.៤៤៧	៧៨៦.៦២៩	១.៣៨៣.០៣៧	១០៥.១៣៣.១១៣
ទ្រព្យសកម្មផ្សេងៗ	៣.៧៤១.៦៤៤	-	-	៣.៧៤១.៦៤៤
	១៣៤.៧៥០.៧៦៩	៧៨៦.៦២៩	១.៣៨៣.០៣៧	១៣៦.៩២០.៤៣៥
សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	៥៤៩.១០៩.៣៨៣	៣.២០៥.៥១៣	៥.៦៣៥.៨៧៦	៥៥៧.៩៥០.៧៧២
២០១៣				
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១០.៥៥២.៨៩៩	-	-	១០.៥៥២.៨៩៩
ឥណទាននិងបុរេប្រទានទៅអតិថិជន	៧៩.១៣០.៩៧៨	២.០៥៣.២៨៥	១.៨១៦.០០៣	៨៣.០០០.២៦៦
	៨៩.៦៨៣.៨៧៧	២.០៥៣.២៨៥	១.៨១៦.០០៣	៩៣.៥៥៣.១៦៥
សមមូលពាន់រៀល (កំណត់សំគាល់ ២.១.៥)	៣៦១.៥២៧.២៧៣	៨.២០២.៨៧៤	៧.២៥៤.៩៣២	៣៧៦.៩៨៥.០៧៩

(១) ឥណទាន និងបុរេប្រទានដែលមិនទាន់លើសកាលកំណត់ និងមិនខាតបង់

ឥណទាន និងបុរេប្រទានដែលមិនទាន់លើសកាលកំណត់ មិនត្រូវបានចាត់ទុកថាបានខាតទេ លើកលែងតែមានព័ត៌មានបង្ហាញពីការខាតបង់។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីមីន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមីនីមីន)

២៥.១. ហានិភ័យឥណទាន (ត្រីមីនីមីន)

(ង) គុណភាពឥណទានតាមលំដាប់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត្រីមីនីមីន)

(២) ឥណទាន និងបុរេប្រទានលើសកំណត់តែមិនខាតបង់

ឥណទាន និងបុរេប្រទានលើសកំណត់តែមិនខាតបង់ គឺជាឥណទានទាំងឡាយណាដែលរយៈពេលទូទាត់ការប្រាក់ និងប្រាក់បំណុលដើម លើសកំណត់ច្រើនជាង ៣០ថ្ងៃ ប៉ុន្តែមិនលើស ៩០ថ្ងៃ លើកលែងតែមានព័ត៌មានបង្ហាញពីការស្រុតចុះថ្លៃ។ អនុលោមតាមធនាគារជាតិ នៃកម្ពុជា ឥណទានប្រភេទនេះត្រូវបានចាត់ថ្នាក់ថាជា ឥណទានឃ្លាំមើល ដែលមានសំវិធានធនស្មើនឹង ៣%។

(៣) ឥណទាន និងបុរេប្រទានខាតបង់ជាលក្ខណៈបុគ្គល

ឥណទាន និងបុរេប្រទានខាតបង់ជាលក្ខណៈបុគ្គល គឺជាឥណទាននិងបុរេប្រទានដែលធនាគារបានកំណត់ឃើញច្បាស់លាស់ពីភស្តុតាងនៃការខាតបង់ ហើយធនាគារមិនរំពឹងថា នឹងអាចប្រមូលឥណទាននោះបានមកវិញទេ។ យោងតាមប្រកាសរបស់ធនាគារជាតិ នៃកម្ពុជាលេខ ៨៧-០៩-០៧៤ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ លើការកំណត់ប្រភេទ ឥណទាន និងសំវិធានលើឥណទានអាក្រក់ និងឥណទានសង្ស័យ ឥណទានដែលលើស កាលកំណត់លើសពី ៩០ថ្ងៃ នឹងត្រូវចាត់ថ្នាក់ជាឥណទានខាតបង់ ការកំណត់សំវិធានអប្បបរមាជាក់លាក់សំរាប់ការខាតបង់ នឹងត្រូវធ្វើឡើងដោយយោងលើការចាត់ចំណាត់ថ្នាក់ទៅលើឥណទាននោះ ឥណទាន នឹងមិនត្រូវចាត់ថ្នាក់ជាឥណទានខាតបង់ទេ ប្រសិនបើមានភស្តុតាងបង្ហាញច្បាស់លាស់។

(ច) ការប្រមូលផ្តុំ ហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងហានិភ័យឥណទាន

ការប្រមូលផ្តុំ នេះកើតឡើង នៅពេលដែលមានស្ថាប័នផ្សេងៗទៀត បានចូលរួមក្នុងវិស័យពាណិជ្ជកម្មដែលប្រហាក់ប្រហែលនឹងខ្លួន ឬមានអាជីវកម្មក្នុងភូមិសាស្ត្ររបស់ខ្លួន ឬក៏លក្ខណៈសម្បត្តិសេដ្ឋកិច្ចប្រហាក់ប្រហែលនឹងខ្លួន ដែលអាចនឹងរងផលប៉ះពាល់នៃបម្រែបម្រួលស្ថានភាពសេដ្ឋកិច្ច នយោបាយ ឬកត្តាផ្សេងៗទៀតដូចគ្នា។ ការផ្តោតនេះ បង្ហាញពីផលប៉ះពាល់ របស់បម្រែបម្រួលនៃស្ថានភាពភូមិសាស្ត្រដែលអាចមានទៅលើធនាគារ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីនីយ៉ាត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមីនីយ៉ាត)

២៥.១. ហានិភ័យឥណទាន (ត្រីមីនីយ៉ាត)

(ច) ការប្រមូលផ្តុំ ហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងហានិភ័យឥណទាន (ត្រីមីនីយ៉ាត)

ធនាគារធ្វើការតាមដានទៅលើការប្រមូលផ្តុំរបស់គូប្រព្រឹត្តទៅក្នុងវិស័យជាមួយគ្នា។ ការវិភាគទៅលើការប្រមូលផ្តុំ របស់ធនាគារលើហានិភ័យឥណទាន នៅថ្ងៃទី៣១ ខែធ្នូ មានដូចខាងក្រោម ៖

	ភ្នាក់ងារកណ្តាល ហិរញ្ញវត្ថុ ដុល្លារអាមេរិក	ភ្នាក់ងារលក់ដុំ និង រាយ ដុល្លារអាមេរិក	ប្រើប្រាស់ ផ្ទាល់ខ្លួន ដុល្លារអាមេរិក	ការនាំចូល ដុល្លារអាមេរិក	ជីវី និង អចលនទ្រព្យ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	ឧស្សាហកម្ម វាយនភ័ណ្ឌ ដុល្លារអាមេរិក	ឧស្សាហកម្ម ផ្សេងៗ ដុល្លារអាមេរិក	សរុប
២០១៤									
ឥណទានទៅ ធនាគារផ្សេងៗ	២៨.០៤៥.៦៧៨	-	-	-	-	-	-	-	២៨.០៤៥.៦៧៨
ឥណទាននិង បុរេប្រទានទៅអតិថិជន	-	២២.០៣៩.៩៣២	២.៩៥០.៦៤០	៧.០៧១.៣៧៣	-	៦.៨៣៣.៧៥២	-	៦៦.២៣៧.៤១៦	១០៥.១៣៣.១១៣
	២៨.០៤៥.៦៧៨	២២.០៣៩.៩៣២	២.៩៥០.៦៤០	៧.០៧១.៣៧៣	-	៦.៨៣៣.៧៥២	-	៦៦.២៣៧.៤១៦	១៣៣.១៧៨.៧៩១
សមមូលកាន់រៀល (កំណត់សំគាល់២.១.៥)	១១៤.២៨៦.១៣៨	៨៩.៨១២.៧២៣	១២.០២៣.៨៥៨	២៨.៨១៥.៨៤៥	-	២៧.៨៤៧.៥៣៩	-	២៦៩.៩១៧.៤៧០	៥៤២.៧០៣.៥៧៣
២០១៣									
ឥណទានទៅ ធនាគារផ្សេងៗ	១០.៥៥២.៨៩៩	-	-	-	-	-	-	-	១០.៥៥២.៨៩៩
ឥណទាននិង បុរេប្រទានទៅអតិថិជន	-	៣២.៦៥៣.៤៧២	១០.០៣៥.៨១១	៣.៩៩១.២០៩	២.២២៤.៩០៧	១.៨២៧.០៦៨	១.១៩៧.៤១៦	៣១.០៧០.៣៨៣	៨៣.០០០.២៦៦
	១០.៥៥២.៨៩៩	៣២.៦៥៣.៤៧២	១០.០៣៥.៨១១	៣.៩៩១.២០៩	២.២២៤.៩០៧	១.៨២៧.០៦៨	១.១៩៧.៤១៦	៣១.០៧០.៣៨៣	៩៣.៥៥៣.១៦៥
សមមូលកាន់រៀល (កំណត់សំគាល់២.១.៥)	៤២.១៥៨.៨៣២	១៣០.៤៥០.៦២១	៤០.០៩៣.០៦៥	១៥.៩៤៤.៨៨០	៨.៨៨៨.៥០៣	៧.២៩៩.១៣៧	៤.៧៨៣.៦៧៧	១២៩.១២៦.១៨០	៣៧៣.៧៤៤.៨៩៤

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ព័រមុន)

២៥.២. ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចសង បំណុល របស់ខ្លួនពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ នៅពេលដល់កាលកំណត់សង និងមិនអាច បំពេញមូលនិធិ នៅពេលមូលនិធិទាំងនោះត្រូវបានដកចេញ។ ផលវិបាកនៃបញ្ហាទាំងនេះអាចជា ការមិនអាចបំពេញ កាតព្វកិច្ចដើម្បីសងទៅម្ចាស់ប្រាក់បញ្ញើនិងមិនអាចអនុវត្តតាមកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រប់គ្រងរបស់ធនាគារ ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលរបស់តារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងធ្វើគំរោងនៃបំណុល។ ការត្រួតពិនិត្យ និងការវាយតម្លៃឡើងវិញតាមស្ថានភាព សាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគំរោងសំរាប់ថ្ងៃបន្ទាប់សប្តាហ៍បន្ទាប់ និងខែបន្ទាប់ពី ព្រោះការិយបរិច្ឆេទទាំងនេះ ជាការិយបរិច្ឆេទសំខាន់សំរាប់គ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រែប្រួលនៃម្ចាស់ ប្រាក់បញ្ញើសំខាន់ៗ និងគំរោងការដកប្រាក់របស់ពួកគេ។

ការវិភាគលើទ្រព្យសកម្ម និងបំណុលរបស់ធនាគារតាមកាលកំណត់

តារាងខាងក្រោម ជាការវិភាគនៃទ្រព្យសកម្ម និងបំណុលរបស់ធនាគារតាមកាលកំណត់ពាក់ព័ន្ធ ដោយផ្អែកលើរយៈពេលនៅសល់ នាថ្ងៃទី៣១ ខែធ្នូ ចំពោះកាលកំណត់កិច្ចសន្យា ឬ កាលបរិច្ឆេទប៉ាន់ស្មាន ដែលមាននៅទំព័របន្ទាប់។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

២៥.២. ហានិភ័យសាច់ប្រាក់អាយត្រូល (តំបន់ឥណ្ឌូ)

២០១៤	លើសកំណត់			មិនលើសកំណត់			លើស ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	ធំជាង ៣ខែ ដុល្លារអាមេរិក	ពី ១ ទៅ ៣ខែ ដុល្លារអាមេរិក	តិចជាង ១ខែ ដុល្លារអាមេរិក	ពី ១ ទៅ ៣ខែ ដុល្លារអាមេរិក	ពី ៣ ដល់ ១២ខែ ដុល្លារអាមេរិក	ពី ១ឆ្នាំ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក		
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃនិងមាស	-	-	៣.៩៣៧.០១៦	-	-	-	-	៣.៩៣៧.០១៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	១.៨១៣.៨៣៤	-	-	-	៩.៩១៧.១៧៨	១១.៧៣១.០១២
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	២៨.០៤៥.៦៧៨	-	-	-	-	២៨.០៤៥.៦៧៨
ឥណទាននិងបុរេប្រទានទៅអតិថិជន	១.៣៨៣.០៣៧	៧៨៦.៦២៩	២៤.៩៤០.៨៤៥	៤.២១១.២៤៧	២៧.៧២៦.៥៩២	៣០.៨២១.២០២	១៥.២៦៣.៥៦១	១០៥.១៣៣.១១៣
ការវិនិយោគលើមូលបត្រ	-	-	-	-	-	-	២៥.០០០	២៥.០០០
ទ្រព្យសកម្មផ្សេងៗ	-	-	៤០០.៦៩៧	៣២៥.៨៥២	២.៧៨៧.៥០៣	៨២.១៥៧	១៤៩.៤៣៥	៣.៧៤១.៦៤៥
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	១.៣៨៣.០៣៧	៧៨៦.៦២៩	៥៥.១៣៨.០៧០	៤.៥៣៧.០៩៩	៣០.៥១៤.០៩៥	៣០.៩០៣.៣៥៩	២៥.៣៥១.៧៧៤	១៥២.៦១៣.៤៦៣
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	៤៧.៥៦៧.២៥៦	៧.០០០.០០០	១០.០០០.០០០	-	-	៦៤.៥៦៧.២៥៦
ប្រាក់បញ្ញើរបស់អតិថិជន	-	-	២៦.១៥៤.៦៧២	៣.៦៤០.៣៥៩	១៥.០៣៦.១៨៥	១.៦១១.០១៤	៣.១២០	៤៦.៤៤៥.៣៥០
បំណុលផ្សេងៗ	-	-	៤៣៨.៤៤៤	១៦១.៩០៨	៣៩៦.០៨៨	៣៣.២០៧	៧	១.០២៩.៦៤៤
សរុបបំណុលហិរញ្ញវត្ថុ	-	-	៧៤.១៦០.៣៧២	១០.៨០២.២៦៧	២៥.៤៣២.២៧៣	១.៦៤៤.២២១	៣.១២៧	១១២.០៤២.២៦០
គំណាតសន្និធិកាតព្វកិច្ច	១.៣៨៣.០៣៧	៧៨៦.៦២៩	(១៥.០២២.៣០២)	(៦.២៦៥.១៦៨)	៥.០៨១.៨២២	២៥.២៥៩.១៣៨	២៥.៣៤៨.០៤៧	៤០.៥៧១.២០៣
សមមូលកាន់រៀល (កំណត់សំគាល់២.១.៥)	៥.៦៣៥.៨៧៧	៣.២០៥.៥១៣	(៦១.២១៥.៨៨១)	(២៥.៥៣០.៥៦០)	២០.៧០៨.៤២៥	១១៥.២៣០.៩៨៧	១០៣.២៥៣.២៩២	១៦៥.៣២៧.៦៥៣

កំណត់សំគាល់របៀបរបរការណ៍ហិរញ្ញវត្ថុ (តារាងបន្ថែម)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តារាងបន្ថែម)

២៥.២. ហានិភ័យសាច់ប្រាក់ងាយស្រួល (តារាងបន្ថែម)

២០១៣	លើសកំណត់					មិនលើសកំណត់					សរុប
	ជំពាង ៣ខែ	ពី ១ ទៅ ៣ខែ	តិចជាង ១ខែ	ពី ១ ទៅ ៣ខែ	ពី ៣ ដល់ ១២ខែ	ពី ១២ ខែ ឡើងទៅ ៥ឆ្នាំ	លើស ៥ឆ្នាំ	ពី ១ ទៅ ៥ឆ្នាំ	លើស ៥ឆ្នាំ	ពី ១ ទៅ ៥ឆ្នាំ	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ											
សាច់ប្រាក់ក្នុងដៃនិងមាស	-	-	៤.៥៤១.០៤៣	-	-	-	-	-	-	-	៤.៥៤១.០៤៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	៦.៩៧១.៧៩១	-	-	-	-	-	-	៧.៩០២.៥០៣	១៤.៨៧៤.២៩៤
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	១០.៥៥២.៨៩៩	-	-	-	-	-	-	-	១០.៥៥២.៨៩៩
ឥណទាននិងបុរេប្រទានទៅអតិថិជន	១.៨១៦.០០៤	២.០៥៣.២៨៥	៤.៨៩៨.៤៦០	៣.៧៨៨.២២៧	៤០.៣៧៥.៣២៤	១៣.២៩២.៦៧៣	១៦.៧៧៦.២៩៣	១៣.២៩២.៦៧៣	១៦.៧៧៦.២៩៣	១៦.៧៧៦.២៩៣	៨៣.០០០.២៦៦
ការវិនិយោគលើមូលបត្រ	-	-	-	-	-	-	-	-	-	-	២៥.០០០
ទ្រព្យសកម្មផ្សេងៗ	១២.៩០០	-	៤.៣២.៧៣៧	-	៤.៩៥០	២១៨.៥២៣	១៤៩.៩៥០	២១៨.៥២៣	១៤៩.៩៥០	២១៨.៥២៣	៨១១.០៦០
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	១.៨២៤.៩០៤	២.០៥៣.២៨៥	២៧.៧៦៤.១៣០	៣.៧៨៨.២២៧	៤០.៣៨០.២៧៤	១៣.៥១១.៥៦៦	២៤.៨៤៤.៧៤៦	១៣.៥១១.៥៦៦	២៤.៨៤៤.៧៤៦	១៣.៥១១.៥៦៦	១១៣.៨០៤.៥៦៦
បំណុលហិរញ្ញវត្ថុ											
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	-	១៥.៤៦៣.៤១៧	១៣.០០០.០០០	១៣.០០០.០០០	-	-	-	-	-	៤១.៤៦៤.០៣៧
ប្រាក់បញ្ញើរបស់អតិថិជន	-	-	១៦.៩១៣.៨១៤	១.៥៧៤.៧០០	១០.៣៦៩.៤០៦	២៤១.១៧៩	-	២៤១.១៧៩	-	-	២៩.០៩៩.០៩៩
បំណុលផ្សេងៗ	-	-	៣៣១.៤៧៧	១១០.១៣២	២៦៨.២៧៥	១៤៩.៥៥០	-	១៤៩.៥៥០	-	-	៧១១.៧៣៤
សរុបបំណុលហិរញ្ញវត្ថុ	-	-	៣២.៧០៨.៧០៨	១៤.៥៤៤.៨៣២	២៣.៦៣៨.៣០១	២៤៣.០២៩	-	២៤៣.០២៩	-	-	៧១.៥៧៤.៨៧០
ផលិតសន្ទនីយភាពសុទ្ធ	១.៨២៤.៩០៤	២.០៥៣.២៨៥	(៥.៣១១.៧៧៨)	(១០.៨៥៦.៦០៥)	១៦.៧៤១.៩៧៣	១៣.២៩២.៦៧៣	២៤.៨៤៤.៧៤៦	១៣.២៩២.៦៧៣	២៤.៨៤៤.៧៤៦	១៣.២៩២.៦៧៣	៨២.២២៩.៦៩៦
សមមូលបានរៀបរៀង	៧.៣០៦.៤៧១	៨.២០២.៨៧៤	(២១.២២០.៥៥៣)	(៤៣.៥៣១.៩៣៧)	៦៦.៨៨៤.១៨២	៥៣.០០៦.៣៧៧	៩៩.២៥៨.៧៤៥	៥៣.០០៦.៣៧៧	៩៩.២៥៨.៧៤៥	៥៣.០០៦.៣៧៧	១៦៩.៩០៦.១៩៩

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណាងឱ្យមុន)

២៥.៣. ហានិភ័យទីផ្សារ

ធនាគារមានហានិភ័យទីផ្សារដែលត្រូវបានកំណត់ថាជាតម្លៃត្រឹមត្រូវ ឬលំហូរសាច់ប្រាក់អនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុនឹងមានការប្រែប្រួល ដោយសារតែការប្រែប្រួលក្នុងតម្លៃទីផ្សារ។ ហានិភ័យ ទីផ្សារ កើតឡើងពីស្ថានភាពបើកចំហក្នុងអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលជាមូលធនដែលកត្តាទាំងនេះ ត្រូវប្រឈមនឹងចលនាទីផ្សារជាក់លាក់ និងទូទៅ ហើយនិងការប្រែប្រួលក្នុងកំរិតអស្ថេរភាពនៃអត្រា ឬ តម្លៃទីផ្សារដូចជាអត្រាការប្រាក់ ការពង្រីកឥណទាន និងអត្រាប្តូររូបិយប័ណ្ណបរទេស។ ធនាគារ ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទដូចជាកិច្ចសន្យាអនាគតដើម្បីបញ្ចៀសនូវហានិភ័យរបស់ខ្លួនទេ។

ហានិភ័យលើអត្រាការប្រាក់

ហានិភ័យលំហូរសាច់ប្រាក់របស់អត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់ នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួល ដោយសារការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។ ហានិភ័យ លើអត្រាការប្រាក់តម្លៃត្រឹមត្រូវ គឺជាហានិភ័យដែលតម្លៃឧបករណ៍ហិរញ្ញវត្ថុមួយនឹងប្រែប្រួលដោយសារការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។ កំរិតអត្រាការប្រាក់អាចកើនឡើងជា លទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយ ឬនាំឲ្យខាតបង់នៅក្នុងករណីដែលបម្រែបម្រួល ឥតរំពឹងទុកកើតឡើង។ គណៈគ្រប់គ្រងរបស់ធនាគារនៅដំណាក់កាលនេះមិនមានគោលការណ៍ណាមួយដើម្បីកំណត់កំរិតមិនស៊ីគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញ ដែលអាចគ្រប់គ្រងបាននោះទេ ប៉ុន្តែគណៈគ្រប់គ្រង បានត្រួតពិនិត្យជាប្រចាំលើការខុសគ្នានេះ។

កំណត់សំគាល់របស់របាយការណ៍ហិរញ្ញវត្ថុ (តតិទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តតិទំព័រមុន)

២៥.៣. ហានិភ័យទីផ្សារ (តតិទំព័រមុន)

ហានិភ័យលើអត្រាការប្រាក់ (តតិទំព័រមុន)

ខាងក្រោមនេះ ជាការវិភាគលើហានិភ័យលើអត្រាការប្រាក់របស់ធនាគារទៅលើទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុ នៅកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលរងផែនការបំប្លែងតម្លៃពី ធនាគារនេះ ដែលត្រូវបានចាត់ថ្នាក់ដោយយោងលើអវសានកាលរបស់ទ្រព្យនោះ។

២០១៤	ប្រយោជន៍ការកំណត់ការប្រាក់ទ្វេដងក្នុងការិយបរិច្ឆេទ									
	លើសកំណត់ ដុល្លារអាមេរិក	គ្មានការប្រាក់ ដុល្លារអាមេរិក	តិចជាង ១ខែ ដុល្លារអាមេរិក	ពី ១ខែ ដល់ ៣ខែ ដុល្លារអាមេរិក	ពី ៣ខែ ដល់ ៦ខែ ដុល្លារអាមេរិក	ពី ៦ខែ ដល់ ១២ឆ្នាំ ដុល្លារអាមេរិក	ពី ១ឆ្នាំ ដល់ ៥ឆ្នាំ ដុល្លារអាមេរិក	លើស ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ក្នុងដៃ	-	៣.៩៣៧.០១៦	-	-	-	-	-	-	៣.៩៣៧.០១៦	
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	១.៨១៣.៨៣៤	៥.៦១៧.១៧៨	៤.៣០០.០០០	-	-	-	១១.៧៣១.០១២	
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	២២.១៩៤.៩៩៤	៥.៨៥០.៦៨៤	-	-	-	-	-	២៨.០៤៥.៦៧៨	
ឥណទាននិងបុព្វបទទៅអតិថិជន	២.១៦៩.៦៦៦	-	៦.០៨១.១៦៤	១៦.៨៩៣.៣៨៩	៣១.៣៦២.៣៨៧	៤៤.០៣២.២៧៨	៤.៥៩៤.២២៩	-	១០៥.១៣៣.១១៣	
ការវិនិយោគលើមូលបត្រ	-	២៥.០០០	-	-	-	-	-	-	២៥.០០០	
ទ្រព្យសកម្មផ្សេងៗ	-	៣.៧៤១.៦៤៤	-	-	-	-	-	-	៣.៧៤១.៦៤៤	
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២.១៦៩.៦៦៦	២៥.៨៥៨.៦៤៤	១៣.៧៤៥.៦៨២	២២.៥១០.៥៦៧	៣៥.៦៦២.៣៨៧	៤៤.០៣២.២៧៨	៤.៥៩៤.២២៩	-	១៥២.៦១៣.៤៦៣	
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់ស្ថាប័ន	-	៣៩.៥៦៧.២៥៦	៨.០០០.០០០	៧.០០០.០០០	២.០០០.០០០	៨.០០០.០០០	-	-	៦៤.៥៦៧.២៥៦	
ហិរញ្ញវត្ថុផ្សេងៗ	-	១៦.៦១៩.៩២៧	៩.៥៣៤.៧៤៥	៣.៦៤០.៣៩៩	៤.០៧៨.៦២៤	១០.៩៥៧.៥៦១	១.៦១១.០១៤	៣.១២០	៤៦.៤៤៥.៣៨០	
ប្រាក់បញ្ញើរបស់អតិថិជន	-	១.០២៩.៦៤៤	-	-	-	-	-	-	១.០២៩.៦៤៤	
បំណុលផ្សេងៗ	-	៥៧.២១៦.៨៣៧	១៧.៥៣៤.៧៤៥	១០.៦៤០.៣៩៩	៦.០៧៨.៦២៤	១៨.៩៥៧.៥៦១	១.៦១១.០១៤	៣.១២០	១១២.០៤២.២២០	
បំណុលហិរញ្ញវត្ថុសរុប	២.១៦៩.៦៦៦	(២៧.៣១៨.១៨៣)	(៣.៧៨៩.០៦៣)	១១.៨៧០.២០៨	២៥.៥៨៣.៧២៣	២៥.០៧៨.៧១៧	២.៥៨៣.២១៥	(៣.១២០)	៤០.៥៧១.២០៣	
ផលិតសន្ទនីយភាពសុទ្ធ	៨.៨៤១.៣៨៩	(១១១.៣២១.៥៣៩)	(១៥.៤៤០.៤៣២)	៤៨.៣៧១.០៥៨	១២០.៥៥៣.៨៣៤	១៨០.១១៩.៥៦១	១២.១៥៦.៦០២	(១២.៧១៤)	១៦៥.៣២៧.៦៥៣	

កំណត់សំគាល់របស់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូចិន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ឥណ្ឌូចិន)

២៥.៣. ហានិភ័យទីផ្សារ (តំបន់ឥណ្ឌូចិន)

ហានិភ័យលើអត្រាការប្រាក់ (តំបន់ឥណ្ឌូចិន)

ប្រយោជន៍ការកំណត់ការប្រាក់ផ្ទេរវិញក្នុងការិយបរិច្ឆេទ

២០១៣	លើសកំណត់ ដុល្លារអាមេរិក	គ្មានការប្រាក់ ដុល្លារអាមេរិក	តិចជាង ១ខែ ដុល្លារអាមេរិក	ពី ១ខែ ដល់ ៣ខែ ដុល្លារអាមេរិក	ពី ៣ខែ ដល់ ៦ខែ ដុល្លារអាមេរិក	ពី ៦ខែ ដល់ ១២ឆ្នាំ ដុល្លារអាមេរិក	ពី ១ឆ្នាំ ដល់ ៥ឆ្នាំ ដុល្លារអាមេរិក	លើស ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ក្នុងដៃ	-	៤.៥៤១.០៤៣	-	-	-	-	-	-	៤.៥៤១.០៤៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	៦.៩៧១.៧៩១	៤.១០២.៥០៣	៣.៨០០.០០០	-	-	-	១៤.៨៧៤.២៩៤
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	៤.៩៩៣.៤១៩	៥.៥៥៩.៤៨០	-	-	-	-	-	១០.៥៥២.៨៩៩
ឥណទាននិងបុរេប្រទានទៅអតិថិជន	៣.៨៦៩.២៨៩	-	៤.៨៩៨.៤៦០	៣.៧៨៨.២២៧	១៤.៩៧៧.០៧៣	២៥.៣៩៨.២៥១	១៣.២៩២.៦៧៣	១៦.៧៧៦.២៩៣	៨៣.០០០.២៦៦
ការវិនិយោគលើមូលបត្រ	-	២៥.០០០	-	-	-	-	-	-	២៥.០០០
ទ្រព្យសកម្មផ្សេងៗ	១២.៩០០	៧៩៨.១៦០	-	-	-	-	-	-	៨១១.០៦០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣.៨៨២.១៨៩	១០.៣៥៧.៦២២	១៧.៤៦៩.៧៧១	៧.៨៩០.៧៣០	១៨.៧៧៧.០៧៣	២៥.៣៩៨.២៥១	១៣.២៩២.៦៧៣	១៦.៧៧៦.២៩៣	១១៣.៨០៤.៥៦២
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់ស្ថាប័ន	-	-	១៥.៤៦៣.៤១៧	១៣.០០០.០០០	២.០០០.០០០	១១.០០០.៦២០	-	-	៤១.៤៦៤.០៣៧
ហិរញ្ញវត្ថុផ្សេងៗ	-	១០.០៨៣	១៦.៨៨៣.៧៣០	១.៦០៤.៨០០	១.៧៧៧.២៥៧	៨.៥៨២.០៥០	២៤១.១៧៩	-	២៩.០៩៩.០៩៩
ប្រាក់បញ្ញើរបស់អតិថិជន	-	៧១១.៧៣៤	-	-	-	-	-	-	៧១១.៧៣៤
បំណុលផ្សេងៗ	-	៧២១.៨១៧	៣២.៣៤៧.១៤៧	១៤.៦០៤.៨០០	៣.៧៧៧.២៥៧	១៩.៥៨២.៦៧០	២៤១.១៧៩	-	៧១.២៧៤.៨៧០
បំណុលហិរញ្ញវត្ថុសរុប	៣.៨៨២.១៨៩	៩.៦៣៥.៨០៥	(១៤.៩១៧.៤១៦)	(៦.៧១៤.០៧០)	១៤.៩៩៩.៨១៦	៥.៨១៥.៥៨១	១៣.០៥១.៤៩៤	១៦.៧៧៦.២៩៣	៤២.៥២៩.៦៩២
សមូហភាពរៀល (កំណត់សំគាល់២.១.៥)	១៥.៥០៩.៣៨៥	៣៨.៤៩៩.០៤១	(៥.៥៥៩.០៧៧)	(២៦.៨២២.៧១០)	៥.៥៥៩.៨១៦	២៣.២៣៣.២៤៦	៥២.១៤០.៧១៥	៦៧.០២១.២៩១	១៦៥.៩០៦.១២០

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណទាន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ឥណទាន)

២៥.៣. ហានិភ័យទីផ្សារ (តំបន់ឥណទាន)

ហានិភ័យរូបិយប័ណ្ណ

ហានិភ័យរូបិយប័ណ្ណបរទេស គឺសំដៅទៅលើហានិភ័យកើតពីប្រតិបត្តិការអាជីវកម្ម និងទ្រព្យសកម្ម និងបំណុល ដែលកើតឡើងក្នុងរូបិយប័ណ្ណដែលមិនមែនជាប្រាក់រូបិយប័ណ្ណរៀល។

ធនាគារមានកិច្ចសហប្រតិបត្តិការ និងបាននឹងកំពុងមានប្រតិបត្តិការក្នុងប្រទេសកម្ពុជា ហើយរូបិយប័ណ្ណដែលធនាគារប្រើប្រាស់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺដុល្លារអាមេរិក ហើយប្រតិបត្តិការភាគច្រើន ក៏កើតក្នុងប្រតិបត្តិការណ៍ទូទៅក៏ស្ថិតក្នុងរូបិយប័ណ្ណអាមេរិកដែរ ក៏ប៉ុន្តែក៏មានប្រតិបត្តិការណ៍មួយចំនួនប្រើប្រាស់រូបិយប័ណ្ណផ្សេងៗដទៃទៀត ដូចជា ខ្មែររៀល យួរ និងរូបិយប័ណ្ណផ្សេងទៀត។ គណៈគ្រប់គ្រងបានកំណត់គោលនយោបាយគ្រប់គ្រងសមតុល្យនៃរូបិយប័ណ្ណនីមួយៗ។ ស្ថានភាព តម្រូវឲ្យមានការត្រួតពិនិត្យជាដៀងរាល់ថ្ងៃនូវសមតុល្យនៃរូបិយប័ណ្ណនីមួយៗ ហើយប្រើវិធីសាស្ត្រ រៀបចំឡើងវិញស្ថានភាពរូបិយប័ណ្ណក្នុងកំរិតដែលបានកំណត់។

ទ្រព្យសកម្ម និងបំណុលដែលស្ថិតនៅក្នុងរូបិយប័ណ្ណមិនមែនដុល្លារអាមេរិក ត្រូវបានប្រែប្រួលទៅជាដុល្លារអាមេរិក មានដូចខាងក្រោម៖

២០១៤	ខ្មែររៀល សមមូលនឹង ដុល្លារអាមេរិក	អឺរ៉ូ សមមូលនឹង ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេង សមមូលនឹង ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ និងមាស	៩២.៤០៣	៤០.៧២៦	៣៦០.៦៦០	៤៩៣.៧៨៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៩៩.១៦៦	-	-	៩៩.១៦៦
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៨.៣៤៥	១.០៧៥.១៩៧	២.០១០.១៦៤	៣.០៩៣.៧០៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១៩៩.៩១៤	១.១១៥.៩២៣	២.៣៧០.៨២៤	៣.៦៨៦.៦៦១
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	១.១០១.៨២១	១.៩៨៩.៥៨៨	៣.០៩១.៤០៩
ប្រាក់បញ្ញើរបស់អតិថិជន	២៤៩.៧៥១	១.៤២២	២៩៦.៤៩៤	៥៤៧.៦៦៧
បំណុលផ្សេងៗ	៨.៥៩៨	-	-	៨.៥៩៨
បំណុលហិរញ្ញវត្ថុសរុប	២៥៨.៣៤៩	១.១០៣.២៤៣	២.២៨៦.០៨២	៣.៦៤៧.៦៧៤
គំណត់សន្ទនីយភាពសុទ្ធ	(៥៨.៤៣៥)	១២.៦៨០	៨៤.៧៤២	៣៨.៩៨៧
សមមូលពាន់រៀល (កំណត់សំគាល់២.១.៥)	(២៣៨.១២៣)	៥១.៦៧១	៣៤៥.៣២៤	១៥៨.៨៧២

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទី១)

២៥.៣. ហានិភ័យទីផ្សារ (តំបន់ទី១)

ហានិភ័យរូបិយប័ណ្ណ (តំបន់ទី១)

២០១៣	ខ្មែររៀល សមមូលនឹង ដុល្លារអាមេរិក	អឺរ៉ូ សមមូលនឹង ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេង សមមូលនឹង ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ និងមាស	១៤០.២៨៨	២០.៣៨០	៥៨៨.៥៧៩	៧៤៩.២៤៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១៧៦.៧១៨	-	-	១៧៦.៧១៨
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១២.៩៩៦	៩៧៨.៥៩២	៧២២.៦៨៣	១.៧១៤.២៧១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣៣០.០០២	៩៩៨.៩៧២	១.៣១១.២៦២	២.៦៤០.២៣៦
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	-	១.០២៣.៨៦៩	៦៩៣.៤៧៩	១.៧១៧.៣៤៨
ប្រាក់បញ្ញើរបស់អតិថិជន	៧៦.៤៤១	២១៣	៥៣៥.១២៣	៦១១.៧៧៧
បំណុលផ្សេងៗ	៧.២៨៥	៤.៥៦៨	១.០១៤	១២.៨៦៧
បំណុលហិរញ្ញវត្ថុសរុប	៨៣.៧២៦	១.០២៨.៦៥០	១.២២៩.៦១៦	២.៣៤១.៩៩២
គំណត់សន្និធិភាពសុទ្ធ	២៤៦.២៧៦	(២៩.៦៧៨)	៨១.៦៤៦	២៩៨.២៤៤
សមមូលពាន់រៀល (កំណត់សំគាល់២.១.៥)	៩៨៣.៨៧៣	(១១៨.៥៦៤)	៣២៦.១៧៦	១.១៩១.៤៨៥

២៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និង បំណុលហិរញ្ញវត្ថុ

តម្លៃត្រឹមត្រូវសំដៅទៅតម្លៃដែលទ្រព្យសកម្មមួយអាចដោះដូរបាន ឬ មានលទ្ធភាពទូទាត់តាម មូលដ្ឋានធម្មតា។ ដោយតម្លៃទីផ្សារដែលអាចផ្ទៀងផ្ទាត់បានមិនអាចរកបាន ដូច្នេះតម្លៃទីផ្សារមិនអាចរកបានសំរាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និងអកម្មហិរញ្ញវត្ថុនោះទេ។ ហេតុនេះតម្លៃត្រឹមត្រូវបានផ្អែកលើការសន្មតរបស់គណៈគ្រប់គ្រង ដោយយោងតាមសង្ខេបនៃមូលដ្ឋានទ្រព្យសកម្ម និងអកម្ម។ តាមមតិយោបល់របស់គណៈគ្រប់គ្រងតម្លៃយោងនៃទ្រព្យសកម្ម និងអកម្មហិរញ្ញវត្ថុ ដែលមានក្នុងតារាងតុល្យការ គឺជាការប៉ាន់ស្មានសមហេតុផលនៃតម្លៃត្រឹមត្រូវរបស់ទ្រព្យសកម្ម និងអកម្មហិរញ្ញវត្ថុ ទាំងនោះ។ ក្នុងការធ្វើការប៉ាន់ស្មាននេះគណៈគ្រប់គ្រងសន្មតថាឥណទាន និងបុរេប្រទាន ត្រូវបានរក្សាទុកដល់កាលកំណត់សង ជាមួយនិងតម្លៃត្រឹមត្រូវស្មើនឹងតម្លៃពិតគណនេយ្យនៃឥណទានដែលបានធ្វើនិយ័តកម្មលើសវិធានធន សំរាប់ឥណទានបាត់បង់ប្រសិនបើមាន។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទីបី)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ទីបី)

២៥.៤ ការគ្រប់គ្រងដើមទុន

ដើមទុនត្រូវបានចែងបង្ហាញរបស់ធនាគារ គឺសំរាប់ប្រើក្នុងប្រតិបត្តិការធនាគារត្រឹមទំហំមួយដែល និយ័តករចំបងរបស់ធនាគារ គឺធនាគារជាតិ នៃកម្ពុជា កំណត់ និងត្រួតពិនិត្យដើមទុនអប្បបរមាសំរាប់ ធនាគារទាំងអស់។

គោលនយោបាយរបស់ធនាគារ គឺរក្សានូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សាវិនិយោគិនឥណទាយក និងសេចក្តីទុកចិត្តពីទីផ្សារ និងរក្សាស្ថេរភាព សំរាប់ការអភិវឌ្ឍអាជីវកម្មបន្ថែម។ ធនាគារទទួលស្គាល់ ផលប៉ះពាល់នៃកំរិតចំណេញពីដើមទុនរបស់ម្ចាស់ភាគហ៊ុន និងត្រូវការនៃការរក្សា សមតុល្យ រវាងកំរិតចំណេញខ្ពស់បំផុតពីការប្រើប្រាស់បំណុលច្រើន អត្ថប្រយោជន៍ និងការរៀបចំផុតពីហានិភ័យដែលបានមកពីការរៀបចំ ស្ថានភាពហិរញ្ញវត្ថុ។

ធនាគារបានអនុលោមពេញលេញលើការត្រួតពិនិត្យដើមទុនដែលកំរិតដោយនិយ័តករក្នុងការិយបរិច្ឆេទនេះ។

២៦. ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទតារាងតុល្យការ

ត្រឹមថ្ងៃនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ពុំមានព្រឹត្តិការណ៍ណាមួយ ក្រៅពីព្រឹត្តិការណ៍ដែលបានរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ដែល កើតឡើងបន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ដែលមានផលប៉ះពាល់គួរឱ្យកត់សំគាល់លើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។

www.sacombank.com.kh